



កំណែទម្រង់ក្នុងវិស័យអប់រំទទួលបានជោគជ័យ និងការគាំទ្រដ៏ធំធេង

Reform of Education Enjoys Great Success and Support

រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី ៥ នៃរដ្ឋសភា បានកំពុងជំរុញការអនុវត្តយ៉ាងខ្លាំងក្លា នូវការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ដោយការប្តេជ្ញាចិត្តឥតរាថយប្រកបដោយភាពស្មោះត្រង់ ។ នៅក្នុងនោះ ការកែទម្រង់ក្នុងវិស័យអប់រំកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លា និងទទួលបានជោគជ័យយ៉ាងធំធេង ។

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងវិស័យអប់រំដោយកំណត់ច្បាស់អំពីការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឲ្យក្លាយជាសង្គមរីកចម្រើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹងលើគ្រប់វិស័យ រួមទាំងខាងវិទ្យាសាស្ត្រ បច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើននៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក ។

បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍលើគ្រប់វិស័យ ដែលមានតម្រូវការចាំបាច់នូវធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើពិតប្រាកដ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមបំពេញការងារឲ្យមានប្រសិទ្ធភាព និងមានមនសិការដ៏រឹងមាំ ។

ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ កំណែទម្រង់ក្នុងវិស័យអប់រំនៅកម្រិតចំណេះទូទៅ បានធ្វើឲ្យលេចចេញនូវលទ្ធផលយ៉ាងល្អ ដោយបានរកឃើញធនធានមនុស្សពិតប្រាកដ ដើម្បីបន្តបណ្តុះបណ្តាលទៅមុខទៀតនៅកម្រិតខ្ពស់សិក្សា ។ លទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៣-២០១៤ និងពិសេសក្នុងឆ្នាំសិក្សា ២០១៤-២០១៥ បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្រែប្រួលថ្មីនៅក្នុងវិស័យអប់រំ ។ នៅក្នុងសម័យប្រឡងទុតិយភូមិលើកនេះមានបេក្ខជនប្រឡងជាប់ចំនួន ៤៦.៥៦០ នាក់ ត្រូវជា ៥៥,៨៨% នៃបេក្ខជនរុករានចំនួន ៨៣.១២៥ នាក់ ក្នុងនោះមានបេក្ខជនជាប់និទ្ទេស A ចំនួន ១០៨ នាក់ និទ្ទេស B ចំនួន ១០៨៥ នាក់ និទ្ទេស C ចំនួន ៣២៩២ នាក់ និទ្ទេស D ចំនួន ៦០៩៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ៩៨២ នាក់ ។ បើប្រៀបធៀបទៅនឹងឆ្នាំមុនជាឆ្នាំដែលក្រសួងអប់រំយុវជន និងកីឡា បានធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិជាលើកដំបូង មានបេក្ខជនប្រឡងជាប់សរុបចំនួន ៣៣៩៩៧ នាក់ ត្រូវជា ៤០,៦៧% ។ ជោគជ័យនៃ

The Royal Government of Cambodia in the fifth legislative term of the National Assembly has been striving to implement energetically deep and wide-ranging state reform with strong and active determination. Among them, reform on the field of education has enjoyed great support and success.

The Royal Government of Cambodia sets out correct policies in the field of education by clearly determining to continue to build and develop qualitative and virtuous human resource that responds to demand for socio-economic development, mainly to build Cambodia a progressive knowledge-based society in every field – science, technology and knowhow – as other countries in the region and world. Presently, Cambodia is in its stage of development that requires necessarily human resource with real knowledge and knowhow capable to participate effectively and conscientiously.

In the last two years, reform in the field of education at general educational level has brought about good result discovering real human resource that will continue their education to tertiary level. Results of the senior secondary school diploma for 2013-2014 and especially for 2014-2015 have clearly reflected new changes in the field of education. In the 2014-15 senior secondary school exams, 446,560 students or 55.88% out of 83,125 students passed – among them, 108 passed with mention A; 1,085 passed with mention B; 3,292 students passed with mention C; 6,093 students passed with mention D; and 35,982 students passed with mention E.

Compared to the previous school year, when the Ministry of Education, Youth and Sports first conducted the reform of secondary level education exam, some 33,997 students or 40.67% of all the exam takers passed. Many factors have resulted in this great reform success. However, the outstanding factor is efforts made by students themselves in sufficiently preparing for the exam with supports provided by the Ministry of Education, Youth and Sports, the Anti-Corruption Unit, Union of Youth Federations of Cambodia, national-level working group to provide help to local level, teachers and their parents or superintendants. They have helped exam takers acquiring real capacity in passing exams with own knowledge.

The great meaning of the success in the reform of education is deep changes in the way exam taking had been in the past, when negative habit had almost become a substandard culture. Now, people of all strata and circles have seen clearly that justice in the field of education has emerged truly that students with real capacity – children of normal or senior officials, rich or poor parents,

កំណែទម្រង់នេះគឺដោយសារកត្តាជាច្រើនតែអ្វីដែលមានលក្ខណៈ កំណត់នោះគឺសិស្សខ្លួនឯងផ្ទាល់មានការយល់ដឹងត្រៀមលក្ខណៈ បានគ្រប់គ្រាន់ ហើយក៏មានការជួយជ្រោមជ្រែងពីគ្រូស្នងអប់រំយុវជន និងកីឡា ពីអង្គការប្រឆាំងអំពើពុករលួយ ពីសហគមន៍សហព័ន្ធយុវជនកម្ពុជា ក្រុមការងារថ្នាក់ជាតិចុះជួយតាមមូលដ្ឋាន រួមទាំងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលធ្វើឲ្យសិស្សនុសិស្សដែលចូលរួមប្រឡង មានសមត្ថភាពពិតប្រាកដក្នុងការប្រកួតប្រជែង ពោលគឺអ្នកប្រឡងជាប់គឺជាប់ដោយសមត្ថភាពខ្លួនឯង ។

អត្ថន័យដ៏ធំធេងនៃជោគជ័យក្នុងកំណែទម្រង់វិស័យអប់រំនេះ គឺការធ្វើឲ្យមានការផ្លាស់ប្តូរជ័យជំនះទាំងក្នុងរៀបរយទាំងឥរិយាបថ និងទម្លាប់អវិជ្ជមានមួយចំនួន ដែលសឹងក្លាយទៅជាវប្បធម៌ដ៏អាក្រក់មួយនាពេលកន្លងមក ។ ពេលនេះប្រជាជនគ្រប់ស្រទាប់និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមបានឃើញច្បាស់ទាំងអស់គ្នាថា ភាពយុត្តិធម៌នៅក្នុងវិស័យអប់រំបានកើតមានឡើងពិតប្រាកដ មិនថាកូនអ្នកតូច អ្នកធំ កូនអ្នកមាន អ្នកក្រ កូនអ្នកជនបទ អ្នកទីក្រុងទេ បើមានសមត្ថភាពពិតប្រាកដគឺប្រឡងជាប់ ។ ជាក់ស្តែងសិស្សដែលទទួលបាននិទ្ទេស A មួយចំនួនជាកូនអ្នកក្រីក្ររស់នៅជនបទដាច់ស្រយាល ។ សិស្សម្នាក់ៗបានផ្លាស់ប្តូរឥរិយាបថនិងមនសិការរបស់ខ្លួន ដោយប្រឹងប្រែងស្រាវស្រាយទេញក្នុងការរៀនសូត្រ បង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន ជាពិសេសគឺចេះគោរពវិន័យ គោរពលោកគ្រូ អ្នកគ្រូ បោះបង់ចោលនូវភាពច្រឡោងខាមមិនត្រឹមត្រូវទាំងឡាយ ។ សិស្សដែលប្រឡងជាប់ក៏មានមោទនភាព មានកិត្តិយសទាំងនៅក្នុងគ្រួសារ ក្នុងសាលា និងក្នុងសង្គម ។ លុបបំបាត់នូវទស្សនៈស៊ីសណូកស្លកប៉ាន់ ពុករលួយដែលកើតមានកន្លងមក ហើយប្រជាជនបានមើលឃើញនូវរូបភាពដ៏ល្អ មានតម្លាភាពនៅក្នុងវិស័យអប់រំឡើងវិញ ។ ក្នុងឱកាសជួបជាមួយសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A ទាំង ១០៨ នាក់ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា ជោគជ័យនាពេលនេះគឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងទ្វេទិស គឺទី១-កិច្ចខិតខំប្រឹងប្រែងរបស់សិស្សក្នុងការសិក្សារៀនសូត្រ និងទី២-កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានបង្កឱកាសឲ្យមានសន្តិភាព ស្ថិរភាព និងហេដ្ឋារចនាសម្ព័ន្ធរួមនឹងសាលារៀន និងគ្រូបង្រៀនជាដើម ។

ការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យអប់រំនេះ មានសារសំខាន់ខ្លាំងណាស់ដែលយើងទាំងអស់គ្នាត្រូវរួម

ចំណែកក្នុងការលើកកម្ពស់វិស័យនេះ ។ នៅមានកិច្ចការដ៏ច្រើនទៀតដែលត្រូវធ្វើ ជាពិសេសគឺត្រូវបន្តបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំគ្រប់កម្រិតសិក្សា តាំងពីថ្នាក់បឋមមក ការពង្រឹងគុណភាពក្នុងការប្រឡងបញ្ចប់កម្រិតសិក្សានីមួយៗ រួមនឹងការលើកទឹកចិត្តគ្រូបង្រៀនក្នុងការបង្កើនសមត្ថភាពបង្រៀន ការពង្រឹងសមត្ថភាពគ្រប់គ្រងរបស់នាយកសាលាតាមកម្រិតនីមួយៗ ពោលគឺត្រូវធ្វើកំណែទម្រង់ទាំងពីលើចុះក្រោម និងពីក្រោមឡើងលើ ។ លើមូលដ្ឋាននេះ បច្ចុប្បន្ន និងទៅអនាគត យើងនឹងមានធនធានមនុស្សប្រកបដោយគុណភាពលើគ្រប់ផ្នែក គ្រប់វិស័យ ដើម្បីកសាងសង្គមកម្ពុជាឲ្យក្លាយទៅជាសង្គមរីកចម្រើន ជឿនលឿនមួយដូចអារ្យប្រទេសនានាលើពិភពលោក ។

ឧបសគ្គប្រជាជន

rural or urban locations – passed. For instance, some students who passed the exams with mention A are children of poor families in rural areas. Students have changed their attitudes and consciences making efforts in their studies, strengthening their knowledge, especially, abiding by discipline, respecting teachers, while abandoning attitude of improper aggressiveness.

Students who passed the exams have brought pride and honor to their families, schools and society. This also puts an end to view of offering bribe that had surfaced in the past, while people are seeing positive image and transparency in education again. Meeting with 108 exam takers who passed with mention A on 15 September 2015, Samdech Techo Hun Sen, Prime Minister of the Royal Government of Cambodia, considered the success of the senior secondary school exam-taking event as result of a two-way effort. Firstly, it is the efforts made by students in their studies, and secondly, the efforts of the Royal Government in creating chance of peace, stability, good infrastructure, where schools and teachers can do good job.

Deep reform of the Royal Government of Cambodia in education bears great significance that we all must continue to participate for the improvement of this field. There are numerous works to do, especially the need to increase quality and efficiency of educational services at all levels, from primary level upward, strengthening quality in every exam ending each level of education, while making incentives for teachers to improve their teaching capacity and school directors' management capacity. It is worth saying that reform takes place from top to bottom and vice versa.

Based on this achievement and efforts, presently and in the future, we will have human resource with good quality in all fields to build Cambodia a society of progress as other civilized countries in the world./.

ពួកប្រឆាំងត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងឧបាយកលប្រើប្រាស់បញ្ហាព្រំដែន

គណបក្សប្រឆាំងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរចំពោះមុខសាធារណមតិជាតិ សាធារណមតិអន្តរជាតិ ហើយផ្ទៃក្នុងរបស់ពួកគេត្រូវរងការរង្វើនៅក្នុងឧបាយកលប្រើប្រាស់បញ្ហាព្រំដែននិងបញ្ហាផែនទី ដើម្បីធ្វើអាជីវកម្មនយោបាយ ។ ពួកគេបានប្រើសេណារីយោជាច្រើន រួមទាំងការយោសនាយ៉ាងខ្លាំងក្លា មូលបង្កាច់ការពិត បំភាន់ប្រជាជនអំពីបញ្ហាផែនទី និងបញ្ហាព្រំដែន ក្នុងបំណងញុះញង់បង្កកំហឹងរបស់ប្រជាជនចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយឈានទៅធ្វើឲ្យមានភាពរីករវ អស្ថិរភាពក្នុងសង្គម ដែលពួកគេគិតថានឹងជាឱកាសសម្រាប់ពួកគេពង្រីកប្រជាប្រិយភាព ហើយឈានទៅដណ្តើមអំណាច។ ប៉ុន្តែពួកគេត្រូវលិចលង់ក្នុងឧបាយកលរបស់ខ្លួនឯងទៅវិញ នៅចំពោះមុខសកម្មភាពដ៏ត្រឹមត្រូវ និងលទ្ធផលដ៏ល្អប្រសើរនៃការងាររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ។

ការយកមកផ្ទៀងផ្ទាត់នូវផែនទីចំនួន ១៨ ផ្ទាំង ដែលអង្គការសហប្រជាជាតិឲ្យកម្ពុជាខ្ចី និងការផ្ទៀងផ្ទាត់ផែនទីចំនួន ២៦ ផ្ទាំង ដែលប្រធានាបតីបារាំងឲ្យខ្ចី ជាមួយនឹងផែនទីស្របច្បាប់ និងផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែសីហាឆ្នាំ២០១៥និងថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៥ដោយមានការចូលរួមពីស្ថាប័នកំពូលរបស់រដ្ឋ តំណាងគណបក្សនយោបាយទាំងបី រាជបណ្ឌិត្យសភាកម្ពុជា និងការចូលរួមពីមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងអ្នកសារព័ត៌មានជាច្រើន បានបង្ហាញពីភាពដូចគ្នាបេះបិទរវាងផែនទីទាំងនោះ។ តាមរយៈលទ្ធផលនៃការផ្ទៀងផ្ទាត់នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** បានធ្វើឲ្យជ្រុះស្រឡះនូវការមន្ទិលអំពីបញ្ហាផែនទី ក្នុងចំណោមប្រជាជនកម្ពុជា ដែលបង្កដោយគណបក្សប្រឆាំង ហើយកាន់តែទទួលបានការគាំទ្រដ៏រឹងមាំពីសំណាក់ប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងមួយនេះបានវាយបំបាក់ឧបាយកលទុច្ចរិតរបស់គណបក្សប្រឆាំង ដែលប្រើប្រាស់បញ្ហាព្រំដែនដើម្បីបម្រើប្រយោជន៍ផ្ទាល់របស់ខ្លួន។ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ **ហ៊ុន សែន** បានថ្លែងសារនយោបាយដ៏សំខាន់ជូនជនរួមជាតិ ដែលបង្ហាញយ៉ាងច្បាស់អំពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយឈរយ៉ាងរឹងមាំលើមូលដ្ឋានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងខ្សែព្រំដែនជាមួយប្រទេសវៀតណាមឲ្យបានច្បាស់លាស់ ស្ថិរភាព ជាព្រំដែនសន្តិភាពមិត្តភាព និងសហប្រតិបត្តិការ។ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ទិសទី បានសំដែងការគាំទ្រពេញទំហឹងចំពោះសារនយោបាយ ។

ជាមួយគ្នានេះ សាធារណមតិអន្តរជាតិក៏បានសម្តែងការអបអរសាទរដល់សម្តេចតេជោ **ហ៊ុន សែន** ចំពោះការដឹកនាំដែលគួរ

យកជាគំរូក្នុងការរក្សាការពារសន្តិសុខ និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ។ ជាអាទិ៍ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៥ ឯកឧត្តម **ជុនប៊ិនគុណ** សមាជិកព្រឹទ្ធសភាអាមេរិក បានធ្វើសារលិខិតមួយច្បាប់ជូនសម្តេចតេជោ **ហ៊ុន សែន** ដោយបានបញ្ជាក់ថា ៖ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការវាយប្រហារដោយគ្មានមូលដ្ឋានចំពោះរាជរដ្ឋាភិបាលរបស់សម្តេច អំពីបញ្ហាខ្សែបន្ទាត់ព្រំដែនជាតិ នៃព្រំដែនភាគខាងកើតរបស់ប្រទេសសម្តេច ។ បើទោះបីជារាជរដ្ឋាភិបាលរបស់សម្តេចប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដូចជា GPS យ៉ាងណាក៏ដោយ (មិនចាំបាច់លើកឡើងពីការសិក្សាទៅលើផែនទីប្រវត្តិសាស្ត្រជាក់ស្តែងរបស់សហរដ្ឋអាមេរិក បារាំង និងអង្គការសហប្រជាជាតិ) ការវាយប្រហារដោយហេតុផលនយោបាយនៅតែបន្ត។ នេះគឺជាប្រការដ៏អកុសលបំផុត ។

តាមរយៈលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទី និងតាមរយៈសារនយោបាយរបស់សម្តេចតេជោអំពីបញ្ហាផែនទី និងព្រំដែនបានបង្ហាញច្បាស់ថា អ្នកដែលប្រើពាក្យមុសា មូលបង្កាច់រាជរដ្ឋាភិបាល ថាបានប្រើផែនទីក្លែងក្លាយ ផែនទីចោរនោះ ឥឡូវនេះអ្នកខូចពិតប្រាកដគឺពួកគេនោះហើយ គឺក្រុមអ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិ ទាំងមេ ទាំងកូន ដែលតែងតែចាក់ពីក្រោយខ្នងរាជរដ្ឋាភិបាលលើរឿងព្រំដែននេះ ។ ពេលដេញទានជាន់កែង ទាំងមេ ទាំងកូន ដែលធ្លាប់តែក្លែងក្លាយ បង្កហេតុគុតឈប់នោះ បានចាកចេញទៅក្រៅប្រទេសយ៉ាងតក់ក្រហល់ គេចវេសពីការទទួលខុសត្រូវ និងភាពអាមាស់ ព្រោះពួកគេមិនហ៊ានប្រឈមនឹងការពិត ។

ចាប់ពីពេលនេះទៅ បុគ្គលណាដែលនៅតែបន្តនិយាយថា រាជរដ្ឋាភិបាលប្រើផែនទីក្លែងក្លាយ ឬផែនទីចោរ នឹងត្រូវប្រឈមមុខក្លាយចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ ។ បញ្ហាព្រំដែនគឺជាបញ្ហារបស់ជាតិ របស់ខ្មែរយើងទាំងអស់គ្នា មិនអនុញ្ញាតឲ្យយជនណា ឬគណបក្សណា ប្រើប្រាស់បញ្ហានេះដើម្បីកំចាត់បញ្ហាខាងនយោបាយបានឡើយ ។ រាល់សកម្មភាពដែលរាជរដ្ឋាភិបាលបានធ្វើ និងកំពុងធ្វើលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ជាសកម្មភាពដ៏ត្រឹមត្រូវ ស្របច្បាប់ និងប្រកបដោយផ្លែផ្កា ដែលឆ្លុះបញ្ចាំងទាំងស្រុងនូវផលប្រយោជន៍ជាអាយុជីវិតរបស់ជាតិ និងប្រជាជន ។ ផ្ទុយទៅវិញសកម្មភាពរបស់ក្រុមប្រឆាំង កំពុងដើរផ្ទុយពីផលប្រយោជន៍របស់ប្រជាជន ដែលនឹងនាំប្រជាជាតិទៅរកការបែកបាក់ជាថ្មីទៀត និងភាពជាសត្រូវជាមួយប្រទេសជិតខាង។ អាស្រ័យហេតុនេះ ខ្មែរគ្រប់រូបត្រូវរួបរួមគ្នាឲ្យមានសំឡេងតែមួយជុំវិញរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរហូតបានសម្រេចជោគជ័យជាស្ថាពរ ។ មានតែដូច្នោះទេ ទើបយើងអាចថែរក្សាអធិបតេយ្យ និងបូរណភាពទឹកដីនៃមាតុភូមិជាទីស្រឡាញ់របស់យើងទាំងអស់គ្នាបាន ។

ទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់អនុប្រធានាធិបតីឥណ្ឌា នៅព្រះរាជាណាចក្រកម្ពុជា



ឯកឧត្តម ម៉ូហាម៉ាត់ ហាមីដ អានសារី អញ្ជើញជួបសម្តែង ការគូរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ



ឯកឧត្តម ម៉ូហាម៉ាត់ ហាមីដ អានសារី អញ្ជើញជួបសម្តែង ការគូរសមចំពោះសម្តេចពញាចក្រី ហេង សំរិទ្ធ

ឆ្លើយតបតាមសេចក្តីអញ្ជើញ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម **ម៉ូហាម៉ាត់ ហាមីដ អានសារី** (Mohammad Hamid Ansari) អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលបីថ្ងៃ(១៥ដល់១៧ខែកញ្ញា) ។ គណៈប្រតិភូបានអញ្ជើញមកដល់កម្ពុជាកាលពីព្រលប់ថ្ងៃទី ១៥ ខែកញ្ញា ។

ក្នុងឱកាសស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជា នារសៀលថ្ងៃទី ១៦ខែកញ្ញាឯកឧត្តមអនុប្រធានាធិបតី និងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគូរសមចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទីនៅវិមានព្រឹទ្ធសភា ។ នៅក្នុងជំនួបនោះសម្តេចវិបុលសេនាភក្តីបានមានប្រសាសន៍ថា ក្នុងព្រះបរមនាម **ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី** ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមព្រឹទ្ធសភារដ្ឋសភាវរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចមានសេចក្តីរំភើបរីករាយណាស់ និងសូមស្វាគមន៍ដឹកក្តៅជាទីបំផុតចំពោះឯកឧត្តមអនុប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចមានជំនឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋឥណ្ឌានៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ជាការបន្តខិតខំរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងវិស័យសាសនារវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង និងរឹងមាំថែមទៀត ។ ប្រជាជនកម្ពុជាបានថែរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ វប្បធម៌អរិយធម៌ដ៏យូរលង់ណាស់មកហើយ ។ សម្តេចបានរំលឹកថាទំនាក់ទំនងដ៏ល្អនេះបានចាប់ផ្តើមស្ថាបនាឡើងវិញវាង **ព្រះករុណា ព្រះបរមនាថ ព្រះបាទសីហមុនី** និងលោក **ហ្សាន់ ហ្សាន់ លេវ** នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងសន្និសីទកំពូលអាហ្វ្រិក-អាស៊ីលើកទី១នៅក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៥៥ និងជាបិតាស្ថាបនិករួមគ្នា ក្នុងឱកាសឡាយព្រះហត្ថលេខា និងចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធនាំ

១៩៥៦ នៅប្រទេសយូហ្គោស្លាវី ។ ក្នុងឆ្នាំនេះដែរ ក៏មានការតាំងពិព័រណ៍មិត្តភាព សាមគ្គីភាព កម្ពុជា-ឥណ្ឌា នៅទីក្រុងភ្នំពេញ ។

សម្តេចភក្តី **សាយ ឈុំ** បានបន្តថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានតម្កល់រូបសំណាកលោក **មហាគ្នះគន្ធី** និងមានមហាវិថីនាមលោក **ហ្សាន់ ហ្សាន់ លេវ** ដែលជារដ្ឋបុរសដ៏ឆ្លើមជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជនឥណ្ឌា ។ ប្រទេសឥណ្ឌាបានផ្តល់មកប្រទេសកម្ពុជានូវដើមពោធិព្រឹក្ស ហើយបច្ចុប្បន្នបានដុះលូតលាស់នៅបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ។ សព្វថ្ងៃមានអ្នកទេសចរឥណ្ឌា បានចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើងៗ ចំណែកប្រជាជនកម្ពុជា ក៏និយមទៅធ្វើទេសចរនៅប្រទេសឥណ្ឌាកាន់តែច្រើនឡើងៗ ។

ក្នុងសវនាការនោះដែរ សម្តេចវិបុលសេនាភក្តីក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងឥណ្ឌា កាន់តែប្រសើរឡើង ។ សម្តេចបានរំលឹកថា ប្រទេសទាំងពីរកម្ពុជា ឥណ្ឌា ធ្លាប់បានផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលទៅវិញទៅមក ។ មានដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌានៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ ២០១០ និងប្រមុខរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ ។ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ ដ៏យូរលង់ណាស់មកហើយ ជាពិសេសចាប់តាំងពីឆ្នាំ ១៩៨១មក នៅពេលដែលប្រទេសកម្ពុជាកំពុងជួបការលំបាក ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច សាធារណរដ្ឋឥណ្ឌាតែងតែជួយគាំទ្រ និងផ្តល់យុត្តិធម៌ជាដាច់ខាតដល់បុព្វហេតុដ៏ល្អត្រឹមត្រូវចំពោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ។

សម្តេចប្រមុខរដ្ឋស្តីទីបានសង្កត់ធ្ងន់ថា " ខ្ញុំសូមអរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដែលតែងតែជួយផ្តល់ដល់កម្ពុជា ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដូចជាការជួយជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងឈានដល់ប្រាសាទព្រះវិហារជាដើម ដើម្បីជួយកសាងនិងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជាឲ្យមានការរីកចម្រើនរុងរឿង " ។

សម្តេចភក្តី **សាយ ឈុំ** ក៏បានជម្រាបជូនឯកឧត្តមអនុប្រធានាធិបតី



ឯកឧត្តម ម៉ូហាម៉ាត់ ហាមីដ អាណសារី ក្នុងឱកាសជួបជួបពិភាក្សា ការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ឥណ្ឌាថា បច្ចុប្បន្នសភាពការណ៍នយោបាយនៅកម្ពុជាបានចេញផុតពី ដំណាក់កាលតានតឹងក្រោមការដឹកនាំដ៏ប៊ុនប្រសប់ឈ្លាសវៃរបស់រាជរដ្ឋា- ភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រមុខដ៏ឆ្លើម ។ កម្ពុជាបាន និងកំពុងទទួលបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ និងសង្គមដ៏ល្អប្រសើរ ។ ប្រជាជនកំពុងរស់នៅក្នុងសុខដុមរម- នាគ្មានការរើសអើងអំពីនិន្នាការនយោបាយអតីតកាលជាតិសាសន៍ជំនឿ សាសនាក្នុងសង្គម ។ កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ កំណើន សេដ្ឋកិច្ចនៅតែរីកចម្រើនជានិច្ច ។ អត្រាភាពក្រីក្របានកាត់បន្ថយជាបន្ត បន្ទាប់ ។

ឯកឧត្តមអនុប្រធានាធិបតីឥណ្ឌាបានសម្តែងនូវការគោរពបំផុតចំពោះ សម្តេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី ដែលបានរៀនពេលវេលាដ៏មាន តម្លៃនិងផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតចំពោះរូបលោក ព្រមទាំងគណៈ ប្រតិភូ ។ ឯកឧត្តមបានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ ព្រះរាជាណាចក្រកម្ពុជាដែលមានជំហានឈានឡើងជានិច្ច ។ ឯកឧត្តមក៏ បានចូលរួមអរមរជាមួយប្រជាជនកម្ពុជាដែលបាន និងកំពុងរស់នៅក្នុង សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ ។

នៅរសៀលថ្ងៃទី ១៦ ខែកញ្ញា នោះដែរ នៅវិមានរដ្ឋសភា ឯកឧត្តម ម៉ូហាម៉ាត់ ហាមីដ អាណសារី អនុប្រធានាធិបតីនៃសាធារណរដ្ឋ ឥណ្ឌា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនេះសម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា ក្នុងនាម រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយ និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះឯកឧត្តមអនុ- ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ដែលបានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។ វត្តមានដ៏ ខ្ពង់ខ្ពស់របស់ឯកឧត្តម និងគណៈប្រតិភូជាន់ខ្ពស់នាពេលនេះ បានផ្តល់នូវ កិត្តិយសយ៉ាងធំធេងដល់មាតុភូមិអង្គរ និងបានបង្ហាញពីការបន្តរឹតបន្តឹង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ឲ្យកាន់តែរឹងមាំខ្លាំងក្លាឡើងថែមទៀត ។

សម្តេចប្រធានរដ្ឋសភាបានរំលឹកថាអ្វីដែលប្រជាជនកម្ពុជាចាំមិនភ្លេច គឺឥណ្ឌាបានទទួលស្គាល់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយបាន ភ្ជាប់ទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ ១៩៨១ គឺ រយៈពេល ២ ឆ្នាំ បន្ទាប់ ពីកម្ពុជាបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងគ្រាដែល ប្រទេសប្តូកលោកសេរីស្ទីវតែទាំងអស់បានដាក់ទណ្ឌកម្ម ហ៊ុមព័ទ្ធសេដ្ឋ-

កិច្ចកម្ពុជានាពេលនោះ ដោយពួកគេនៅបន្តគាំទ្រក្រុមខ្មែរក្រហមទៅវិញ ។ សម្តេចបានបន្ថែមថា នាដើមឆ្នាំ ១៩៨០ នោះដែរ សម្តេចដែលជាប្រមុខ រដ្ឋនាពេលនោះ ទទួលនូវមហាកិត្តិយសដ៏ធំធេងពីឯកឧត្តម ម៉ូហាម៉ាត់ ហាមីដ អាណសារី ប្រធានក្រុមប្រឹក្សាសន្តិភាពពិភពលោក បានបំពាក់ឲ្យនូវមេដាយ មាសសន្តិភាពពិភពលោក ។ នេះគឺជាការផ្តល់យុត្តិធម៌សម្រាប់ប្រជាជន និងថ្នាក់ដឹកនាំទាំងអស់របស់កម្ពុជានាសម័យនោះ ដែលបានរួមកម្លាំង មហាជន រំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ និងចាប់ ផ្តើមស្តារ កសាង អភិវឌ្ឍន៍ប្រទេសជាតិចាប់តាំងពីបាតដៃទទេ រហូតមាន ការរីកចម្រើនដូចសព្វថ្ងៃ ។

សម្តេចបានលើកឡើងទៀតថា សាធារណរដ្ឋឥណ្ឌាមានតួនាទីយ៉ាង សំខាន់ក្នុងប្រទេសកម្ពុជា ទាំងវិស័យនយោបាយ ការទូតសេដ្ឋកិច្ច សង្គម កិច្ច វប្បធម៌ អប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ។ ក្នុងនាមរដ្ឋ- សភា សម្តេចសូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃ ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ដែលបាន និងកំពុងអនុវត្តន៍រួមគ្នាយ៉ាងប្រពៃ សំដៅនាំមកនូវផលប្រយោជន៍ និងវិបុលភាពជូនប្រជាជាតិទាំងសងខាង ។

សម្តេចចក្រីបានបញ្ជាក់ដែរថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាព កម្ពុជា-ឥណ្ឌា ក្នុងន័យរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពជាប្រពៃ- ណីរវាងមាយុអង្វែង និងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថិត រមូតរវាងរដ្ឋសភារដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា សំដៅធានាបានផលប្រយោជន៍ទាំងសងខាង ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ដែលជាថ្ងៃចាប់ផ្តើមបំពេញ ទស្សនកិច្ចនៅកម្ពុជានោះ គណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព បន្ទាប់ពីសម្តេចតេជោបានធ្វើ ពិធីការវិទ្យុទទួលស្វាគមន៍យ៉ាងកក់ក្តៅរួចមក ។ កិច្ចពិភាក្សាបានផ្តោត ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានចុះហត្ថលេខាលើ ឯកសារសំខាន់ចំនួនពីរ ។

ក្នុងកិច្ចពិភាក្សានេះ សម្តេចតេជោបានស្នើឲ្យរដ្ឋាភិបាលឥណ្ឌាពិនិត្យ ក្នុងការជំរុញឲ្យមានការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា និងស្នើសុំឲ្យ ក្រុមហ៊ុន ដែលមានបំណងសាងសង់សំណង់ប្រាសាទអង្គរវត្តនៅឥណ្ឌា នោះ កុំឲ្យយកប្លង់ស្ថាបត្យកម្មអង្គរវត្តទៅសាងសង់នៅទីនោះ ។ ជាការ ឆ្លើយតប ឯកឧត្តមអនុប្រធានាធិបតីឥណ្ឌាបានអះអាងថានឹងមិនមានការ យកប្លង់ស្ថាបត្យកម្មអង្គរវត្តរបស់កម្ពុជា ទៅសាងសង់នៅឥណ្ឌានោះទេ ។ ឯកឧត្តមបានបញ្ជាក់ថាអង្គរវត្តមានតែមួយទេ មិនអាចមានអង្គរវត្តពីរនោះ ទេ ។

ឯកឧត្តមអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានជម្រាបសម្តេច តេជោដែរថា នេះជាដំណើរទស្សនកិច្ចលើកទី ១ របស់ឯកឧត្តមមកកាន់ ប្រទេសកម្ពុជា ។ ទំនាក់ទំនងកម្ពុជា ឥណ្ឌានៅពេលនេះមានលក្ខណៈល្អ ឥតខ្ចោះ ។ ឯកឧត្តមក៏បានអរគុណចំពោះកម្ពុជាដែលកន្លងមកបានគាំទ្រ និងសហការយ៉ាងល្អជាមួយឥណ្ឌា ទាំងនៅក្នុងតំបន់ និងនៅលើនាកអន្តរ- ជាតិ ។

ឯកឧត្តម ម៉ូហាម៉ាត់ ហាមីដ អាណសារី បានជម្រាបជូនសម្តេចតេ- ជោថា ប្រទេសឥណ្ឌាមានបំណងជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ ជាមួយកម្ពុជា ។ នៅពេលនេះឥណ្ឌាមានយន្តការ មួយដើម្បីសហការជាមួយកម្ពុជា និងធ្វើឲ្យមានចលនាកាន់តែសកម្មថែម ទៀតលើការវិនិយោគមកទិសខាងកើត ដែលមានកម្ពុជា, វៀតណាម, ឡាវ

និងមីយ៉ាន់ម៉ា ។ ដោយឡែកជាមួយកម្ពុជា ឥណ្ឌា នឹងជំរុញការវិនិយោគ លើវិស័យធនធានរ៉ែកសិឧស្សាហកម្មនិងប្រព័ន្ធព័ត៌មានវិទ្យា ។ ខណៈនេះ ឥណ្ឌាបានរៀបចំជាគម្រោងមួយដែលមានឈ្មោះថា គម្រោងទទួលបាន លទ្ធផលឆាប់រហ័សដើម្បីជួយដល់កម្ពុជា ហើយគម្រោងនេះត្រូវបានចុះ ហត្ថលេខានាពេលនេះ ។ គម្រោងនេះមានទិសដៅជួយដល់សហគមន៍ ក្នុងការទប់ស្កាត់ជំងឺគ្រុនចាញ់ និងយន្តការព្យាបាលជំងឺគ្រុនចាញ់ និងការ លើកស្ទួយការពង្រឹងសមត្ថភាពស្ត្រីកម្ពុជាទៅលើបញ្ហាបច្ចេកវិទ្យា និងការ លើកស្ទួយចង្វាក់ផលិតកម្មកសិកម្មកម្ពុជា ។ រដ្ឋាភិបាលឥណ្ឌាក៏នឹងជួយ កម្ពុជាលើមជ្ឈមណ្ឌលសហគ្រិនភាព ដោយឥណ្ឌានឹងជួយជាទឹកប្រាក់ ចំនួន ៥ ម៉ឺនដុល្លារអាមេរិកដល់មជ្ឈមណ្ឌលសហគ្រិនភាពនេះ ។

ក្នុងឱកាសនេះដែរឯកឧត្តមអនុប្រធានាធិបតីក៏បានប្រគល់ជូនសម្តេច តេជោនូវវិញ្ញាបនបត្រសាលាមិត្តភាពកម្ពុជា ឥណ្ឌា ជាមួយនឹងការអញ្ជើញ សម្តេចតេជោទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា ។

ជាការឆ្លើយតប សម្តេចតេជោបានទទួលយកការអញ្ជើញរបស់ឯកឧត្តម អនុប្រធានាធិបតីឥណ្ឌា ។ សម្តេចក៏បានអរគុណឥណ្ឌា និងបានបញ្ជាក់ថា កម្ពុជាមិនអាចបំភ្លេចបានទេនូវសកម្មភាពដែលឥណ្ឌាបានជួយកម្ពុជានៅ ពេលដែលកម្ពុជាជួបការលំបាក ក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ឥណ្ឌាក៏ជាប្រទេសប្រជាធិបតេយ្យធំជាងគេទី១ ដែល បានទទួលស្គាល់កម្ពុជាមុនគេ ។ នៅក្នុងទសវត្សរ៍ទី៨០ ប្រទេសឥណ្ឌាបាន ជួយកម្ពុជាក្នុងការស្តារប្រទេសឡើងវិញ រួមទាំងការជួយអភិរក្សប្រាសាទ អង្គរវត្តរបស់កម្ពុជាផងដែរ ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះការ ប្រកាសផ្តល់ជំនួយដល់កម្ពុជា នូវគម្រោងទទួលបានលទ្ធផលឆាប់រហ័ស ដើម្បីជួយដល់កម្ពុជា ដែលមានទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌលសហគ្រិនភាពនេះ ។ អរគុណឥណ្ឌាដែលបានធ្វើជាសហប្រធាន នៃអាយស៊ីស៊ីព្រះវិហារ (ICC ព្រះវិហារ) និងការជួយកម្ពុជាក្នុងការផ្តល់ ទឹកខ្មៅសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ ។ សម្តេចក៏បាន ឯកភាពជាមួយឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា ក្នុងការជំរុញលើកស្ទួយ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជាឥណ្ឌាឲ្យបានកាន់តែធំឡើង ថែមទៀត ។

សម្តេចបានជម្រាបជូនភ្ញៀវថា ប្រទេសទាំងពីរគួរណាស់ជំរុញទំហំ ពាណិជ្ជកម្មទៅតាមសក្តានុពលដែលប្រទេសទាំងពីរមាន ព្រោះទំហំពាណិជ្ជកម្ម ចាំបាច់ណាស់ត្រូវស្វែងរកចំណុចស្ថានភាពឈ្នះដើម្បីពង្រីក ទំហំពាណិជ្ជកម្មនេះ ។ សម្តេចក៏បានគាំទ្រចំពោះការប្រកាសរបស់ឥណ្ឌា ក្នុងដំណើរឆ្ពោះទៅទិសខាងកើត ដោយមកកាន់កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដែលនេះគឺជាការជួយនៅក្នុងក្របខណ្ឌមេគង្គគង្គា ហើយក៏ ជាការជួយកាត់បន្ថយគម្លាតរវាងអាស៊ានថ្មី និងអាស៊ានចាស់ផងដែរ ។ គម្រោងវិនិយោគកម្មទិសខាងកើតនេះ អាចជួយលើកស្ទួយកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។

បន្ទាប់ពីជំនួបនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បាន អញ្ជើញចូលរួមជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី " កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ " រវាងឯកឧត្តម **ថោង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម **អេនីល វឌ្ឍវា** (Anil Wadhwa) អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា ។ ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីជំនួយឥតសំណង សម្រាប់អនុវត្តន៍ គម្រោងទទួលបានលទ្ធផលឆាប់រហ័ស (ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា) ចុះហត្ថលេខាដោយ ឯកឧត្តម **ឡុង វិសាលោ** រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម **អេនីល វឌ្ឍវា** ។

ឯកឧត្តម **ម៉ូហាម៉ាត់ ហាមីដ អេនសារី** បានធ្វើបាបកថាស្តី ពីទំនាក់ទំនងមិត្តភាព-ឥណ្ឌានៅអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ។ បន្ទាប់ពីថ្លែងបាបកថារួច ឯកឧត្តម និងគណៈប្រតិភូអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ លោក **មហាត្មៈហ្គាន់ឌី** នៅខាងកើតស្ថាននាគ (ជិតវត្តភ្នំ) ។ នៅថ្ងៃទី ១៧ ខែកញ្ញា ឯកឧត្តម និងគណៈប្រតិភូអញ្ជើញទៅ ខេត្តសៀមរាបទស្សនាប្រាសាទអង្គរវត្ត រួចក៏បានចាកចេញពីកម្ពុជាទៅ កាន់ទីក្រុងវៀងច័ន្ទប្រទេសឡាវ ។

ឯកឧត្តម និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋឥណ្ឌាបានបញ្ចប់ទស្សនកិច្ចប្រកបដោយផ្លែផ្កានៅកម្ពុជា ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាមិត្តភាព
 សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
 ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីម្តងទៀតអំពីបញ្ហាផែនទី និងព្រំដែនរវាងកម្ពុជា ជាមួយវៀតណាម



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស

ក្នុងខែកញ្ញាឆ្នាំ២០១៥ កន្លងទៅនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូល រួមក្នុងព្រឹត្តិការណ៍សំខាន់ៗ និងចូលរួមសសរម្តេចសមិទ្ធផលមួយចំនួន ។ សម្តេចតេជោបានបញ្ជាក់ជាថ្មីម្តងទៀតអំពីបញ្ហាផែនទី និងបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ។

* ព្រឹកថ្ងៃទី ២ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូល រួមបិទមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស លើកទី ២ នៅវិទ្យាស្ថានជាតិអប់រំ ។ មហាសន្និបាតនេះបានបោះឆ្នោត ជ្រើសតាំងសម្តេចតេជោជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជារៀង រហូត និងបានជ្រើសរើសអនុប្រធានចំនួន ៥ រូប ដែលមានសម្តេចក្រឡា- ហោម ស ខេង ឯកឧត្តមនាយឧត្តមសេនីយ៍ ឡឿ បាញ់ លោកជំទាវ ម៉ែន សំអន ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាង និងឯក- ឧត្តមនាយឧត្តមសេនីយ៍ គន់ គឹម និងជ្រើសតាំងសមាជិកគណៈកម្មាធិ- ការកណ្តាលរបស់សមាគមចំនួន ២៤៨ រូប ។

មានប្រសាសន៍ទៅកាន់មហាសន្និបាត សម្តេចតេជោបានផ្តល់នូវអនុ- សាសន៍ចំនួន ១៤ ចំណុច គឺទី១.ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវ- នីតិសម្បទាត្រូវបន្តពង្រឹងការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីត យុទ្ធជនឲ្យបានទាន់ពេលវេលា និងទៀងទាត់តាមការណែនាំរបស់រាជរដ្ឋា- ភិបាល។ ទី២.ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ត្រូវសហការជាមួយ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីតយុទ្ធជន និងគ្រួសារជន ពលីមរណៈ របស់ក្រសួងនីមួយៗឲ្យបានពិតប្រាកដមុននឹងផ្ទេរមកក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបន្តការគ្រប់គ្រង។ ទី៣.ក្រសួង សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍សហ- គមន៍ជូនអតីតយុទ្ធជន។ ទី៤.ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ- សម្បទា និងគណៈកម្មាធិការអន្តរក្រសួងសម្រាប់កំណត់អត្តសញ្ញាណត្រូវ សហការជាមួយក្រសួងរៀបចំដែនដីជម្រកស្រូវនិងសំណង់ និងគណៈ

កម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ បន្តពិនិត្យវាយតម្លៃលើលទ្ធភាព ផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងគ្រួសារ ពិសេសអ្នកដែលបានដាក់ពាក្យស្នើសុំរួចហើយ។ ទី៥.សមា- គមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជនដែល មានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយនៅតាមសហគមន៍ នោះ ។ ទី៦.ក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត អាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ត្រូវផ្តល់អាទិភាពបញ្ចូលគម្រោងអភិវឌ្ឍន៍អតីតយុទ្ធជននៅតាមថ្នាក់ នីមួយៗឲ្យកាន់តែសកម្ម។ ទី៧.ក្រសួងស្ថាប័នអគ្គមេបញ្ជាការមេបញ្ជាការ គ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ អង្គការនគរបាលជាតិគ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គការពលរដ្ឋនៅ គ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជានៅក្បែរ កន្លែងលំនៅឯកឲ្យបានជិតស្និទ្ធបំផុត និងចុះជាប់រួមសុខរួមទុក្ខជាមួយអតី- តយុទ្ធជន ដោយត្រូវគិតពីអតីតភាព។ ទី៨.សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំងគ្រប់ថ្នាក់ឲ្យបានរឹងមាំ និងស្ថិត ស្ថេរ គង់វង្ស ដោយត្រូវប្រកាន់ភ្ជាប់នូវកត្តា ៣ យ៉ាង (ទី១.មានគោល- ការណ៍មាត់សកម្មភាពត្រឹមត្រូវទី២.មានរចនាសម្ព័ន្ធខ្សែរយៈចាត់តាំងរឹង មាំ មានសមាជិកសមាជិកាមហាជនប្រជាជនគាំទ្រ ទី៣.មានហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់សកម្មភាពចាំបាច់របស់ខ្លួន)។ ទី៩.គណៈកម្មាធិការសមា- គមអតីតយុទ្ធជនគ្រប់ថ្នាក់ត្រូវគោរពនិងអនុវត្តតាមលក្ខន្តិកៈ សមាគមអតីត យុទ្ធជនកម្ពុជា អនុវត្តរបបធ្វើការតាមគោលការណ៍ប្រជាធិបតេយ្យប្រមូល ផ្តុំ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ។ ទី១០.ត្រូវពង្រឹង និងពង្រីក សាមគ្គីភាពឯកភាពផ្ទៃក្នុងក្នុងជួរគណៈកម្មាធិការ តាំងពីថ្នាក់លើដល់ថ្នាក់ ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីជា ប្រយោជន៍ដល់អតីតយុទ្ធជនទាំងមូល ។ ទី១១.សមាគមអតីតយុទ្ធជន កម្ពុជាគ្រប់ថ្នាក់ត្រូវបន្តជំរុញនូវវប្បធម៌ក្នុងចលនាប្រឡងប្រណាំងនៅក្នុង ជួរអតីតយុទ្ធជន ក្នុងចលនា ៣ ពូកែរបស់អតីតយុទ្ធជន (ទី១.ការធ្វើសេដ្ឋ- កិច្ចគ្រួសារពូកែ ទី២.ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និងទី៣. ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែ)។ ទី១២. សមាគមអតីតយុទ្ធជន កម្ពុជាត្រូវបន្តពង្រឹងការគ្រប់គ្រងនិងប្រើប្រាស់ប្រាក់វិភាគទានប្រាក់វិភាគ- ទានសមាជិក ប្រាក់បេឡាមរណៈសង្គ្រោះ និងអំណោយរបស់សប្បុរសជន នានា ដោយអនុវត្តឲ្យបានល្អ មានតម្លាភាព និងមានគណនេយ្យភាព។ ទី ១៣.សមាគមអតីតយុទ្ធជនកម្ពុជាត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ច សហការជាមួយបណ្តាសមាគមអតីតយុទ្ធជន និងចលនាអតីតយុទ្ធជននៃ ប្រទេសជាមិត្តក្នុងតំបន់ និងនៅលើពិភពលោក និងទី ១៤.សូមអំពាវនាវ ដល់ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ សូមផ្តល់នូវកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគាំទ្រចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យបានខ្លាំងក្លា បន្ថែមទៀត ដែលក្នុងនោះគម្រោងកម្មវិធីផ្តល់ជំនួយដល់កម្ពុជាក៏គួរតែ បានគិតបញ្ចូលនូវវិស័យអតីតយុទ្ធជនកម្ពុជាផងដែរ ។

ឯកឧត្តម វង គុក រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនី- តិសម្បទាបានបញ្ជាក់ថា គិតត្រឹមខែមិថុនាឆ្នាំ២០១៥មានអតីតយុទ្ធជន



សម្តេចតេជោ ហ៊ុន សែន ធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយទៅកាន់ជនរួមជាតិជុំវិញបញ្ហាផែនទី បញ្ហាព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

សរុបចំនួន៨៧.២៨៥នាក់និងអ្នករស់នៅក្នុងបន្ទុកចំនួន១៤០.៥២៨នាក់ ដោយត្រូវចំណាយថវិកាប្រចាំឆ្នាំប្រមាណជាង ៣០០ ពាន់លានរៀល ក្នុង ១ ឆ្នាំ ដែលប្រាក់របបគោលនយោបាយនេះត្រូវបានកែសម្រួលជាបន្ត បន្ទាប់ ស្របតាមការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ។

* នៅថ្ងៃទី ៨ ខែកញ្ញា សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយទៅកាន់ជនរួមជាតិជុំវិញ បញ្ហាផែនទី បញ្ហាព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

សម្តេចតេជោបានបញ្ជាក់ថា " បញ្ហាព្រំដែនជាបញ្ហាសំខាន់ជាអាយុ ជីវិតជាតិ ។ ដូច្នេះហើយបានជាអ្នកនយោបាយមួយចំនួនតែងលើកមកធ្វើ ប្រជុំភិក្តុត ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល។ ការងារព្រំដែន និង ទឹកដី មិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់នោះទេ ហើយរាជរដ្ឋាភិបាល កម្ពុជាតែងតែយកចិត្តទុកដាក់លើរឿងនេះ ដោយធ្វើយ៉ាងណាធានាថាទឹក ដីកម្ពុជាមិនបាត់សូម្បីតែ ១ មីលីម៉ែត្រក្រឡា" ។

សម្តេចបន្តថា សម្តេចធ្លាប់បានធ្វើបទអន្តរាគមន៍ម្តងរួចមកហើយលើ បញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលមានជាង ៥ ម៉ោង ដើម្បីប្រតិបត្តិជនពល- រដ្ឋខ្មែរទូទាំងប្រទេសកាលពីថ្ងៃខែសីហាឆ្នាំ២០១២នៅរដ្ឋសភាជាតិ និង បានធ្វើការផ្សព្វផ្សាយការពន្យល់ ដោយក្រុមការងារព្រំដែនជាច្រើនលើក ច្រើនសារ ។ ទោះបីប្រឹងផ្សព្វផ្សាយយ៉ាងណាក៏ក្រុមបក្សប្រឆាំងនៅតែ មិនទទួលយកបាន ហើយបន្តបំផុសបំភ្លើងការពិត ក្នុងគោលដៅបង្កើតឲ្យ មានការយល់ច្រឡំ បោកប្រាស់ទឹកចិត្តស្នេហាជាតិពិតប្រាកដរបស់ប្រជា- ជន ហើយគ្មានការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ ។ ការលើក បញ្ហាព្រំដែនទឹកដីមកនិយាយរបស់ពួកគេ គឺដើម្បីកេងចំណេញខាង នយោបាយ បំភាន់សាធារណមតិជាតិ និងអន្តរជាតិ អាចនឹងនាំមកនូវការ បង្កការបែកបាក់ជាតិ អវិភាជជាតិសាសន៍ ខូចខាតទំនាក់ទំនងល្អរវាង ប្រទេសជិតខាង ។

សម្តេចបានសង្កត់ធ្ងន់ថា មួយរយៈនេះ អ្នកនយោបាយខ្មែរជ្រុលនិយម មួយចំនួនបានលើកឡើងកាន់តែឃោរឃៅ ដោយចោទរាជរដ្ឋាភិបាលថា បានប្រើផែនទីក្លែងក្លាយ មិនត្រឹមត្រូវ ផែនទីចោរ និងលើកយកសន្និសីទ

១៩៧៩ មកក្លែងក្លាយ ក្នុងគោលដៅញុះញង់ ដែលអាចបណ្តាលឲ្យមាន ភាពវឹកវរដល់សន្តិសុខសង្គម បើរាជរដ្ឋាភិបាលមិនអាចទប់ស្កាត់ទាន់ ពេលវេលាទេនោះ ។

សម្តេចតេជោបន្តថា គោលបំណងដែលរាជរដ្ឋាភិបាលធ្វើការស្នើសុំ ប្រទេសមួយចំនួននូវផែនទីដើមរបស់កម្ពុជាដើម្បីផ្ទៀងផ្ទាត់ជាមួយផែនទី ដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់បច្ចុប្បន្ន គឺដើម្បីបញ្ចៀស និងបញ្ចប់ ការញុះញង់ដោយគ្មានការទទួលខុសត្រូវ ធ្វើឲ្យបែកបាក់ជាតិ បង្កើតភាព ភាន់ច្រឡំ ដែលធ្វើឲ្យមហន្តរាយដល់ជាតិទាំងមូល និងភាពសុខសាន្ត របស់ប្រទេសក្នុងតំបន់ផងដែរ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តតតដាក់រ សំដៅ កសាងព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាមួយប្រទេស ជិតខាង ។

សម្តេចតេជោបានបញ្ជាក់ថា ផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើ- ប្រាស់បោះបង្គោលជាមួយរៀតណាម គឺជាផែនទីផ្លូវការ និងស្របច្បាប់។ គឺផែនទី Bonne ខ្នាត១/១០០.០០០ បន្ទាល់ទុកពីអាណាព្យាបាលបារាំង និងបានតម្កល់នៅអង្គការសហប្រជាជាតិ និងសុំឲ្យអន្តរជាតិទទួលស្គាល់ នៅរង្វង់ឆ្នាំ ១៩៦៤ ។ ផែនទីនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចុះសន្និ- សញ្ញាចំនួន ៣ ជាមួយរៀតណាម ។ ទី១.ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ១៩៨៣ សន្និសីទ និងកិច្ចព្រមព្រៀងនេះចាត់ទុកថាព្រំដែនប្រទេសទាំងពីរគឺមាន ហើយ ។ ការកំណត់យកផែនទីនេះ គឺស្របនឹងសន្និសីទអន្តរជាតិនូវព្រំ- ដែនមិនកែប្រែ។ ទី២.សន្និសីទ ២៧ ខែធ្នូឆ្នាំ ១៩៨៥ បានកំណត់គោល- ការណ៍ដូចឆ្នាំ ១៩៨៣ ខាងលើដែរ ដោយកំណត់យកផែនទី Bonne ខ្នាត ១/១០០.០០០ របស់ក្រុមភូមិសាស្ត្រកំណូចនៃដែលមាន ២៦ ផ្ទាំង។ ទី៣. សន្និសីទបញ្ចប់ពេញបន្ថែមឆ្នាំ២០០៥ដែលផ្តល់ឲ្យកម្ពុជាអាចប្រើប្រាស់ទឹក បានដោយមិនចាំបាច់ស្នើសុំទៅភាគីវៀតណាម ។

សម្តេចបន្តថា មានអ្នកខ្លះអួតថារកឃើញផែនទីពិតនៅសហរដ្ឋអាមេ- រិក ប៉ុន្តែតាមការពិតផែនទីនោះគឺយើងបានទៅចតយកមកតាំងពីជាង ១០ ឆ្នាំមុនមកម៉្លេះ ។ ពេលយើងធ្វើការផ្ទៀងផ្ទាត់ទៅគឺអត់មានអីខុសគ្នាទេ ។ គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារប្រគល់ទទួល និង ផ្ទៀងផ្ទាត់ផែនទីដែលមានឯកឧត្តម **ហោលវ៉ាហ្សុន** ជាប្រធាន បានធ្វើការ ងារផ្ទៀងផ្ទាត់នេះដោយម៉ត់ចត់ ដោយតម្លាភាព និងមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធ ហើយការផ្ទៀងផ្ទាត់ផែនទីអង្គការសហប្រជាជាតិ និងផែនទី ចតតម្លឹងរបស់បារាំងគឺដូចគ្នាបេះបិទ" ។

សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សរុបមកផែនទីដែលរាជរដ្ឋាភិ- បាលកំពុងប្រើគឺជាត្រឹមត្រូវ ហើយមូលហេតុដែលយើងចាំបាច់មាន ផែនទី UTM ខ្នាត ១/៥០.០០០ អមទៅជាមួយផែនទី Bonne ១/១០០.០០០ ព្រោះផែនទី Bonne ខ្នាត១/១០០.០០០ ជាផែនទីដែល ពិបាកស្វែងរកចំណុចក្នុងការបោះបង្គោលព្រំដែន ហើយនៅពេលដែល រាជរដ្ឋាភិបាលជួលក្រុមហ៊ុនដាណឺម៉ាក យើងអាចឈានទៅប្រើផែនទី ខ្នាត១/២៥.០០០និងតំបន់ខ្លះអាចប្រើខ្នាត១/១០.០០០។ ជាមួយគ្នានេះ ដែរកិច្ចព្រមព្រៀងឆ្នាំ ២០០៥ រវាងភាគីទាំងពីរកម្ពុជាវៀតណាម គឺបាន កំណត់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបោះបង្គោលព្រំដែន ប្រទេសទាំងពីរ ក្រុមការងារព្រំដែនប្រទេសនីមួយៗនឹងពិនិត្យឡើងវិញនូវ ការចម្លងមកលើផែនទី UTM ខ្នាត១/៥០.០០០។ មួយវិញទៀតតំបន់ដែល គូភាគីទាំងពីរមិនទាន់ឯកភាពគ្នា ខ្សែព្រំដែននៅតំបន់នោះមិនប្រែប្រួល

នោះទេ។ កិច្ចព្រមព្រៀងនេះគឺភាគីទាំងពីរសម្រេចរក្សាស្ថានភាពបច្ចុប្បន្ន ហាមឃាត់ប្រជាជនមិនឲ្យសង់ ឬផ្លាស់ប្តូរទីលំនៅឆ្លងព្រំប្រទល់ដែន ហើយប្រមន្តនេះកម្ពុជាបានប្រើជាមួយថៃ ឡាវ និងវៀតណាម ដូចគ្នាគឺ រក្សាស្ថានភាពបច្ចុប្បន្នតំបន់ដែលមិនទាន់ដោះស្រាយ ។

* ព្រឹកថ្ងៃទី ៩ ខែកញ្ញា នារីមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី មានប្រារព្ធពិធីផ្តល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នូវសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំឆ្លើម ពីសាកលវិទ្យាល័យ លីមកុកវីនៃប្រទេសម៉ាឡេស៊ី ។

សម្តេចតេជោបានមានប្រសាសន៍ក្នុងពិធីនេះថា កិត្តិយសដែលពោរពេញទៅដោយមោទនភាពនេះ បានឆ្លុះបញ្ចាំងនូវការវិវឌ្ឍន៍នៅលើមាត់ដី ត្រឹមត្រូវ និងប្រាកដនិយមនៃទស្សនៈវិស័យនយោបាយកម្ពុជា។ ក្នុងភាពជាអ្នកដឹកនាំ បានទម្លុះភាពទាល់ច្រកភាពឯកកោ ដោយបានដោះស្រាយវិបត្តិជាច្រើននៅក្នុងអតីតកាលប្រកបដោយភាពស័ក្តិសិទ្ធិ និងបានរៀបចំខ្លួនយ៉ាងសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន និងបានបន្តរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិប្រកបដោយចក្ខុវិស័យមុតស្រួច សម្រាប់ពេលអនាគតរបស់កម្ពុជា។ កិត្តិយសនេះក៏បានរំលេចកាន់តែប្រក្សក្សវិថមទៀតនៅកាតព្វកិច្ចចម្បងៗនៅចំពោះមុខដែលសម្តេចចាំបាច់ត្រូវធ្វើដោយមិនអាចបន្តដៃ ឬច្រូសប្រហែសក្នុងមួយវិនាទីណាបានឡើយ ។ ជាពិសេសក្នុងស្ថានភាពដែលកម្ពុជា កំពុងខិតជិតទៅក្នុងការធ្វើសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ ២០១៥ និងក្នុងពេលដែលពិភពលោកទាំងមូលកំពុងខិតខំដោះស្រាយបញ្ហាប្រឈមនានារួមទាំងការថយចុះនៃកំណើនសេដ្ឋកិច្ចជាដើម ។ ប្រការនេះពិតជាទាមទារនូវសមត្ថភាពទេពកោសល្យ ទស្សនវិស័យប្រកបដោយគតិបណ្ឌិតភាពប្រាកដនិយមនៃមេដឹកនាំសម្រាប់ជាគំរូដល់ប្រទេសនៃការបណ្តុះនូវស្មារតី និងឆន្ទៈក្នុងការអភិវឌ្ឍជាតិមាតុភូមិឲ្យមានភាពចម្រុងចម្រើន ប្រកបដោយចីរភាព រក្សាបាននូវសុខសន្តិភាព និងសុភមង្គលជូនប្រជាជន និងសង្គមជាតិកម្ពុជា ។

សម្តេចតេជោបានបន្តថា ជាការពិតសញ្ញាបត្រនេះជាសក្ខីភាពមួយដែលមិនត្រឹមតែបញ្ជាក់នូវការទទួលស្គាល់របស់សាកលវិទ្យាល័យចំពោះការខិតខំរបស់ខ្លួនសម្តេចផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញផងដែរនូវការយកចិត្តទុកដាក់ និងការចាប់អារម្មណ៍ខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការរក្សាសន្តិសុខសុខមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងរួមចំណែកផងដែរ ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ទាំងមូលមានស្ថិរភាព និងវឌ្ឍនភាពទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ។

សម្តេចបញ្ជាក់ថា សញ្ញាបត្រនេះក៏លើកទឹកចិត្តបន្ថែមដល់រូបសម្តេចក្នុងការបន្តនូវបុព្វហេតុបម្រើប្រជាជន បម្រើជាតិមាតុភូមិ បន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ការលើកតម្កើងមរតកវប្បធម៌ការថែរក្សាប្រពៃណីអរិយធម៌ជាតិឲ្យបានគងវង្សរឹងមាំ និងការអភិវឌ្ឍវិស័យសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រឲ្យស្របទៅនឹងការវិនិយោគសាកលភាវូបនីយកម្ម ។

គួររំលឹកថា សាកលវិទ្យាល័យនេះធ្លាប់បានផ្តល់សញ្ញាបត្របែបនេះជូនដល់មេដឹកនាំពិភពលោកចំនួន ៤ រួចមកហើយ ដែលរួមមានអតីតប្រធានាធិបតីនៃអាហ្វ្រិកខាងត្បូង លោកបណ្ឌិត**ណេលសុងម៉ង់ដេឡា** (Nelson Rolihlahla Mandela) ត្រូវបានផ្តល់ជូនជាបណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ។ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក

បណ្ឌិតDato Sri Dr Mohd Najib Tun Abdul Razak ត្រូវបានផ្តល់ជូនជាបណ្ឌិតកិត្តិយសផ្នែក "ការផ្លាស់ប្តូរសង្គមជាតិទាំងមូល" ។ អតីតនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត **មូហារា មូហារម៉េត** (Tun Dr Mahathir Mohamad) ត្រូវបានផ្តល់ជូនបណ្ឌិតកិត្តិយស "ផ្នែកមនុស្សសាស្ត្រ " និងលោកប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងត្រូវបានផ្តល់ជូនបណ្ឌិតកិត្តិយសផ្នែកភាពជាអ្នកដឹកនាំឆ្លើម ។

លោកបណ្ឌិត **រ៉ាយម៉ុងគ្រីល** (Raymond Krill) សាស្ត្រាចារ្យនៃសាកលវិទ្យាល័យលីមកុកវីន បានអាននូវជីវប្រវត្តិរបស់សម្តេចតេជោ **ហ៊ុន សែន** ដោយបានចាត់ទុកសម្តេចជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ជាអ្នកបង្រួបបង្រួម សន្តិភាព និងជាថ្នាក់ដឹកនាំកសាងប្រទេស។ សម្តេចជាថ្នាក់ដឹកនាំតែមួយគត់នៅលើពិភពលោក ដែលមានទស្សនវិស័យប្រកបដោយគតិបណ្ឌិត និងភាពជាអ្នកដឹកនាំ បានផ្លាស់ប្តូរប្រទេសទាំងមូលឲ្យរួចផុតពីសង្គ្រាម ។

* ព្រឹកថ្ងៃទី ១៩ ខែកញ្ញា សម្តេចតេជោបានអញ្ជើញចូលរួមសម្តេចសាលាអន្តរជាតិភ្នំពេញ (ISPP) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅទីនោះសម្តេចបានមានប្រសាសន៍ថា ដើម្បីទាក់ទាញគ្រួសារស្ត្រា-ចារ្យល្អៗនិងអ្នកជំនាញពូកែៗឲ្យមកបង្រៀននិងធ្វើការនៅកម្ពុជារាជរដ្ឋាភិបាលបានលើកលែងការយកពន្ធត្រួតគ្នា។ សម្តេចបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើមកនាយករដ្ឋមន្ត្រី ហើយយើងបានពិភាក្សាគ្នាលើបញ្ហាការមិនយកពន្ធត្រួតគ្នា។ នេះជាប្រធានបទដ៏សំខាន់មួយដើម្បីទាក់ទាញសាស្ត្រាចារ្យល្អៗ និងអ្នកជំនាញពូកែៗមកកាន់កម្ពុជា។ ដូចនេះប្រទេសដែលមានការពាក់ព័ន្ធក្នុងការបញ្ជូនសាស្ត្រាចារ្យ និងអ្នកជំនាញពូកែៗមកកម្ពុជា ក៏អាចនឹងទទួលបានផលប្រយោជន៍ពីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសកំណើតរបស់សាស្ត្រាចារ្យនិងអ្នកជំនាញទាំងឡាយ តាមរយៈការមិនយកពន្ធត្រួតគ្នា ។ បើមិនដូចនេះទេ បន្ទុករបស់សាស្ត្រាចារ្យត្រូវបង់ពន្ធពីរត្រួត គឺបង់ពន្ធប្រាក់ខែនៅក្នុងប្រទេសខ្លួនផង និងបង់ពន្ធប្រាក់ខែនៅកម្ពុជាផង ។

ជាមួយនេះ សម្តេចតេជោក៏បានបង្ហាញក្តីសង្ឃឹមថា ប្រទេសអ្នកមានទាំងនោះអាចអនុគ្រោះឲ្យសាស្ត្រាចារ្យដែលមកបង្រៀននៅកម្ពុជាបង់ពន្ធប្រាក់ខែនៅកម្ពុជា ដើម្បីជួយកម្ពុជាជាប្រទេសក្រ។ សម្តេចបន្តថា តែប្រទេសអ្នកមានពិតជាស្វិតណាស់ គាត់ចង់ឲ្យសាស្ត្រាចារ្យទាំងអស់នោះបង់ពន្ធទៅរដ្ឋរបស់គាត់ ។

សម្តេចក៏បានកោតសរសើរចំពោះជនបរទេសទាំងឡាយ ដែលបានមកបង្រៀន និងធ្វើការនៅក្នុងប្រទេសកម្ពុជា និងសំណូមពរថាបាត់ទុកខ្លួនឯងគ្រាន់តែជារៀងរបស់កម្ពុជា តែសូមចាត់ទុកខ្លួនឯងថាជាកូនអង្គដ៏សំខាន់មួយរស់នៅកម្ពុជារួមជាមួយកម្ពុជាដើម្បីការរីកចម្រើនរបស់កម្ពុជា ។

សម្តេចតេជោក៏បានកោតសរសើរចំពោះសាលាអន្តរជាតិភ្នំពេញដែលជាសាលាអន្តរជាតិមួយនៅកម្ពុជា ។ វត្តមានរបស់សាលានេះបានធ្វើឲ្យមានការទាក់ទាញផងដែរនូវជនបរទេសដែលមកធ្វើការងារនៅកម្ពុជា ដូចជាឯកអគ្គរដ្ឋទូតអង្គការអន្តរជាតិនានា រាប់ទាំងអ្នកជាពាណិជ្ជករ អ្នកវិនិយោគបរទេសអស់ក្តីបារម្ភអំពីការសិក្សារបស់កូនៗរបស់គេ។ សម្តេចក៏បានលើកទឹកចិត្តឲ្យសាលាអន្តរជាតិភ្នំពេញ បង្កើតសាកលវិទ្យាល័យបន្ថែមទៀត ។



សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាត់ខ្សែបូសម្តោច សាលាអន្តរជាតិភ្នំពេញ (ISPP) ស្ថិតក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ជាមួយការកោតសរសើរនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើសុំសាលាអន្តរជាតិភ្នំពេញ ត្រូវពង្រឹងផងដែរទៅលើការសិក្សាភាសាខ្មែរ ចំពោះសិស្សជាតិខ្មែរ ព្រោះពួកគេត្រូវតែចេះភាសាខ្មែរដើម្បីនៅពេលប្រឡងបាក់ឌុបថ្នាក់ជាតិ ដើម្បីឲ្យសិស្សអាចមានលទ្ធភាពប្រឡងជាប់ព្រោះប្រសិនបើគេមិនចេះភាសាខ្មែរ គេពិតជាមិនអាចធ្វើបានទេនូវមុខវិជ្ជាមួយចំនួន ដូចជាភាសាខ្មែរ ប្រវត្តិវិទ្យា និងមុខវិជ្ជាមួយចំនួនទៀតហើយក៏ជាការទាក់ទាញឲ្យកូនខ្មែរចូលរៀនកាន់តែច្រើននៅក្នុងសាលានេះផងដែរ ។

សម្តេចក៏បានលើកឡើងបន្ថែមទៀតថា រាជរដ្ឋាភិបាលក៏កំពុងលើកទឹកចិត្តផងដែរ ឲ្យមានការវិនិយោគបង្កើតនូវមន្ទីរពេទ្យកម្រិតអន្តរជាតិ ដែលផ្តល់សេចក្តីទុកចិត្តសម្រាប់ជនបរទេស ដែលមកធ្វើការនៅកម្ពុជា មកវិនិយោគនៅកម្ពុជា និងអ្នកទេសចរលំដាប់ខ្ពស់ ។

* រសៀលថ្ងៃទី២២ខែកញ្ញាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបចលនាប្រឡងប្រណាំង " រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤ " នៅសណ្ឋាគារសុខាភ័ព្វ ។

នៅពេលនោះ សម្តេចតេជោបានមានប្រសាសន៍ថា គ្មានទេសចរណ៍ដែលប្រចុយប្រចាននឹងគ្រោះថ្នាក់ ដែលគេទទួលបានពីការវាយប្រហារភេរវកម្ម ឬក៏សង្គ្រាមនោះទេ ។ ឥឡូវសម្រាប់តំបន់របស់យើងក្នុងរយៈពេលកន្លងទៅ មានការវាយប្រហារតាមរយៈភេរវកម្មនៅទីក្រុងបាងកក។ បញ្ហានេះក៏បានធ្វើឲ្យមានការភ័យខ្លាច។ សម្តេចបន្តថា សភាពការណ៍នឹងមានភាពល្អឡើងវិញតាមរយៈសកម្មភាពប្រទេសថៃផង និងសកម្មភាពរបស់កម្ពុជាផងនិងសកម្មភាពរបស់តំបន់ផងដែរ។ ដូច្នេះនៅក្នុងក្របខណ្ឌនេះហើយ ដែលយើងត្រូវស្វែងរកឱកាសសហប្រតិបត្តិការការពារសន្តិសុខ ប្រឆាំងការវាយប្រហារដោយភេរវកម្ម និងធ្វើទំនាក់ទំនងឲ្យកាន់តែប្រសើរទៅលើសេវាទេសចរណ៍ ជៀសវាងការធ្វើឲ្យមានអស្ថិរភាព ។

សម្តេចបានអំពាវនាវ ឲ្យមានកិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិឲ្យបានល្អបំផុត ដើម្បីធានាសុវត្ថិភាពចំពោះប្រជាជនខ្លួនឯងផង និងសម្រាប់វិស័យទេសចរណ៍ផង សហការជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិប្រឆាំងគ្រប់ទម្រង់នៃភេរវកម្មបំផ្លិចបំផ្លាញ ។

សម្តេចតេជោបន្តថា ឥឡូវយើងមានទេសចរ ៤,៥ លាននាក់ នៅឆ្នាំ ២០១៤ និងមាន ៥ លាននាក់នៅឆ្នាំនេះ និងឡើងដល់ ៧,៥ លាននាក់នៅ



សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបចលនាប្រឡងប្រណាំង " រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤ " ឆ្នាំ ២០២០ ។

សម្តេចតេជោបានផ្តល់អនុសាសន៍មួយចំនួន សំដៅបន្តដោះស្រាយបញ្ហាប្រឈមជាសកលនានារបស់វិស័យទេសចរណ៍ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជា " មាសបែតង " ឲ្យទទួលបានជោគជ័យ ។ ក្នុងនោះទាំងអស់គ្នាត្រូវបន្ត " រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ " ក្នុងការងារអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឲ្យក្លាយជាឧបករណ៍ពិតប្រាកដនៃការផ្តល់ឱកាស និងផលប្រយោជន៍ប្រកបដោយសមធម៌ និងគ្រប់ជ្រុងជ្រោយដល់ប្រជាជនកម្ពុជា ពិសេសយុវជនកម្ពុជា។ ត្រូវបន្តខិតខំជំរុញការអភិវឌ្ឍ និងវិនិយោគរមណីយដ្ឋានគ្រប់ប្រភេទ ជារមណីយដ្ឋានដែលគិតគូរពីបរិស្ថាន ភាពស្អាត និងសង្គម ។ ខណៈដែលគម្រោងអាជីវកម្មទេសចរណ៍ជាច្រើននៅមិនទាន់បានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមនៅឡើយ សម្តេចស្នើសុំឲ្យក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់រដ្ឋបាលថ្នាក់ក្រោមជាតិ ចាត់វិធានការឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ (ជាអាទិ៍ មណ្ឌលកម្សាន្តមនុស្សពេញវ័យ) ដែលអាចមានផលប៉ះពាល់ខ្ពស់ ត្រូវដាក់ឲ្យវាយតម្លៃបរិស្ថាន និងសង្គមច្បាស់លាស់ មុនអនុញ្ញាតសាងសង់ ឬអនុញ្ញាតបើកអាជីវកម្ម ដើម្បីសម្រេចឲ្យបាននូវយុទ្ធនាការ ទីក្រុងស្អាតទីក្រុងដែលមានមណ្ឌលកម្សាន្តមនុស្សពេញវ័យ ប្រកបដោយសុវត្ថិភាព និងគ្មានការរំខាន " ឲ្យបានមុនចុងឆ្នាំ ២០១៤ ។ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង អប់រំយុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ចូលកម្មវិធីសិក្សាពី " បដិសណ្ឋារកិច្ច " ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ និងស្នើសុំសហការជាមួយក្រសួងមុខងារសាធារណៈ បញ្ចូលកម្មវិធីសិក្សាបដិសណ្ឋារកិច្ច សម្រាប់បណ្តុះបណ្តាលដល់មន្ត្រីរាជការគ្រប់កម្រិត ។ ទន្ទឹមនេះសម្តេចបានកាត់ទ្រុយុទ្ធការ " ផ្ទះស្នាក់កម្ពុជា-ផ្ទះខ្មែរ " និងស្នើគ្រប់រាជធានីខេត្តខិតខំរៀបចំឲ្យមានផ្ទះស្នាក់បម្រើភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមស្តង់ដាររបស់ផ្ទះស្នាក់របស់ក្រសួងទេសចរណ៍ដើម្បីឲ្យភ្ញៀវទេសចរណ៍អាចស្នាក់នៅជាមួយប្រជាជន ស្វែងយល់ពីវប្បធម៌ ប្រពៃណី របៀបរបបរបស់នៅ និងការស្វាគមន៍ស្វាហយាក់ទាក់ជាមួយប្រជាជនខ្មែរ ហើយតាមរយៈកម្មវិធីផ្ទះស្នាក់នៅ ក៏ជាប្រភពចំណូលមួយដល់ប្រជាជនមូលដ្ឋានដោយផ្ទាល់ផងដែរ ។

សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍សំខាន់ៗ ក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ



សម្តេច ក្រឡាហោម ស ខេង ក្នុងឱកាសនៃ
ពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ

ក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ កាលពី ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៥ នៅសាលាខេត្តព្រះសីហនុ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការព្រមានចំពោះអាជ្ញាធរពាក់ព័ន្ធមួយចំនួន ដែលបានបើក ដៃឲ្យអ្នកនេសាទខុសច្បាប់ពីប្រទេសជិតខាងចូលមកនេសាទក្នុង ដែនសមុទ្រកម្ពុជា រួមទាំងការកើតមាននូវបទល្មើសជាច្រើនលើផ្ទៃ សមុទ្រដែលសមត្ថកិច្ចមិនទាន់បង្ក្រាប ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ការងារគ្រប់គ្រងផ្ទៃ សមុទ្រ ដែលមានគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ទាំងទាហាន ប៉ូលីស រដ្ឋ- បាលជលផល និងអាជ្ញាធរខេត្ត នៅមានបញ្ហាជាច្រើនដូចជាការ បើកដៃឲ្យមានជនអន្តោប្រវេសន៍ខុសច្បាប់មកធ្វើការនេសាទខុស ច្បាប់ក្នុងដែនទឹកកម្ពុជា ។ ខ្ញុំបានដឹងពីរឿងនេះ ធ្វើសំបុត្រឲ្យគេ ចាប់ត្រីហើយ អន្តោប្រវេសន៍ខុសច្បាប់ ហើយឲ្យខ្ញុំដោះស្រាយ ។ អ្នកណាចាប់អ្នកនោះដោះស្រាយទៅ ។ អស់លោកកំពុងប្រព្រឹត្ត បទល្មើស ។ ឲ្យមកធ្វើការនៅលំហសមុទ្រ មិនគ្រាន់តែមករកស៊ី មានបានរឿងហ្នឹងទេ ។ ការពារសមុទ្រដើម្បីជាតិ ដើម្បីប្រជាពល- រដ្ឋ ។ ស្ថាប័ន អង្គការពាក់ព័ន្ធដែលមានតួនាទីគ្រប់គ្រងសន្តិសុខ

លំហសមុទ្រ ត្រូវតែផ្តោតសំខាន់ទៅលើសកម្ម- ភាពបទល្មើសផ្សេងៗ ដែលកើតមាននៅលើផ្ទៃ សមុទ្រ ដូចជាបទល្មើសនេសាទ ឬអំពើរត់ពន្ធ ខុសច្បាប់ជាដើម ។ ការគ្រប់គ្រងសន្តិសុខលំហ សមុទ្រ ត្រូវប្រកាន់ខ្ជាប់ការអនុវត្តច្បាប់ក្នុងគោល- ដៅរក្សាការពារផលប្រយោជន៍ជាតិ ជៀសវាង ការអនុញ្ញាតឲ្យមានការនេសាទខុសច្បាប់ ដែល បង្កផលប៉ះពាល់ដល់ធនធានជាតិក្នុងសមុទ្រ ។ បទល្មើសនានា ប្រសិនបើរកឃើញអ្នកពាក់ព័ន្ធ សម្តេចមិនឲ្យរួចខ្លួននោះទេ ។ ទាក់ទងទៅនឹង បញ្ហារំលោភបំពានដី បឹងព្រែកទប់ និងដីតំបន់ អនុក្រឹត្យជំរាលក្បាលឆាយ ដែលជាតំបន់ផ្គត់- ផ្គង់ទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុង ក្រុងព្រះសីហនុ សម្តេចក្រឡាហោម ស ខេង បានព្រមានចំពោះអ្នកដែលពាក់ព័ន្ធថា តំបន់ ទាំងពីរនេះរាជរដ្ឋាភិបាលបានប្រកាន់ជំហរដាច់

ខាតរក្សាការពារ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់រំលោភបំពានយក ធ្វើជាកម្មសិទ្ធិឯកជនបានឡើយ ។ ទាក់ទងទៅនឹងបញ្ហានយោ- បាយ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ការលើកឡើងពី បញ្ហាផែនទីរបស់គណបក្សប្រឆាំងនាពេលថ្មីៗនេះ គឺជាល្បែង នយោបាយរបស់ពួកគេតែប៉ុណ្ណោះ ហើយកុំមកអួតថាខ្លួនជាអ្នក ស្នេហាជាតិស្មើនោះ ។ ទាក់ទងទៅនឹងបញ្ហាក្បួនដង្ហែយោសនា បោះឆ្នោតឃុំសង្កាត់អាណត្តិក្រោយនេះ សម្តេចមានប្រសាសន៍ថា ជំហរបស់គណបក្សប្រជាជនកម្ពុជា គឺបើបោះឆ្នោតឃុំនោះ គឺហែរ តែក្នុងឃុំនោះ ឬសង្កាត់នោះ មិនចាំបាច់ហែរទៅឃុំ សង្កាត់ផ្សេង ទៀតទេ បើមិនអញ្ជឹងវានាំឲ្យមានបញ្ហាច្របូកច្របល់ ទាក់ទងនឹង ការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ ហើយរយៈពេលយោសនា គួរ បន្ថយមកត្រឹម ១០ ថ្ងៃវិញ ងាយស្រួលសមត្ថកិច្ចរក្សាសន្តិសុខ ។ គួរបញ្ជាក់ថា នៅថ្ងៃទី ៧ ខែកញ្ញា នៅសាលាខេត្តព្រះសីហនុ មានប្រារព្ធពិធីប្រកាសតែងតាំងលោក **យន្ត មីន** អតីតនាយ ទាហានសឹករងខេត្តកោះកុង ឡើងជាអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុជំនួសលោក **ឃឹក សុខុន** ដែលត្រូវចូលនិវត្តន៍ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៥ នៅគេហដ្ឋានក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត **ទួន ធឿន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានទី ២ រដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយគណបក្សខេត្ត គណបក្សស្រុកបារាយណ៍ និងឯកឧត្តមសមាជិករដ្ឋសភា ដើម្បីពិភាក្សា អំពីផលជាវិជ្ជមាន-អវិជ្ជមាន ក្នុងគម្រោងបំបែកស្រុកបារាយណ៍ ។ ឯកឧត្តមបណ្ឌិត **ទួន ធឿន** បានពិភាក្សាលើគំនិតផ្តួចផ្តើមក្នុងការកសាង ប៉ុស្តិ៍សុខភាពមួយកន្លែងនៅក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងអញ្ជើញពិនិត្យទីតាំងផ្ទាល់ និងបានជួបសំណេះ សំណាលជាមួយព្រះសង្ឃ លោកតាលោកយាយ និងប្រជាពលរដ្ឋមួយ ចំនួន ព្រមទាំងបានចែកជូនថវិកាសរុបចំនួន ១ លាន រៀលផងដែរ ។



ថ្ងៃទី ២២ ខែកញ្ញា ឯកឧត្តមទេសរដ្ឋមន្ត្រី **អ៊ឹម ឈុនលីម** សមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តម **កើត សុផា** អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញ ផ្តល់ប្លង់ដឹកជញ្ជូនប្រជាពលរដ្ឋខេត្តប៉ៃលិនចំនួន ២.៥០០ នាក់ នៅ ទីធ្លាខាងមុខសាលាខេត្ត ។



ថ្ងៃទី ២១ ខែកញ្ញា ឯកឧត្តម **ប័ន្ទ សារុន** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង លោកអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល មាតាបិតា និងជូនរង្វាន់ដល់សិស្សដែល បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ទាំង ៤ រូបនៃ ស្រុកត្រាំកក់ ខេត្តតាកែវ ។



ថ្ងៃទី ២៣ ខែកញ្ញា ឯកឧត្តម **ជា សុផារ៉ា** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ មាតាបិតា និងសិស្ស ទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិឆ្នាំ ២០១៥ ទូទាំងស្រុកត្បូងឃ្មុំ និង ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៨ ខែកញ្ញា ឯកឧត្តម **ស៊ី យ៉ា សែម** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរដែនដី ឃុំ ស្រុកបាកាន និងសហគមន៍ទឹក បានអញ្ជើញពិនិត្យប្រព័ន្ធស្រោចស្រពនៅក្នុងឃុំមួយចំនួន ក្នុងស្រុកបាកានខេត្តពោធិសាត់ ។

ថ្ងៃទី២២ ខែកញ្ញា ឯកឧត្តមបណ្ឌិត **ហង់ ជួន ណារ៉ុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញសម្តេចមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងបរិវេណសាលាគុកោសល្យ និងវិក្រិតការខេត្តសៀមរាប ។



ថ្ងៃទី ១៨ ខែកញ្ញា ឯកឧត្តម **ខួន យុន ហ៊ុន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំក្រុមការងារថ្នាក់ខេត្តចុះពិនិត្យស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅភូមិពង់ត្រែង ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត ។

ថ្ងៃទី១៨ ខែកញ្ញា លោកជំទាវ **អ៊ុន សុគន្ធា** តំណាងរាស្ត្រមណ្ឌលកំពត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម **អ៊ុន ម៉ែង ហួរ** ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត រួមដំណើរដោយមន្ត្រីប្រតិបត្តិសាខា-អនុសាខា ក្រុមការងារយុវជននិងស្ម័គ្រចិត្តបានចុះសួរសុខទុក្ខនិងនាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកទឹកឈូ ។



ថ្ងៃទី ១៩ ខែកញ្ញា ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជំងឺដោយមិនគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ២.០០០ នាក់ នៅឃុំរំល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី ២០ ខែកញ្ញា ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាន អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋកំពង់សម្រាកព្យាបាលជំងឺ និងកុមារង- គ្រោះពីការផ្ទុះគ្រាប់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ កុមារទាំងបីកំពុង សម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផា ។



ថ្ងៃទី ១៩ ខែកញ្ញា ឯកឧត្តម **ឡាយ ចន្ទ្រៈ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយសហការី បានអញ្ជើញចែកអង្ករដល់ប្រជាពលរដ្ឋក្រីក្រក្នុង សង្កាត់រកាក្រៅ ក្រុងជូនកែវ ចំនួន ២៧៧ ត្រួសារ ។

ថ្ងៃទី ១៩ កញ្ញា ឯកឧត្តម **អឿន សុផា** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តប៉ៃ- លិន និងមន្ត្រីក្រុមការងារ បានចុះពិនិត្យស្ថានភាពទឹកជំនន់ និងជួយសង្គ្រោះ ប្រជាជននៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។



ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៥ ឯកឧត្តម **ម៉ែម ម៉ីននាង** អនុប្រធាន គណៈកម្មការទី ១០ និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ៣ ខេត្ត កណ្តាល បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺ ជួនប្រជាពលរដ្ឋ និងនាំយកសំលៀកបំពាក់ ព្រមទាំងសម្ភារៈសិក្សា ជូន ក្មួយៗសិស្សានុសិស្សនៅភូមិក្បាលសេះ និងភូមិក្រាំងថ្មី ស្ថិតក្នុងឃុំគោក- ត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងឱកាសនោះ ឯកឧត្តមបាន ឧបត្ថម្ភថវិកាចំនួន ៣,៥ លានរៀល ជូនស្ត្រីឆ្លងទន្លេចំនួន ៧០ នាក់ និង ឧបត្ថម្ភថវិកាចំនួន ៥០ ឡាន សម្រាប់ប្រើប្រាស់ក្នុងភូមិនៃឃុំគោកត្រប់ ។



ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ **កែ ច័ន្ទមុនី** តំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ **ស៊ីង ស៊ីយ៉ុត** ទីប្រឹក្សាសម្តេចអគ្គមហា សេនាបតីតេជោ**ហ៊ុន សែន** ជាសមាជិកក្រុមការងារថ្នាក់កណ្តាល និងជា អនុប្រធានក្រុមការងារចុះជួយស្រុកបរិបូណ៌ បានចុះសួរសុខទុក្ខ និងនាំ យកថវិកាឧបត្ថម្ភជូនលោក តែម សារីន មន្ត្រីប្រចាំការនៅស្នាក់ការគណ- បក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៥ ក្រុមការងារ យុវជនគណបក្ស ខេត្ត កំពង់ស្ពឺ បានរៀបចំកម្មវិធី "ថ្នាក់ដឹកនាំ ស្តាប់យុវជន និងយាយ របស់ស្រុក សំរោងទង" នៅស្នាក់ការ

គណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម **អ៊ុំ សំអូន** ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម **កែ ប៊ុនរៀង** ប្រធាន ឯកឧត្តម **ហ៊ុន ចំណែក** អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ កណ្តាល ឯកឧត្តម **សក្យា រុដ** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម លោកជំទាវប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានគណបក្សតាមមន្ទីរ អង្គភាព ជុំវិញខេត្ត ដែលមានអ្នកចូលរួមជាសកម្មជនយុវជនគណបក្សភូមិ ឃុំ សង្កាត់នៃយុវជនគណបក្សស្រុកសំរោងទង តំណាងយុវជនគណបក្សពីគ្រប់ក្រុង ស្រុក ទូទាំងខេត្ត សរុបប្រមាណ៦០០នាក់។ សូមបញ្ជាក់ថា កម្មវិធីបានពិភាក្សាលើប្រធានបទស្តីពីយុវជន និងគណបក្ស យុវជន និងសភាពការណ៍ថ្មីៗ យុវជន និងសេវាសាធារណ យុវជន និងការងារ យុវជន និងភូមិឃុំមានសុវត្ថិភាព និងបញ្ហា ផ្សេងៗរបស់យុវជននៅមូលដ្ឋាន ។ ក្នុងឱកាសនោះ គណៈអធិបតីបានបកស្រាយយល់សំណួរ និងសំណូមពរដែលទាក់ទងប្រធានបទទាំង ៥ បានល្អ ដែលបានតែបង្កើនបាននូវមូលដ្ឋាននៃការ យល់ដឹងរឹងមាំសម្រាប់ យុវជនគណបក្សនៅមូលដ្ឋានយើង ។



ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំ ក្រុងមែលប៊ិន ប្រទេសអូស្ត្រាលី ដែលដឹកនាំដោយឯកឧត្តម **ឡាវ វ៉ាន់** ក្រោមការ ណែនាំពីឯកឧត្តមប្រធាន **ហ៊ុន ចំណែក** បានទៅបំពេញបេសកកម្មចំនួន ០៧ ថ្ងៃ ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែសីហា នៅក្រុងមែលប៊ិន រដ្ឋវិចតូរីយ៉ា ប្រទេសអូ- ស្ត្រាលី។ ក្នុងបេសកកម្មចំនួន ៧ ថ្ងៃនេះ ក្រុមការងារបានជួប សំណេះសំណាល ជាមួយបងប្អូនខ្មែរដែលរស់នៅទីនោះជាច្រើនរយនាក់ និងនិស្សិតប្រមាណ ១០០ នាក់ ព្រមទាំងបានប្រគេនទៀនព្រះវស្សាថ្វាយព្រះសង្ឃនៅវត្តមន្ទីរឃុំ។ មួយ ផ្នែកនៃបេសកកម្មនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម **កុយ ឆុង**

ឯកអគ្គរាជទូត ខ្មែរប្រចាំប្រទេសអូស្ត្រាលីផងដែរ ។ ជាលទ្ធផល ក្រុមការងារបានទទួលនូវកិត្យសកម្មយ៉ាងកក់ក្តៅ ដែលបង្ហាញឲ្យឃើញអំពីភាពស្មិតស្មាលជាភារកភាពនៃបងប្អូនខ្មែររស់នៅ ក្រៅប្រទេស និង ក្នុងប្រទេស ។

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៥ នៅសាលប្រជុំជំនុំស្នាក់ការគណ- បក្សខេត្តសៀមរាប គណៈកម្មាធិការគណបក្សខេត្តបានរៀបចំវគ្គផ្សព្វផ្សាយ សភាពការណ៍ថ្មីជូនដល់សាខាបក្សមន្ទីរអប់រំយុវជនខេត្តនិងក្រុមការងារយុវជន សរុបចំនួន ២០០ នាក់ ក្រោមអធិបតីភាព ឯ.ឧ **កៅ សោភ័ណ** សមាជិកគណៈ អភិបាលគណៈកម្មាធិការគណបក្សខេត្ត និងលោក **សុ សារ** សមាជិកក្រុមការងារ យុវជនគណបក្សថ្នាក់កណ្តាលនិងប្រធានក្រុមការងារយុវជនខេត្តប្រធានគណៈ យោសនាអប់រំខេត្ត ។



កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៥ នៅស្នាក់ការកណ្តាលគណបក្ស ក្រុមសកម្មជនយុវជនគណបក្សគ្រឹះស្ថានខេត្តមសិក្សាក្នុងរាជធានីភ្នំពេញ (ក. ៧៧) ក្រោមអធិបតីភាព ឯកឧត្តម **ពិត ចំណាន** អនុប្រធានកិត្តិយសក.៧៧ បាន ធ្វើការផ្សព្វផ្សាយស្តីពីការយុំខ្លួនឯកឧត្តម **ហុង សុខហួរ** សមាជិកព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ជូនសមាជិក សមាជិកក្រុមការងារយុវជន ក.៧៧ ចំនួន ១៤៩ រូប។

នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះ- វិហារ មានការប្រជុំបូកសរុបការងារឆមាសទី ១ និងលើកទិសដៅបន្តរបស់យុវជនគណបក្ស និង បណ្តាញសង្គម Facebook គណបក្សក្រោមអធិបតីភាព ឯ.ឧ **ឡុង សុវណ្ណ** អនុប្រធានគណបក្ស ខេត្ត ដោយមានការចូលរួមពី ឯ.ឧ **អ៊ុន ចាន់ដា** ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជា ប្រធានក្រុមការងារគេហទំព័រ និងបណ្តាញសង្គមគណបក្សខេត្ត ព្រមទាំងសមាជិកគណៈអចិ- ត្រៃយ៍គណបក្សខេត្ត និងក្រុមការងារយុវជនជាច្រើនទៀត ។



ក្រុមការងារយុវជនគណបក្សខេត្តមានជ័យនៅថ្ងៃទី០៨ កញ្ញា ២០១៥ បានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយផែនការសកម្មភាពការងាររបស់ក្រុមការងារយុវជនចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០១៥ និងត្រៀមរៀបចំកម្មវិធីបំពាក់បំប៉នលក្ខន្តិកៈ និងវគ្គអប់រំនយោបាយរបស់គណបក្ស ផែនការបំផុសប្រជាជនគ្រប់រូបឱ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ និងទៅចុះឈ្មោះបោះឆ្នោត, បែង ចែកការកិច្ចសមាជិក សមាជិកា ក្រុមការងារយុវជនបក្សខេត្តឱ្យទទួលតាមក្រុង-ស្រុក ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ជាប ជាតិ ឯកឧត្តម ហេង ស្នួល បានផ្សព្វផ្សាយដល់សិស្សដែលប្រឡង ធ្លាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៥ និងថ្នាក់ទី ១១ ទី ១០ និងទី ៩ នូវអាហារូបករណ៍លើមុខជំនាញសំខាន់ៗ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ២៥ សាលា ក្នុងទូទាំងប្រទេស ជូនដល់សិស្សចំនួន ៦៥០ នាក់ លោកគ្រូ អ្នកគ្រូចំនួន ៧០ នាក់ ។



នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម បាយ ហ៊ុន សមាជិកក្រុមការងារយុវជនគណបក្ស ថ្នាក់កណ្តាល និងជាសមាជិករដ្ឋសភាមណ្ឌលកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចុះពិនិត្យព្យាបាលជំងឺជូន ប្រជាជននៅយុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម កុន សារពេជ្រ សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធាន ក្រុមការងារយុវជន គណបក្សខេត្តកំពត បានប្រជុំក្រុមការងារយុវជនគណបក្ស ខេត្ត ក្រុង ស្រុក ដើម្បីផ្សព្វផ្សាយផែនការដែលក្រុមការងារ យុវជនគណបក្សថ្នាក់កណ្តាល បានដាក់ចេញការប្រជុំប្រចាំ កាលពីខែសីហា ឆ្នាំ ២០១៥ ។



ព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៥ នាសាលប្រជុំគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម មានរៀបចំកម្មវិធីជួបជាមួយសិស្សានុសិស្សជាប់សញ្ញាប័ត្រចំនួន ៣៣២ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ជ្រុន ថេវវ៉ាត សមាជិកក្រុមការងារ យុវជនគណបក្សថ្នាក់កណ្តាល ប្រធានជនបង្គោល ទទួលយុវជន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្រុមការងារយុវជនគណបក្ស ស្រុកដំណាក់ចង្កើរខេត្តកែប បានរៀបចំពិធីសំណេះសំណាលសកម្មជន យុវជន គណបក្សភូមិ ឃុំ ស្រុក ចំនួន ៤៥ នាក់ ក្រោមអធិបតីភាព ឯកឧត្តម ងួន ចៀន តំណាងអាស្រ្ត្រខេត្តកែបនៅស្នាក់ការគណបក្សស្រុកកាលពីថ្ងៃទី ១២ កញ្ញា ឆ្នាំ ២០១៥ ។



ក្រុមការងារយុវជនគណបក្សស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដឹកនាំដោយលោក យិន សារឿន បានរៀបចំកិច្ចប្រជុំប្រចាំខែកញ្ញា ដោយមានអ្នកចូលរួមចំនួន ៤១ នាក់ ក្នុងនោះ ស្រី ២៣ នាក់ យុវជនសុំចូលថ្មី ៦ នាក់ ស្រី ៦ នាក់ ។ រីឯ ថវិកាតាមគោលការណ៍ស្នំគ្រចិត្តប្រចាំខែកញ្ញាប្រមូលបាន ១៣៨,៥០០ រៀល ថវិកាសរុបរួម ៤៨៧,០០០ រៀល ។

លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

ចំណូលពន្ធដារខែសីហា

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា នៅខែសីហាឆ្នាំ២០១៥ កន្លងទៅនេះ ពន្ធដាររកបានចំណូលពន្ធប្រមាណជាង ៣៧៤ ពាន់លានរៀល ឬប្រមាណជាង ៩៣,៥ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ពន្ធដាររកបានចំណូលពន្ធដារសរុបមានចំនួន ៨៩៧,៥ លានដុល្លារអាមេរិក។ លទ្ធផលនេះ សម្រេចបានស្មើនឹងជាង ៧៧% នៃផែនការឆ្នាំ ២០១៥ ហើយបើប្រៀបធៀបនឹងចំណូល ៨ ខែឆ្នាំ ២០១៥ យើងបានឃើញថាមានការកើនឡើងចំនួនស្មើនឹង ២៥,៣៤% ។

តាមការវិភាគប្រភេទពន្ធយើយើងឃើញថា ចំណូលពន្ធដារខែសីហាមានការកើនឡើងគ្រប់ប្រភេទពន្ធក្នុងនោះប្រភេទពន្ធសំខាន់ៗដែលមានការកើនឡើងមានដូចជាពន្ធលើប្រាក់បៀវត្សរ៍កើនឡើងប្រមាណ ២២,៣% ។ ពន្ធលើប្រាក់ចំណេញកើនឡើង ២៦,៩% និងអាករពិសេសកើនឡើង ២៨,២% និងអាករលើតម្លៃបន្ថែមកើនឡើង ១៦,៩% ។

ដោយឡែក បើពិនិត្យតាមវិស័យបង្ហាញថា ចំណូលពន្ធដារខែសីហា ក៏មានការកើនឡើងស្មើគ្រប់សកម្មភាពដែរ ក្នុងនោះផ្នែកសេវាហិរញ្ញវត្ថុកើនឡើងប្រមាណ ៣៩,៨% ។ ផ្នែកកេសដ្ឋៈកើន ១៦,៥% ។ ផ្នែកទូរគមនាគមន៍កើន ១២,៧% ។ ផ្នែកនីហរណ៍អាហារូបត្ថម្ភកើន ១៥,២% ។ ផលិតផលគ្រឿងប្រើប្រាស់កើន ២,២% ។ ផ្នែកផលិតសម្លៀកបំពាក់កើន ២១,៧% ។ ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់កើន ៣៤,២% ។ ផ្នែកផលិតផលកំដៅកើន ១២,៩% ។ ផលិតផលយន្តកើន ១៨០,៧% និងផ្នែកលក់គ្រឿងចក្រកើន ៥៩,៦% ។ ផ្នែកលក់គ្រឿងឧបករណ៍គោតកើន ៦៩,២% ។ ផ្នែកកសិកម្មកើន ៧០% ។ ផ្នែកលក់ភេសជ្ជៈកើន ៣១,២% ។ ផ្នែកផលិតម្ហូបអាហារកើន ១៨,៥% និងផ្នែកដឹកជញ្ជូន និងទេសចរកើន ១១,៣% ។

អគ្គនាយកដ្ឋានពន្ធដារបានអះអាងថា ដើម្បីធានាបាននូវការប្រមូលគ្រប់ផែនការតាមច្បាប់កំណត់សម្រាប់ឆ្នាំ ២០១៥ នេះ អគ្គនាយកដ្ឋានពន្ធដារណែនាំដល់នាយកដ្ឋានសាខាខេត្ត ខណ្ឌឱ្យខិតខំបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ក្នុងការបន្តពង្រឹងការប្រមូលពន្ធគ្រប់ប្រភេទ។ រៀបចំយន្តការ និងបទបញ្ញត្តិដើម្បីអនុវត្តផែនការសកម្មភាពពាក់ព័ន្ធនឹងការលុបបំបាត់របបម៉ោករឹតនិងដាក់អនុវត្តរបបគណនេយ្យសាមញ្ញ។ ពង្រឹងការអនុវត្តការប្រមូលពន្ធលើអចលនទ្រព្យ ។ បន្តពង្រឹងប្រមូលពន្ធគ្រប់ប្រភេទជាពិសេសពន្ធលើប្រាក់ចំណេញ។ ពង្រឹងការចុះបញ្ជីពន្ធដារតាមប្រព័ន្ធផ្ទៃក្នុង ពង្រឹងការធ្វើបច្ចុប្បន្នសហគ្រាស ។ បន្តលើកកម្ពស់ និងបញ្ជ្រាបវប្បធម៌ចំបងពន្ធ តាមរយៈការធ្វើសិក្ខាសាលាផ្សេងៗ។ បន្តជំរុញការប្រមូលពន្ធខាងវិស័យសំណង់ ។

ការនាំអង្ករចេញរយៈពេល ៨ ខែ

របាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញអង្ករកម្ពុជារបស់ក្រុមការងារ ផ្នែកស្រូវអង្ករ នៃវេទិកាជាតិកសិកម្ម-ផ្នែកកសិកម្ម បានបង្ហាញថា ក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០១៥ (គិតពីខែមករា ដល់ខែសីហា) អង្ករកម្ពុជា ត្រូវបាននាំចេញទៅក្រៅប្រទេសចំនួន ៣៤២.១៣៦ តោន។ បរិមាណនាំចេញក្នុងពេល៨ខែឆ្នាំនេះគឺកើនឡើងបើធៀបនឹងរយៈពេល ៨ ខែ ឆ្នាំ ២០១៤ ។

កាលពីឆ្នាំ ២០១៤ អង្ករកម្ពុជានាំចេញទៅក្រៅប្រទេសមានចំនួនសរុប ៣៨៧.០៦១ តោន។ ឆ្នាំ ២០១៣ មានចំនួន ៣៧៨.៨៥៦ តោន។ ឆ្នាំ ២០១២ មានចំនួន ២០៥.៧១៧ តោន និងឆ្នាំ ២០១១ មានចំនួន ២០១.៨៩៩ តោន ។

ដោយឡែក របាយការណ៍ដែលផ្សព្វផ្សាយដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញពីទិសដៅនៃការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៨ ខែឆ្នាំ២០១៥ នៅ៥៤ប្រទេសក្នុងនោះប្រទេសសមាជិកសហភាពអឺរ៉ុបមានចំនួនច្រើនជាងគេរហូតដល់ ២១៩.៣២០ តោន ប្រទេសជាសមាជិកអាស៊ាន (ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ី) ចំនួន ៣៦.៨៨១ តោន និងប្រទេសផ្សេងទៀតមានចំនួន ៨៥.៩៣៥ តោន។ ប្រទេសបារាំងដែលជាសមាជិកសហភាពអឺរ៉ុបបាននាំចូលនូវ

អង្ករកម្ពុជាច្រើនជាងគេ រហូតដល់ចំនួន ៤៥.៤៩៣ តោន។ ចំណែកក្រុមហ៊ុនដែលបាននាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៨ ខែ ឆ្នាំនេះ គឺមានចំនួន ៧៣ ក្រុមហ៊ុន ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជំរុញការផលិតស្រូវ និងការនាំចេញអង្ករទៅក្រៅ ប្រទេសឱ្យបានយ៉ាងតិច ១ លានតោន នៅដំណាច់ឆ្នាំ ២០១៥ នេះ ។

ចំណូលពីការលក់ចំណូលស្សនាមណីយដ្ឋានអង្គរខែសីហា

អាជ្ញាធរជាតិអប្សរាបានផ្សព្វផ្សាយជាសាធារណៈថា ភ្ញៀវទេសចរអន្តរជាតិដែលបានទិញប័ណ្ណចូលទស្សនាមណីយដ្ឋានអង្គរក្នុងខែសីហាឆ្នាំ ២០១៥ នេះមានចំនួន ១៦៥.៧២១ នាក់ គឺកើនឡើង ១,២៦% បើប្រៀបធៀបទៅនឹងខែសីហាឆ្នាំមុន ។ រីឯប្រាក់ចំណូលសរុបក្នុងខែសីហាចំនួន ៤.៧៦៤.៧២០ ដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ ២០១៤ មានការកើនឡើង ០.៩៩% ។

សរុបទេសចរចរទេស ដែលទិញប័ណ្ណចូលទស្សនានៅក្នុងមណីយដ្ឋានអង្គរក្នុងរយៈពេល៨ខែឆ្នាំនេះមានចំនួន ១.៤០៤.១០៧ នាក់ពោលកើនឡើង ១,៩២% បើប្រៀបធៀបទៅនឹងរយៈពេល ៨ ខែ ឆ្នាំ ២០១៤ និងទទួលបានថវិកាចំណូល ៣៩.៨២៣.៩២០ ដុល្លារ មានការកើនឡើង ០,០៣% បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០១៤ ។

ធនាគារអភិវឌ្ឍន៍អាស៊ីបញ្ជាក់ពីកំណើនសេដ្ឋកិច្ច

នៅក្នុងការធ្វើបច្ចុប្បន្នភាពរបាយការណ៍សេដ្ឋកិច្ចដែលចោះពុម្ពផ្សាយជាប្រចាំឆ្នាំរបស់ខ្លួនក្រោមចំណងជើងស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០១៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB, អេឌីប៊ី) បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (ផលស, GDP) សម្រាប់ប្រទេសកម្ពុជាគឺ ៧ % សម្រាប់ឆ្នាំ ២០១៥ និង ៧,២% សម្រាប់ឆ្នាំ ២០១៦ ។ ដោយឡែក នៅក្នុងរបាយការណ៍ដែលចេញផ្សាយក្នុងខែមីនាសរុបសង្កេតឃើញទៅ អេឌីប៊ីបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៥ មាន ៧,៣% និង ឆ្នាំ ២០១៦ មាន ៧,៥% ។ ការថមថយបែបនេះ ឆ្លុះបញ្ចាំងពីការថយចុះនូវសក្តានុពលកំណើន សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនិងការងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗ ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា "ការពង្រីកឧស្សាហកម្មកាត់ដេរ សំណង់ និងសេវាកម្ម ជាពិសេស សេវាទេសចរណ៍ ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅតែបន្តជំរុញកំណើនបន្ថែមទៀត។ ប៉ុន្តែកំណើននៃការនាំចេញ និងទេសចរណ៍មានការថមថយបន្តិចក្នុងឆមាសទី ១ នៃឆ្នាំ ២០១៥ ខណៈពេលដែលវិស័យកសិកម្មទទួលបានផលប៉ះពាល់ដោយសារភ្លៀងធ្លាក់មានកម្រិតទាប និងអូសបន្លាយពេលយូរ ។

អេឌីប៊ីបញ្ជាក់ថា កម្រិតអតិផរណាប្រចាំឆ្នាំស្ថិតនៅត្រឹមតែ ០,០% ប៉ុណ្ណោះក្នុងខែឧសភា ឆ្នាំ ២០១៥ ក្នុងពេលដែលមានការថយចុះនូវចំណាយលើការដឹកជញ្ជូន និងឥន្ធនៈ ក្រោយពេលមានការថយចុះយ៉ាងគំហុកនៃតម្លៃប្រេង។ ការព្យាករណ៍អំពីអតិផរណាត្រូវបានកែសម្រួលមកនៅ ១,៣% ។

ការងារបង្កើនផលស្រូវដូរវិស្សនៅទូទាំងប្រទេស

គិតត្រឹមសប្តាហ៍ទី ៣ ខែកញ្ញានេះ ការបង្កើនផលស្រូវដូរវិស្សនៅទូទាំងប្រទេសសម្រេចបានចំនួន ២.៣៧៣.០៨២ ហ.ត ស្មើនឹង ៩២,៤៤៤% នៃផែនការ ២.៥៦៧.១៣០ ហ.ត (គិតជាងឆ្នាំមុន ១.២៤៥ ហ.ត គិតក្នុងរយៈពេលដូចគ្នា) ។ ខេត្តចំនួន ៥ បានបញ្ចប់ការងារដាំដុះដំណាំស្រូវដូរវិស្សហើយ ក្នុងនោះមានខេត្តបន្ទាយមានជ័យ មណ្ឌលគីរី ព្រះវិហារ ព្រះសីហនុ និងខេត្តស្ទឹងត្រែង។ ខេត្តដែលអនុវត្តបានតិចជាងគេគឺជាតិវានិក្ខ័យពេញ ។

ឆ្នាំនេះ ប្រជាសិករចូលចិត្តបង្កើនផលដោយព្រោះយកតែម្តង ច្រើនជាងការស្ទង់ម៉្យាងមកពីការរាំងស្ងួតអូសបន្លាយយូរនៅដើមរដូវ និងដោយសារខ្វះកម្លាំងពលកម្មផងដែរ។

សក្តានុពលក្នុងការលើកកម្ពស់វិស័យវិនិយោគនៅកម្ពុជា



ការវិនិយោគលើដំណាំកៅស៊ូនៅកម្ពុជា



ការវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជាកាន់តែរឹងមាំ

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ **ហ៊ុន សែន** បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយដែលនៅក្នុងនោះការប្រឹងប្រែងក្នុងការជំរុញវិស័យវិនិយោគគឺជាគោលដៅអាទិភាព។ ហេតុនេះហើយទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិរយៈពេល ៥ ឆ្នាំ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ យុទ្ធសាស្ត្រវិនិយោគសាធារណៈ នយោបាយអភិវឌ្ឍឧស្សាហកម្ម។ ទាំងអស់នេះគឺជាការបង្ហាញជាការទាក់ទាញជាការលើកទឹកចិត្តសម្រាប់រាជរដ្ឋាភិបាលក្នុងការវិនិយោគ។ កម្ពុជាមានសក្តានុពលយ៉ាងធំធេង ហើយបានក្លាយទៅជាទិសដៅក្នុងការទាក់ទាញអ្នកវិនិយោគពីគ្រប់ទិសទីទាំងអស់ទៅរកស៊ីបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ។

កម្ពុជាបច្ចុប្បន្នមានកត្តាអនុគ្រោះជាច្រើនសម្រាប់ជាមូលដ្ឋានគ្រឹះដល់ការវិនិយោគនោះគឺស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានធានាទាំងស្រុង ។ ហេដ្ឋារចនាសម្ព័ន្ធបានពង្រីកក្នុងវិសាលភាពទូលំទូលាយគ្រប់ទីតំបន់ ក្នុងទូទាំងប្រទេសមានសភាពប្រទាក់ក្រឡាគ្នា បង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍ និងលំហូរផលិតផល។ កម្ពុជាធានាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមជាមួយនឹងការខិតខំកៀងកាន់តែជិតមកដល់នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ។ ច្បាប់វិនិយោគរបស់កម្ពុជាបានផ្តល់នូវភាពអនុគ្រោះយ៉ាងខ្លាំង ដល់ក្រុមហ៊ុនវិនិយោគបរទេសទាំងអស់ដែលមានបំណងទៅបណ្តាក់ទុននៅកម្ពុជា ដោយក្រុមហ៊ុនអាចធ្វើការបណ្តាក់ទុន ១០០% ដោយមិនចាំបាច់មានការចូលរួមពីដៃគូក្នុងស្រុក និងដោយមិនមានការកំណត់ទុន ។

ការវិនិយោគផ្ទាល់ពីបរទេស បន្តមានសកម្មភាពខ្លាំងក្លាដោយសារកត្តាអំណោយផលនៅក្នុងប្រទេស និងក្នុងតំបន់ ជាពិសេសការផ្លាស់ទីតាំងរោងចក្រផលិតកម្ម ពីប្រទេសជិតខាងក្នុងតំបន់ និងកំណើនវិនិយោគផ្ទាល់ពីប្រទេសជាដៃគូសំខាន់ៗ។ នៅ

ក្នុងឆ្នាំ ២០១៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ២១០ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៤ ពាន់លានដុល្លារអាមេរិក ខណៈដែលនៅឆ្នាំ ២០១៥ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីមានចំនួន ៩៤ គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣,៤ ពាន់លានដុល្លារអាមេរិក ។ តួលេខនៃការវិនិយោគនេះបានបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍របស់វិនិយោគិនចំពោះសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសការជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស។ ប្រទេសចិនបានឈរលើលំដាប់ខ្ពស់នៃបញ្ជីវិនិយោគទុន បន្ទាប់មកគឺកូរ៉េខាងត្បូង អ៊ីរ៉ង់ ម៉ាឡេស៊ី វៀតណាម អាមេរិក តៃវ៉ាន់ ថៃ ហុងកុង សិង្ហបុរី និងជប៉ុន។ វិស័យសំខាន់ៗដែលប្រទេសទាំងនោះយកចិត្តទុកដាក់ក្នុងការវិនិយោគ គឺវិស័យទេសចរណ៍ វិស័យឧស្សាហកម្មសេវាកម្មកសិកម្ម និងអចលនទ្រព្យ។ នៅមានវិស័យសំខាន់ដទៃទៀត ដែលអ្នកសេដ្ឋកិច្ចកំពុងផ្តោតការយកចិត្តទុកដាក់នាពេលអនាគត ។ លោកស្រី ចន្ទី អ្នកសេដ្ឋកិច្ចករករាជ្យបាននិយាយជាមួយបណ្តាញយោសនាថា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការខិតខំទៅកាន់តែកៀងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាកត្តាសំខាន់ណាស់នៅក្នុងការទាក់ទាញលំហូរវិនិយោគនេះ។ តម្លៃពលកម្មទាបកម្លាំងពលកម្មវ័យក្មេងវិស័យមិនទាន់បានប្រើប្រាស់ ឬវិស័យដែលអភិវឌ្ឍមិនទាន់ដល់កម្រិត ដូចជាដី ការកែច្នៃសេវាកម្មសំណង់រួមទាំងភូមិសាស្ត្រ និងទីផ្សារនាំចេញដ៏មានសក្តានុពលនៅក្នុងតំបន់អាស៊ាន និងទៅអ៊ីរ៉ង់ អាមេរិក និងចិន គឺសុទ្ធតែជាកត្តាសំខាន់បំផុតក្នុងការទាក់ទាញអ្នកវិនិយោគ ។ ជាមួយគ្នានេះក៏មានការលើកឡើងអំពីការជំរុញវិស័យកសិកម្ម ដោយធ្វើយ៉ាងណាដាក់ចេញនូវវិធានការមួយច្បាស់លាស់ ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការកែច្នៃកសិកម្ម ហើយត្រូវតែធ្វើការទាក់ទាញយ៉ាងណាឲ្យមានការវិនិយោគដ៏សំខាន់ក្នុងវិស័យនេះ ។ អ្នកវិភាគសេដ្ឋ-



ការវិនិយោគលើវិស័យសំណង់បានបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់អ្នកវិនិយោគក្នុង និងក្រៅប្រទេសចំពោះស្ថានភាពបរិយាកាសនយោបាយនៅកម្ពុជា

កិច្ចទាំងឡាយបានធ្វើការកត់សម្គាល់ថា ការធ្វើទំនើបនីយកម្មកសិកម្ម គឺជាបញ្ហាដ៏ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ដែលអាចទាក់ទាញការវិនិយោគក្នុងវិស័យនេះមកកាន់កម្ពុជាកាន់តែច្រើន។ គេបានមើលឃើញច្បាស់ហើយថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការជំរុញការវិនិយោគលើវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀត ដោយលើកទឹកចិត្តនិងដាក់ចេញនូវគោលនយោបាយដើម្បីឲ្យមានការចូលរួមពីវិស័យឯកជន ហើយដែលបញ្ហានេះធ្វើបានជោគជ័យជាច្រើនរួចមកហើយ។ នៅក្នុងការលើកកម្ពស់វិស័យវិនិយោគនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរួចហើយដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំ ក្នុងរយៈពេលវែងតាមរយៈការផ្លាស់ប្តូរសេដ្ឋកិច្ច ពីការប្រើប្រាស់កម្លាំងពលកម្មទៅជាការប្រើប្រាស់ចំណេះដឹង និងជំនាញបច្ចេកទេស។ លោក **មីកល្យាណ** ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកម្ពុជាអាចរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយដូចក្នុងគ្រាបច្ចុប្បន្ននេះ កម្ពុជាក៏ត្រូវតែពង្រឹងខ្លួនឯងលើគ្រប់វិស័យ និងបង្កើនអ្នកវិនិយោគបន្ថែមទៀតលើវិស័យឧស្សាហកម្ម ដោយទាក់ទាញអ្នកវិនិយោគមកកម្ពុជា ហើយធ្វើឲ្យអ្នកវិនិយោគមើលឃើញច្បាស់ថាកម្ពុជាកំពុងដើរលើផ្លូវណាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ។ ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះមានយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មឲ្យប្រទាក់ក្រឡាដូចនៅប្រទេសជប៉ុនលឿនក្នុងទ្វីបអាស៊ី។ កម្ពុជាជាប្រទេសកសិកម្ម ប៉ុន្តែមានមហិច្ឆតាខ្ពស់ក្នុងការអភិវឌ្ឍខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **សុខ អាន** រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលបច្ចុប្បន្នមិនបោះបង់ចោលការងារកសិកម្មនោះទេ ប៉ុន្តែត្រូវប្រែក្លាយឲ្យទៅជាការងារឧស្សា-



គម្រោងប្លង់ស្ថាបនាផ្លូវអាកាសល្បឿនលឿនប្រវែង ១០គីឡូម៉ែត្រពីរាជធានីភ្នំពេញឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ហកម្មមួយ ពេលគឺមុននឹងធ្វើការនាំចេញត្រូវឲ្យមានការកែច្នៃដើម្បីបង្កើនតម្លៃបន្ថែម។ នយោបាយកសិកម្មកម្ពុជាពេលនេះគឺបន្តជំរុញឲ្យទៅជាឧស្សាហកម្មជឿនលឿន រួមទាំងសេវាកម្មថែមទៀត ។ គោលនយោបាយរបស់កម្ពុជា គឺចង់ឲ្យមានការបង្កើនឧស្សាហកម្មដែលមានចរិតជាសកល និងចង់បានការវិនិយោគបន្ថែមទៀត ។

និយាយជាមួយ អាស្រ័យដោយកាលានុវត្តភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន បានបង្កលក្ខណៈអនុគ្រោះជាច្រើនបំផុតដល់ការវិនិយោគ ដែលនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់ខ្ពស់ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់ជាលំដាប់។ ហេតុនេះ ការថែរក្សានូវបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ គឺនឹងថែរក្សាបាននូវបរិយាកាសវិនិយោគ និងការអភិវឌ្ឍនៅកម្ពុជាហើយមានតែប្រជាជនកម្ពុជាទាំងអស់គ្នារួមគ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានា និងបង្កើតនូវបរិយាកាសដ៏សុខសាន្តនេះ ដើម្បីអនាគតដ៏ត្រចះត្រចង់នៃយើងទាំងអស់គ្នា និងមាតុភូមិកម្ពុជារបស់យើង ។



ក្រុមហ៊ុនស៊ីម៉ង់ត៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា

កម្ពុជាជាប្រទេសគំរូមួយក្នុងការប្រយុទ្ធនឹងជំងឺរបេង



ឯកឧត្តម **ម៉ម ប៊ុនហេង** ជួបសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺរបេង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

អាណត្តិទី ៥ នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រីបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះកំណែទម្រង់វិស័យសុខាភិបាល ពិតជាមានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ដំណើរការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ សុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

សកម្មភាពកំណែទម្រង់វិស័យវិស័យសុខាភិបាល ដែលបានអនុវត្តនាពេលកន្លងមក បានបង្ហាញចេញនូវលទ្ធផលប្រសើរជាច្រើនក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជាយើង។ ជាក់ស្តែង ក្នុងការប្រយុទ្ធនឹងជំងឺរបេង រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនភាពក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះខណៈដែលកាលពី ២០ ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេនៅក្នុងពិភពលោក ។ តែក្នុងរយៈពេលដ៏ខ្លី កម្ពុជាបានក្លាយជាប្រទេសដ៏គំរូមួយសម្រាប់ពិភពលោកក្នុងកម្មវិធីកំចាត់រោគរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ។

លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីការខិតខំរួមគ្នារបស់ប្រជាជាតិយើងក្នុងនោះក្រសួងសុខាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានធ្វើការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតគិតថ្លៃ ដែលកិច្ចការនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាជំងឺរបេងស្លាប់ដោយសារជំងឺរបេងនៅប្រទេសកម្ពុជាយើងមានការធ្លាក់ចុះ

យ៉ាងខ្លាំង ។ ក្នុងនោះអត្រាស្លាប់បានធ្លាក់ចុះពី ១៥៧ ក្នុងចំណោមប្រជាជន ១០០.០០០ នាក់ កាលពីឆ្នាំ ១៩៩០ មកដល់ ៦៦ ករណីក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ នៅឆ្នាំ ២០១៣ ដែលមានអត្រាធ្លាក់ចុះស្មើនឹង ៥៨% ។ តួលេខនេះបញ្ជាក់ថាប្រទេសកម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ហើយ ដែលកំណត់ត្រឹម ៥០% នៅឆ្នាំ ២០១៥ ។ រីឯអត្រាជំងឺរបេងបានធ្លាក់ចុះពី ១.៦៧០ ករណីនៅឆ្នាំ ១៩៩០ មកដល់ ៧១៥ ករណី ក្នុងចំណោមប្រជាជន ១០០.០០០ នាក់ នៅឆ្នាំ ២០១៣ ដែលស្មើនឹង ៥៧% ធៀបនឹងគោលដៅ ៥០% នាចុងឆ្នាំ ២០១៥ ។ តួលេខទាំងនេះបានចង្អុលបង្ហាញផងដែរថា " កម្ពុជាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ពាក់ព័ន្ធនឹងអត្រាជំងឺរបេងដោយសារជំងឺរបេងមុនកាលកំណត់ " ។ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រីបានប្រកាសថា ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន ។ ប៉ុន្តែបើទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ប្រទេសកម្ពុជានៅមានអត្រាជំងឺរបេង និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងប្រទេសមួយចំនួនទៀត និងនៅមានបន្ទុកមនុស្សច្រើននៅឡើយដែលនៅតែមិនទាន់ដឹងថាគេមានមេរោគរបេង ។ បញ្ហានេះ តម្រូវឲ្យយើងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀតដើម្បីកាត់បន្ថយឲ្យបានច្រើននូវអត្រាជំងឺរបេង និងស្លាប់ដោយសារជំងឺរបេង និងឈានទៅលុបបំបាត់ជំងឺនេះពីក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ។

ក្នុងសារលិខិតអបអរសាទរ ទិវាប្រយុទ្ធនឹងជំងឺរបេងពិភពលោក ក្នុងឆ្នាំ ២០១៥ នេះ សម្តេច អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែង នូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយប្រទេសកម្ពុជា សម្រេចបាននូវសមិទ្ធផលគួរ ជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេង ក្នុងរយៈពេល



លោកជំទាវ **ម៉ៅ ពាន់រិទ្ធ** ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន



សិក្ខាសាលាផ្សព្វផ្សាយស្តីពីការវាយតម្លៃមគ្គា លើការងារកម្មវិធីជាតិកំចាត់ជំងឺរង

ប៉ុន្មានឆ្នាំមកនេះ ដែលក្នុងស្មារតីនេះយើងទាំងអស់គ្នាចាំបាច់ត្រូវ បន្ថយកម្រិតទុកដាក់លើបញ្ហាជំងឺរងនេះ ដោយយើងមិនអាច មើលរំលងចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់ សុខភាព គុណភាពនៃការរស់នៅសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ យើង និងសំដៅត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការរួមចំណែក ធ្វើសមាហរណកម្ម ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានក្នុង ឆ្នាំ ២០១៥ នេះ ។

ជាការពិត ប្រសិនបើប្រជាពលរដ្ឋមានសុខមាលភាពល្អ នឹងនាំ ឲ្យជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើន ចំណេះដឹង បង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និងសុភមង្គល ។

សារលិខិតដដែលបានបន្តថា ចំពោះមុខនេះយើងមានជំនឿថា ប្រធានបទដែល យើងបានលើកឡើងក្នុងទិវាប្រយុទ្ធនឹងជំងឺរង ពិភពលោកឆ្នាំនេះ បានស្នើឲ្យពិភពលោកទាំងមូលត្រូវដាក់ទុន



អ្នកជំងឺរង ប្រើប្រាស់ឱសថតាមកម្មវិធី ដូច


ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ពិសេសដើម្បីជំរុញសេវា ថែទាំព្យាបាលជំងឺរងជាសកលគ្រប់ទីកន្លែង និងសម្រាប់ជន គ្រប់រូប ដែលតាមការប៉ាន់ស្មាននៅក្នុងពិភពលោកទាំងមូលក្នុង មួយឆ្នាំៗមានប្រជាជនប្រមាណ ៩ លាននាក់កើតជំងឺរង ។ ប៉ុន្តែ អ្នកជំងឺប្រមាណ ៣.៣ លាននាក់ក្នុងមួយឆ្នាំៗពុំបានទទួលសេវាថែ ទាំ និងព្យាបាលនៅឡើយ ។ លើសពីនេះទៀត ជំងឺរងបានឆក់ យកជីវិតមនុស្សក្នុងមួយឆ្នាំៗប្រមាណ ១.៥ លាននាក់ ។



អ្នកជំងឺរង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ



ឱសថព្យាបាលជំងឺរង



ដំណាំប្រេចនៅកម្ពុជា



ដំណាំប្រេចនៅកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងក្រុមហ៊ុននានា ចាប់អារម្មណ៍ ហើយងាកមកនាំគ្នាដាំ និងវិនិយោគ

បច្ចុប្បន្នដំណាំប្រេចនៅកម្ពុជាត្រូវបានប្រជាពលរដ្ឋនិងក្រុមហ៊ុននានា ចាប់អារម្មណ៍ ហើយងាកមកនាំគ្នាដាំ និងវិនិយោគដែលពីមុនមកចម្ការ ប្រេចមានតែនៅក្នុងខេត្តកំពតប៉ុណ្ណោះ ប៉ុន្តែឡូវនេះនៅខេត្តកែប ខេត្ត ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ក៏ត្រូវបានពង្រីកផ្ទៃដីដាំដំណាំប្រេចនេះផងដែរ ។

ប្រេចជាឈ្មោះដំណាំឡើងជំនួងមួយប្រភេទដើមនិងស្លឹកស្រដៀងនឹង ម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូតែចេញជាស្នែងគ្រាប់មូលៗល្អិតៗមានក្លិន ហើរហើរឆ្ងល់ ប្រើជាគ្រឿងផ្សំម្ហូបប្រជាជនភ្នំពេញ ជាដំណាំមានប្រយោជន៍ សំខាន់មួយប្រភេទនិងក៏ជាឱសថសម្រាប់ព្យាបាលផងដែរ ។

ដំណាំប្រេច នៅខេត្តកំពត:

រហូតមកដល់បច្ចុប្បន្ននេះ ប្រេចកំពតរបស់កម្ពុជាមានទីផ្សារបរទេស ដែលកំពុងត្រូវការយ៉ាងច្រើន។ លោក **ងួន ឡាយ** ប្រធានសមាគមប្រេច កំពតដែលមានឈ្មោះ បោះសំឡេងល្បីទៅប្រទេសក្រៅនោះ ធ្លាប់បានឱ្យ ដឹងថា តម្រូវការទីផ្សារប្រេចបើគិតជាមធ្យមប្រេចកំពតគេត្រូវការពី២០០ ទៅ



ទិន្នផលប្រេចកម្ពុជាដែលត្រូវបាននាំចេញទៅក្រៅប្រទេស

៣០០ តោនឯណោះក្នុងមួយឆ្នាំ។ មិនត្រឹមតែសហភាពអឺរ៉ុប និងសហរដ្ឋ អាមេរិកប៉ុណ្ណោះទេ សូម្បីតែនៅប្រទេសចិន កូរ៉េ ជប៉ុន ក៏គេចង់បានប្រេច កំពតផងដែរ។ តែកាលពីឆ្នាំ២០១៣ ប្រេចកំពតបានទទួលផលតែ២២ តោនប៉ុណ្ណោះ ។

ឆ្នាំ២០១៤ ផលប្រេចកើនឡើងជាងនេះ ដោយសារមានការពង្រីកផ្ទៃ ដីបន្ថែមតាមរយៈកសិករមានដីពង្រីកផង និងមានក្រុមហ៊ុនបរទេសមក វិនិយោគផង ធ្វើឲ្យផ្ទៃដីដាំប្រេចត្រូវបានពង្រីកថែមទៀត ។ ក្នុងផ្ទៃដីមួយ ហិកតាអាចដាំប្រេចបាន ២៥០០ គុម្ពតាមបទដ្ឋានបច្ចេកទេស។ ប្រេចដាំ មួយគុម្ពមានរយៈពេល ៣ ឆ្នាំទើបបានទទួលផល។ មួយគុម្ពប្រេចត្រូវ ចំណាយទុនអស់សរុបប្រមាណ ៣០ ដុល្លារ ទើបបានផល ។

ហាងឆេងប្រេចកំពតលក់ចេញទៅទីផ្សារខាងក្រៅ មានប្រេចខ្មៅថ្លៃ ១១ ដុល្លារ ប្រេចក្រហមថ្លៃ ១៥ ដុល្លារ និងប្រេចសថ្លៃ ១៨ ដុល្លារក្នុងមួយ គីឡូក្រាម ។ ចំណែកប្រេចក្រហមមានគេបញ្ជាទិញច្រើនជាងគេតែអ្នកដាំ ថា ប្រេចនេះពិបាកថែទាំ ហើយក៏ចំណាយទុនច្រើនផងដែរ។

លោក **ងួន ឡាយ** ក៏បានឲ្យដឹងដែរថាប្រេចខេត្តកំពតនៅក្នុងឆ្នាំ ២០១៤ បានទទួលកុងត្រាលក់ចេញចំនួន ២៦ តោននៅក្នុងតម្លៃ ១១.០០០ ដុល្លារទៅ ២០.០០០ ក្នុង ១តោន។ ប្រេចកំពតមានបីប្រភេទគឺ ប្រេចខ្មៅ ប្រេចស និង ប្រេចក្រហម។ លោកបានបញ្ជាក់ថា ប្រេចខ្មៅលក់ចេញមួយ តោន ១១.០០០ ដុល្លារ ប្រេចសលក់ចេញ ១៨.០០០ ដុល្លារ និងប្រេច



ប្រជាកសិករកម្ពុជាប្រមូលផលប្រេច និងហាលសម្ងួតរៀបចំទុកដាក់សម្រាប់លក់



ក្រហមលក់ចេញបាន ២០.០០០ ដុល្លារក្នុងមួយតោន ។ ការប្រមូលផល ប្រេងកំពតឆ្នាំ ២០១៥ នេះ រំពឹងថានឹងទទួលបានយ៉ាងហោចណាស់ ប្រមាណ ៤០ តោន ពោលគឺកើនឡើងខ្ពស់ជាងឆ្នាំមុន ដែលកាលនោះ ទទួលបានប្រមាណតែ ៣៥ តោនប៉ុណ្ណោះ ។

ខេត្តកំពតជាខេត្តមួយ ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មាន ចម្ងាយ ១៤៨ គ.ម ពីរាជធានីភ្នំពេញមានព្រំប្រទល់ខាងជើងនឹងស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និងស្រុកគិរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សីលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

កាលពីឆ្នាំ ២០១៣ ជាមួយនឹងការធ្លាប់ផ្គត់ផ្គង់ប្រាក់ខ្លះៗ នូវគុណភាព ការមានហាងលើទីផ្សារអន្តរជាតិ និងការពន្យល់លម្អិតដោយប្រមុខ ដឹកនាំខេត្ត ប្រេងកំពតត្រូវបានក្រុមហ៊ុនមកពីខេត្តសានដុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់អារម្មណ៍បោះទុនវិនិយោគក្នុងការដាំដុះ ។

ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូខេត្ត សានដុង នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម **វ៉ាន់ខុនមីល** លេខាបក្ស ខេត្តសានដុង ដែលអញ្ជើញទៅស្វែងយល់ពីសក្តានុពលក្នុងខេត្តកំពត នោះ ឯកឧត្តម **ខុយ ឃុនហ៊ុន** អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ខេត្តកំពតមានអំណោយផលល្អពីធនធានធម្មជាតិសម្រាប់ការអភិវឌ្ឍលើ វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ វិស័យកសិកម្ម កំពតមានដំណាំប្រភេទជានិមិត្តរូបរបស់ខេត្តគឺប្រេង ដូង និងទុរេន។ ដោយផ្ដោតជា សំខាន់ លើផលិតផលប្រេង ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ប្រេងកំពត មានរសជាតិឈ្មុញ់ ហើយល្បីឈ្មោះតាំងពីសម័យសង្គមរាស្ត្រនិយម មកម្ល៉េះ ។

ដំណាំប្រេង នៅខេត្តកែប:

បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តកែប កំពុងយកចិត្តទុកដាក់ដាំ ដំណាំប្រេងជាច្រើនកន្លែង ដូចជានៅភូមិអភិវឌ្ឍន៍ចម្ការបីភ្នំវល្លិ ស្ថិតក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្ហើរ ខេត្តកែបជាដើម ។

តាមអ្នកថែទាំចម្ការប្រេងមួយនៅក្នុងភូមិអភិវឌ្ឍន៍ចម្ការបីភ្នំវល្លិ ខេត្តកែប

បានឲ្យដឹងថា ចំពោះដំណាំប្រេង ត្រូវការយកចិត្តទុកដាក់មើលថែទាំខ្លាំង ជាងដំណាំនានា ពីព្រោះដំណាំប្រេង ត្រូវការមើលថែទឹកដី និងរងរបស់វា ប្រេងត្រូវការដីនៅ (ដីថ្មី) ធ្វើជារង ។ ការដាំប្រេងមុនដំបូងគេពូនជារង វែងៗ រួចគេដោតជន្លង់ឈើប្រវែង ៣ ម៉ែត្រកន្លះទៅបួនម៉ែត្រ រួចកប់មែក ប្រេងក្នុងរណ្តៅកែវរាជន្លង់ឈើដែលគេដឹករួចដាក់ដី ប៉ុន្តែនៅគល់ប្រេងគេ ត្រូវចងដើមប្រេងជាប់ជាមួយជន្លង់នោះ គេធ្វើជាកំផែងតូចល្មមសម្រាប់ ចាក់ទឹកឱ្យទឹកដក់ក្នុងគល់កុំឱ្យពេលចាក់ទឹក ហើយទឹកហូរចេញពីគល់វា ។ បើប្រេងទើបតែមានអាយុបានមួយឆ្នាំ ហើយមានផ្កាផ្លែច្រើនពេក គេត្រូវ បេះវាចេញខ្លះទុកតែពាក់កណ្តាល ឬក្រោមពាក់កណ្តាល ដើម្បីការពារនូវ កម្លាំងរបស់វាដែលទើបនឹងចាក់ឬស កុំឱ្យប្រេងនោះខ្សោយកម្លាំង ឬងាប់ ដើម ។ មូលហេតុដែលដាំហើយតែប្រេងពុំទាន់លូតលាស់ល្អពេញជន្លង់ ឈើផង ហើយឆាប់មានផ្លែផ្កានោះ គឺមកពីប្រេងគេដាំទងចាស់ដែលគេ កំពុងទទួលផល មុននឹងគេកាត់យកមកដាំដីថ្មី ។ ចំពោះការទទួលផលក្នុង ប្រេងមួយគុម្ភ ដែលមានអាយុកាលចាប់ពីប្រាំឆ្នាំឡើងទៅវាអាចឲ្យផ្លែ គិតជាមធ្យមពី ២ គីឡូក្រាមទៅ ៣ គីឡូក្រាម ។ បើមានអាយុពី ១០ ឆ្នាំឡើង ទៅគេអាចទទួលផលក្នុងមួយគុម្ភពី ២ គីឡូក្រាមកន្លះទៅ ៤ គីឡូក្រាម ហើយផ្លែរបស់វា កាលណាមានអាយុកាលកាន់តែច្រើនគុណភាពកាន់តែ ល្អ ប៉ុន្តែចំពោះការថែបំប៉នត្រូវចាក់ដីនៅថ្មីបន្ថែមនៅគល់ ព្រមទាំងដឹក រណ្តៅកែវរាជគល់រួចដាក់ដី ដីភ្នំ អាចម៍ប្រចៀវនៅនឹងគល់របស់វាទើបដើមវា កាន់តែមានការលូតលាស់មែកថ្មីបន្ថែមទៀត ។

ដំណាំប្រេង នៅខេត្តរតនគិរី:

លោក **សយ សុណា** ប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានឲ្យដឹងថា ខេត្តរតនគិរីស្ថិតនៅភូមិ ភាគឦសាននៃប្រទេសកម្ពុជាមានផ្ទៃដីដាំប្រេង បានកើនឡើងដល់ ១០១ ហិកតា នៅក្នុងឆ្នាំ ២០១៣។ ការកើនឡើងនេះ ដោយសារប្រជាជននៅទីនេះមានការចាប់អារម្មណ៍ និងយល់ដឹងចំពោះ ផលប្រយោជន៍ក្នុងទីផ្សារនៃដំណាំប្រេងនេះ ។

លោក **សយ សុណា** បានបញ្ជាក់ថា ចំពោះផ្ទៃដីដំណាំប្រេងក្នុងខេត្ត រតនគិរី កាលពីឆ្នាំ ២០១២ មានត្រឹមតែ ៧៣ ហិកតាប៉ុណ្ណោះតែនៅឆ្នាំ ២០១៣ បានកើនឡើងដល់ ១០១ ហិកតា។ លោកបន្តថា ការកើនឡើងនៃ ផ្ទៃដីដំណាំប្រេងទាំង ១០១ ហិកតាក្នុងកម្រិតផ្ទៃដី តាមបែបលក្ខណៈ គ្រួសារនេះ ដោយសារតែប្រជាជនកសិករទាំងអស់នោះបានយល់ដឹងអំពី ស្ថានភាពអំណោយផលនៃទីផ្សារប្រេងក្នុងប្រទេសកម្ពុជា ក៏ដូចជាមានការ ចាប់អារម្មណ៍ទៅដំណាំប្រេង ដែលអាចទទួលបានទិន្នផល ក៏ដូចជាផល ចំណេញខ្ពស់ផងដែរ ។ ការកើនឡើងនៃផ្ទៃដីដាំដំណាំប្រេងនេះក៏បាន ផ្តល់ឱកាសការងារជាច្រើនផងដែរសម្រាប់ប្រជាជនកម្ពុជា និងថែមទាំង បានជួយកាត់បន្ថយអត្រានៃអ្នកធ្វើចំណាកស្រុកទៅធ្វើការ នៅក្រៅប្រទេសដោយប្រថុយប្រថានមួយចំណែកផងដែរ ។ លោកប្រធានមន្ទីររំពឹងថា

ទៅថ្ងៃអនាគតដំណាំប្រេងនេះនឹងមានការកើនឡើងបន្តទៀត អាស្រ័យ ដោយតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា និងនៅបរទេស ។

ដំណាំប្រេង នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ :

ដំណាំប្រេងបាន និងកំពុងមានឈ្មោះបោះសំឡេងនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។ តាំងពីយូរលង់ណាស់មកហើយខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ មានឈ្មោះល្បីនៅលើដំណាំពីរប្រភេទគឺដំណាំកៅស៊ូ និងដំណាំ ចេក ហើយដំណាំទាំងពីរនេះនៅតែមានឈ្មោះល្បីដដែលសម្រាប់ខេត្ត កំពង់ចាម និងខេត្តត្បូងឃ្មុំ ។

លោក **គឹម សារ៉េន** ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមបានឲ្យដឹងថា ដំណាំប្រេងក្នុងខេត្ត កំពង់ចាម និងខេត្តត្បូងឃ្មុំ បានក្លាយជាដំណាំឈាន មុខមួយទៀត ក្នុងចំណោមដំណាំដែលផ្តល់ផលក្នុងរយៈពេលយូរដូចជា ដំណាំកៅស៊ូ ដំណាំចេក គឺដំណាំប្រេង ។ ជាយូរលង់ណាស់មកហើយក្នុង ប្រទេសកម្ពុជា ដំណាំប្រេងមានតែនៅក្នុងខេត្តកំពតមួយតែប៉ុណ្ណោះ ដែល គេឲ្យឈ្មោះថាជាខេត្តប្រេង។ សម្រាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំវិញ ភាពល្បីរបស់ខេត្តដំណាំកៅស៊ូ និងដំណាំចេក។ កាលណាគេនិយាយពី ដំណាំកៅស៊ូភាគច្រើនគឺគេបានស្គាល់ច្បាស់គឺនៅស្រុកមេមត់ បើនិយាយ ពីដំណាំចេក គឺគេបានស្គាល់ច្បាស់នៅស្រុកមួយទៀត គឺស្រុកចម្ការលើ ដែលជាជង្រកនៃដំណាំចេកនេះ។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា ពីមុនដំណាំប្រេងពុំមានដាំ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំទេ ។ ដំណាំប្រេងបានចាប់ផ្តើមដាំក្នុង អំឡុងឆ្នាំ១៩៨៣-១៩៨៤ដែលការដាំនោះជាដំណាំមានលក្ខណៈគ្រួសារ ស្ថិតក្រោមភាពមិនច្បាស់លាស់នៃទីផ្សារផលិតផល ហើយហាងឆេងនៃ តម្លៃផលិតផលទាបប្រជាពលរដ្ឋចេះតែនាំគ្នាដាំដោយមិនគិតពីបញ្ហាគ្មាន ទីផ្សារផលិតផលឡើយ។ លុះដល់ប៉ុន្មានឆ្នាំចុងក្រោយគឺចាប់តាំងពីអំឡុង ឆ្នាំ ២០០០ ផលិតផលប្រេងត្រូវបានគេមើលឃើញថាមានទីផ្សារនឹងមាន តម្លៃខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំចាប់ អារម្មណ៍ខ្លាំង ព្រមទាំងពង្រីកការដាំដុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្លាយជាខេត្តដែលមានដំណាំ ប្រេងច្រើនជាងគេក្នុងប្រទេសកម្ពុជា ។

លោក **គឹម សារ៉េន** បានឲ្យដឹងថារហូតមកដល់បច្ចុប្បន្ន នេះនៅទូទាំង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានផ្ទៃដីដំណាំ ប្រេងរហូតដល់ ១.១៧៨ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលប្រមាណជាង ៦៨៤ ហិកតា ។ ស្រុកចំនួន ៥ ដែលកសិករបាន ដាំដំណាំប្រេងនេះ គឺមានស្រុកមេមត់ដែលមានផ្ទៃដី រហូត ដល់ជាង ១.១០០ ហិកតា ហើយភាគច្រើនគឺដាំក្នុងភូមិ-សាស្ត្រយុំជា ។ នៅ ក្នុងស្រុកពញាក្រែក ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រែង ស្រុក


ចម្ការលើ ខេត្តកំពង់ចាម ក៏មានការដាំ ដុះដំណាំប្រេងនេះដែរ តែមិនមាន ច្រើនដូចក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំឡើយ ។

លោក **គឹម សារ៉េន** បានបញ្ជាក់ថា ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំជា ខេត្តមានលក្ខណៈ ភូមិសាស្ត្រដ៏អំណោយផលដល់វិស័យកសិកម្ម ដែល សម្បូរទៅដោយតំបន់ខ្ពង់រាបដីក្រហម ប្រកបដោយដីជាតិ បង្កលក្ខណៈ ងាយស្រួលដល់កសិករក្នុងការប្រកបការងារកសិកម្មក្នុងការដាំដុះដំណាំ ច្រើនប្រភេទ ។ ដោយលក្ខណៈប្រភេទដីនេះហើយ ទើបកសិករបានដាំ ប្រេងមួយប្រភេទទៀត ហើយបានពង្រីកយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុង ក្រោយនេះ ។

ដំណាំប្រេងក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ បានផ្តល់ផលជាមធ្យម ៧ តោន ក្នុង ១ ហិកតា លើផលិតផលប្រេងក្រៀម ។ ការប្រមូលផលចាប់ពី ពាក់កណ្តាលខែធ្នូ រហូតដល់ខែមេសា ។ ពូជប្រេងដែលបានដាំក្នុងខេត្ត ទាំងពីរនេះ ជាពូជដែលបាននាំមកពីខេត្តកំពត ដាំជាលក្ខណៈតៗគ្នា និង ពូជមួយចំនួនបាននាំចូលពីបរទេស ។

លោក **គឹម សារ៉េន** បានបញ្ជាក់ថា ប្រេងកំពង់ចាម និងខេត្តត្បូងឃ្មុំ មានគុណភាពមិនចាញ់ ប្រេងខេត្តកំពតទេ ។ ចំពោះទីផ្សារមានទីផ្សារក្នុង ស្រុក ប្រទេសវៀតណាម ប្រទេសថៃ និងមានក្រុមហ៊ុនមួយបានធ្វើការ ប្រមូលទិញទៅកាន់សហភាពអឺរ៉ុប ដែលមួយឆ្នាំៗផលិតផលប្រេងក្នុង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានប្រមាណពី ៣ ទៅ ៤ ម៉ឺនតោន ត្រូវបាន នាំទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ។

ដំណាំប្រេងក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទើបតែបុព្វផលលើ ផ្ទៃដីប្រមាណជាង ៨៦០ ហិកតាប៉ុណ្ណោះ ហើយការដាំចេះតែបន្ថែមធ្វើឲ្យ ផ្ទៃដីនិងបរិមាណផលកាន់តែមានការកើនឡើង ។ លោក **គឹម សារ៉េន** បានបញ្ជាក់ថា នាពេលបច្ចុប្បន្នក៏ដូចទៅអនាគត ខេត្តកំពង់ចាម និងខេត្ត ត្បូងឃ្មុំ ពិតជាក្លាយជាខេត្តជង្រកនៃផលិតផលប្រេងធំជាងគេក្នុងប្រទេស កម្ពុជាយើង ។



វប្បធម៌ **ទេវៈក្នុងសាសនាហិណ្ឌូ និង ព្រះបរមគ្រូក្នុងពុទ្ធសាសនា**


I. ទេវៈក្នុងសាសនាហិណ្ឌូ

សាសនាហិណ្ឌូមានទេវៈច្រើន នៅក្នុងនោះ មានទេវៈ ៥ អង្គ ដែលទទួលការគោរពប្រតិបត្តិ ខ្លាំងជាងគេនៅស្រុកខ្មែរយើង ។




១. ព្រះព្រហ្ម : អ្នកបង្កើតលោកមានមុខ ៤ ដៃ ៤ ។ ជំនិះ : ហង្ស

កេតនភណ្ឌ : ថ្ម, ខ្សែផ្កា, ស្លាបព្រា, គម្ពីរ ។ គេសាងរូបព្រះព្រហ្មក្នុងឥរិយាបថឈរ ឬអង្គុយ លើផ្កាឈូក ដែលដុះចេញពីផ្ទៃដី ។



២. ព្រះសិវៈ ឬព្រះឥសូរ : អ្នកបំផ្លាញលោក និងអ្នកបង្កើតលោក ។ (បំផ្លាញដើម្បីកែប្រែ) គេសាងរូបលិង្គ ឬមនុស្សដៃ ២ ឬ ៤ ឬឥសីតាំង សិល្ប៍ជាតំណាងព្រះអង្គ ។

ជំនិះ : គោនន្ទិន លក្ខណៈសម្គាល់ចំណិតខែ លើផ្ទៃសក់ ភ្នែកទិបីនៅកណ្តាលថ្ងាសត្រីសូលី (ច្រូកមុខ ៣) ។



៣. ព្រះវិស្ណុ ឬព្រះនារាយណ៍ : អ្នករក្សា លោក។ ទ្រង់មានរូបជាមនុស្សដៃ ២ ឬ ៤ ឬក៏ ៨ ឈរ ឬផ្ទុំលើពស់អានន្តបណ្តែតលើទឹក ។ ជំនិះ : គ្រុឌ កេតនភណ្ឌ ដុំមូ កងចក្រ ខ្យងសំបង្ក ជំបង ។ ទ្រង់បែងភាគជាអវតាចុះមកលើផែនដីក្នុងនោះ ព្រះក្រ្រឹស្ណៈ និងព្រះរាមមានប្រជាប្រិយភាពជាង គេ ។



៤. ព្រះនាងលក្ស្មី : មហេសីព្រះវិស្ណុ ជាទេវី តំណាងសោភ័ណភាព និងទ្រព្យសម្បត្តិ ។ ព្រះ នាងកើតចេញពីការកូរសមុទ្រ។ ទ្រង់មានរូបរាង ជាមនុស្សច្រើនឈរ ឬអង្គុយនៅចន្លោះជើង ២ ដែលកំពុងព្រោះទឹកមន្តថ្វាយ ។



៥. ព្រះឥន្ទ្រៈទេវៈតំណាងផ្ការ និងរន្ទះ ។ ទ្រង់ មានរូបរាងជាមនុស្សជិះដំរីក្បាល ៣ ឈ្មោះអែក វ៉ែត និងមាន ៦ ជិះ (កាំរន្ទះ) ជាអាវុធ។ នៅក្នុង ពុទ្ធសាសនាមហាយានព្រះអង្គជាអធិបតីនៃពួក ទេវតា ។

II. ព្រះបរមគ្រូក្នុងពុទ្ធសាសនា



១. លោកកេស្វរៈ : ក្នុងពុទ្ធសាសនាមហាយាន គឺជាព្រះពោធិសត្វដែលមានករុណាធម៌ កំពូល ។ ព្រះអង្គមានរូបជាមនុស្សដៃ ២ ឬដៃ ៤ និងមានរូបអមិតាភៈនៅលើផ្ទៃសក់ ។ កេតនភណ្ឌ : ថ្ម, ខ្សែផ្កា, គម្ពីរ, ផ្កាឈូក ។



២. ព្រាជ្ជាបារមិតា : ក្នុងពុទ្ធសាសនាមហាយាន គឺជាព្រះពោធិសត្វដែលមានគតិបណ្ឌិត កំពូល ។ ព្រះនាងមានរូបជាស្ត្រីដៃ ២ ឬច្រើន ហើយមានរូបអមិតាភៈនៅលើផ្ទៃសក់។ កេតនភណ្ឌដៃស្តាំកាន់គម្ពីរ និងដៃឆ្វេងកាន់ផ្កាឈូក ។





អ្នកណាទទួលបានការខាតបង់ច្បាប់ចម្លង ពីវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប ?



វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប កំពុងក្លាយទៅជាបញ្ហាធ្ងន់ធ្ងរស្មុគស្មាញ និងពិបាកដោះស្រាយ

វិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប កំពុងក្លាយទៅជាបញ្ហាធ្ងន់ធ្ងរស្មុគស្មាញ និងពិបាកដោះស្រាយហើយដែលវិបត្តិត្រូវបានគេប្រាប់ទម្លាក់ ទៅលើការបង្កើតឲ្យមានសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយអ្នកដែលទទួលរងនូវការស្តីបន្ទោសមុនគេនោះ គឺសហរដ្ឋអាមេរិក។ ជម្លោះប្រដាប់អាវុធដែលមិនអាចរកទីបញ្ចប់ឃើញ នៅមជ្ឈិមបូព៌ា ការកើតមានឡើងនូវក្រុមប្រុសជ្រុលនិយម ISIS ដែលកំពុងបង្កើតឲ្យមានអំពើហិង្សាដែលពិភពលោកស្ទើរតែពុំធ្លាប់ជួបវិបត្តិជនភៀសខ្លួន និងចំណាកស្រុកដ៏អាក្រក់បំផុតនៅអឺរ៉ុបចាប់ពីសង្គ្រាមលោកលើកទីពីរមកនោះគឺជាលទ្ធផល នៃគោលនយោបាយរបស់សហរដ្ឋអាមេរិក។ បណ្តាប្រទេសនៅមជ្ឈិមបូព៌ានិងប្រទេសអឺរ៉ុប បានក្លាយទៅជាអ្នករងគ្រោះ ដោយសារគោលនយោបាយមួយនេះ ។

លំហូរជនអន្តោប្រវេសន៍ ពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកបានដាក់ការគាបសង្កត់ ដោយមិនអាចទស្សន៍ទាយជាមុនបាន ទៅលើប្រទេសអឺរ៉ុបជាពិសេសប្រទេសអ៊ីតាលីក្រិចនិងហុងគ្រី។ ជនចំណាកស្រុក ៣៥០.០០០ នាក់ត្រូវបានគេរកឃើញនៅឯព្រំដែន នៃប្រទេសអឺរ៉ុប ក្នុងចន្លោះខែមករា-សីហាឆ្នាំ

២០១៥ ធៀបទៅនឹងឆ្នាំ ២០១៤ ទាំងមូលមានត្រឹមតែ២៨០.០០០នាក់តែប៉ុណ្ណោះ។ ក្នុងចំណោមជនអន្តោប្រវេសន៍ ៣៥០.០០០នាក់នេះត្រូវបានគេគិតថានៅតិចជាងចំនួនពិតប្រាកដ ដែលគេមិនទាន់បានរកឃើញនេះបើតាមរបាយការណ៍ អង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM) ។ ជម្លោះនៅប្រទេសស៊ីរី និងអាហ្វហ្គានីស្ថាន និងជម្លោះនៅក្នុងប្រទេសអេរីទ្រា ដែលជាមូលហេតុបង្កើតឲ្យមានលំហូរគំហុក នៃជនអន្តោប្រវេសន៍។ ជនអន្តោប្រវេសន៍ជាង ២៦០០នាក់ បានលង់ទឹកស្លាប់នៅក្នុងមហាសមុទ្រមេឌីទែរ៉ាណេក្នុងឆ្នាំនេះ នៅពេលដែលពួកគេព្យាយាមទៅកាន់ប្រទេសក្រិច និងអ៊ីតាលី ។ អន្តោប្រវេសន៍ភាគច្រើនធ្វើដំណើរប្រកបដោយ ហានិភ័យលើដងផ្លូវនៃតំបន់បាល់កង់ខាងលិច ក្នុងក្តីសង្ឃឹមឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបប៉ែកខាងជើង ហើយអ្នកទាំងនោះភាគច្រើន ត្រូវបានចាត់ចែងគ្រប់គ្រងដោយពួកមេក្លោងរត់ពន្ធមនុស្ស និងចោរសមុទ្រ ។ អន្តោប្រវេសន៍ ៣៥០.០០០ នាក់ ដែលគេរកឃើញកន្លងមកហើយនេះ មាន ២៣០.០០០ នាក់ បានទៅដល់ប្រទេសក្រិច១១៥.០០០នាក់ទៅដល់ប្រទេសអ៊ីតាលី និង ២១០០ នាក់ ដល់ប្រទេសអេ-

ស្ប៉ាញ ។ ប៉ុន្តែគោលដៅដែលពួកគេចង់ទៅគឺប្រទេសក្រិច ដោយចេញដំណើរពីប្រទេសតូគីទៅកាន់កោះ Kos, Chios Lesvos និង Samos ដោយមធ្យោបាយទូកកៅស៊ូរំហែករយ័យ និងទូកឈើតូចៗដ៏គ្រោះថ្នាក់បំផុត ។ មហន្តរាយធំៗគួរឲ្យកត់សម្គាល់ក្នុងវិបត្តិអន្តោប្រវេសន៍ នៅឆ្នាំ ២០១៥ នេះ គឺការលិចទូកដែលមានមនុស្សជាង ៥០០ នាក់ ចេញពីប្រទេសលីប៊ី នៅថ្ងៃទី ២៧ សីហា ការរកឃើញសាកសពមនុស្ស ៧១ នាក់ ដែលជាជនជាតិស៊ីរីនៅក្នុងរថយន្តយូបក្នុងប្រទេសអូទ្រីស នៅថ្ងៃទី ២៧ ខែសីហា ការស្រង់យកទូកលិចនៅកោះ Lampedusa នៃប្រទេសអ៊ីតាលី នៅថ្ងៃទី១៩មេសាដែលមានមនុស្សនៅរស់ ៨០០ នាក់ និងការជួយសង្គ្រោះអន្តោប្រវេសន៍ជាង ៣០០ នាក់ ដែលស្ទុះស្លោក្នុងពេលទូករកកលនឹងលិច នៅពេលពួកគេធ្វើដំណើរក្នុងមហាសមុទ្រមេឌីទែរ៉ាណេនៅដើមខែកុម្ភៈ។ អ្នកសល់ពីស្លាប់ទាំងនេះបានរាយការណ៍អំពីការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នករត់ពន្ធមនុស្ស ហើយគេត្រូវបង់ប្រាក់រាប់ពាន់ដុល្លារ ឲ្យជនទាំងនោះ។ ចុងក្រោយនេះរូបថតក្មេងប្រុសស៊ីរីម្នាក់ដេកស្លាប់ផ្តាច់មុខ នៅលើឆ្នេរសមុទ្រប្រទេសតូគី បានបង្កឲ្យមានការកត់ស្តុតរន្ធត់នៅទូទាំងពិភពលោក និងធ្វើឲ្យមានការផ្តោលទោសយ៉ាងខ្លាំងទៅដល់ EU ចំពោះនយោបាយ នៃវិបត្តិជនអន្តោប្រវេសន៍ ។

មូលហេតុសំខាន់នៃវិបត្តិអន្តោប្រវេសន៍ត្រូវបានបញ្ជាក់រួចហើយ។ ចំនួននៃអ្នកទាំងនេះដែលមានទំហំធំធេងបំផុត ក្នុងឆ្នាំ ២០១៥ គឺជនជាតិស៊ីរីដែលមូលហេតុនៃការភៀសខ្លួន ដោយសារតែសង្គ្រាមស៊ីរីលដ៏ចលាចល ។ អាហ្វហ្គានីស្ថាន អេរីទ្រា នីហ្សេរីយ៉ា ជាប្រទេសលំដាប់បន្ទាប់ដែលប្រជាជននៃប្រទេសទាំងនេះ បានរត់ចេញដោយសារសង្គ្រាមរ៉ាំរ៉ៃ ភាពក្រីក្រនិងការរំលោភសិទ្ធិមនុស្ស។ ប្រទេសអ៊ីតាលីជាអ្នកទទួលជនអន្តោប្រវេសន៍ធំបំផុត ពីប្រទេសអេរីទ្រា បន្ទាប់មកពីប្រទេសនីហ្សេរីយ៉ា។ ប្រទេសក្រិច ទទួលជនអន្តោប្រវេសន៍ធំបំផុតពីប្រទេសស៊ីរីនិងបន្ទាប់មកពីប្រទេសអេ-

អាហ្គានីស្ថាន។ គោលដៅបន្ទាប់របស់ជនអន្តោប្រវេសន៍ទាំងនេះគឺទៅណា ? ប្រទេសអាឡឺម៉ង់ជាគោលដៅសំខាន់ដែលគេប៉ាន់ប្រមាណថា មានរហូតដល់ទៅ ៨០០.០០០ នាក់ ដែលនឹងត្រូវមកដល់នៅឆ្នាំនេះ។ ក្នុងមួយថ្ងៃមានជនអន្តោប្រវេសន៍ប្រមាណ៣០០០នាក់បានឆ្លងកាត់ប្រទេសម៉ាសេដូនី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ទាប់មក គេឆ្លងកាត់ទៅប្រទេសស៊ីប៊ី ដែលក្នុងជិត ៣ ត្រីមាស ឆ្នាំនេះមានចំនួន ៩ ម៉ឺននាក់ ឆ្ពោះទៅកាន់ប្រទេសហុងគ្រី ដែលជាប្រទេសនៃតំបន់ Shengen សម្រាប់ផ្តល់ទិដ្ឋាការសេរីនៃប្រទេសអឺរ៉ុប ។



ទុក្ខសោកវេទនារបស់ជនអន្តោប្រវេសន៍នៅអឺរ៉ុប

តើ EU ត្រូវដោះស្រាយវិបត្តិនៃលំហូរចូលដ៏ធំកំហុក នៃជនអន្តោប្រវេសន៍នេះ របៀបណា ? ប្រទេស EU ទាំង ២៨ក៏កំពុងស្ថិតក្នុងស្ថានភាព និងបញ្ហាប្រឈមផ្ទៃក្នុងខ្លួនឯងដ៏រីករវៃ ដូចជាការធ្លាក់ចុះសេដ្ឋកិច្ច ភាពមិនមានការងារធ្វើគឺជាបន្ទុកដ៏ធ្ងន់ធ្ងររួចទៅហើយ ឥឡូវត្រូវតែប្រយ័ត្នការលំបាកមួយទៀតគឺវិបត្តិជនអន្តោប្រវេសន៍។ មានជនអន្តោប្រវេសន៍ភាគច្រើន បានទៅដល់ប្រទេសក្រិចអ៊ីតាលីហុងគ្រីប៉ុន្តែដោយសារលក្ខខណ្ឌរស់នៅទីនោះលំបាក ពួកគេមិនសុំសិទ្ធិជ្រកកោន នៅប្រទេសទាំងនោះទេ គេព្យាយាមបន្តធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់អូទ្រីសនិងបណ្តាប្រទេសនៅតំបន់ខាងជើងអឺរ៉ុប (ស៊ុយអែត នីរវ៉ែស ហ្វាំងឡង់) ។ ប្រទេសអូទ្រីសបានប្រកាសមិនបន្តទទួលយកជនអន្តោប្រវេសន៍ រាប់ពាន់អ្នកទៀត ដែលបញ្ជូនមកពីប្រទេសហុងគ្រីទៀតទេ ឯប្រទេសអូស្ត្រាលីក៏កំពុងរងសម្ពាធមិនទទួលយកជនអន្តោប្រវេសន៍

រាប់សែនអ្នកទៀតដែរ ក្នុងខណៈដែលរដ្ឋខ្លះនៅក្នុង EU តម្រូវឲ្យផ្តោតទៅលើអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមនៅតំបន់ដទៃទៀត ដែលជាមូលហេតុដំបូងបង្កើតឲ្យមានវិបត្តិជនអន្តោប្រវេសន៍នេះ។ គំនិតរបស់មេដឹកនាំEUមិនដូចគ្នាទេចំពោះដំណោះស្រាយ នៃវិបត្តិជនអន្តោប្រវេសន៍នេះ។ ការស្ម័គ្រចិត្តទទួលយកជនអន្តោប្រវេសន៍ដែលធ្វើឡើងដោយអាឡឺម៉ង់បានទទួលរងការស្តីបន្តោស ពីរដ្ឋជាសមាជិក EU ដែលចោទប្រកាន់ថាទង្វើនោះជាការលើកទឹកចិត្តឲ្យមានវិបត្តិជនអន្តោប្រវេសន៍ហូរជន់មកលិចទ្វីបអឺរ៉ុបតែម្តង ហើយក៏ជាការបើកផ្លូវឲ្យពួក ISIS បន្តខ្លួនជាមួយអ្នកទាំងនេះ ចូលមកធ្វើសកម្មភាពនៅអឺរ៉ុបដោយស្របច្បាប់តែម្តង ។



ទុក្ខវេទនារបស់ជនអន្តោប្រវេសន៍ទៅអឺរ៉ុប

បច្ចុប្បន្នវិបត្តិជនអន្តោប្រវេសន៍កំពុងតែដាក់បន្ទុកធ្ងន់ធ្ងរហើយ ហើយគេក៏ពិបាកនឹងដឹងថា តើប្រទេសណាខ្លះនៅ EU ដែល



សាកសពកុមារអណ្តែតទឹក រសាត់មកទើនៅមាត់សមុទ្រ

មានភាពងាយស្រួល ក្នុងការដោះស្រាយបញ្ហានេះ ពីព្រោះបើគេគិតទៅដល់នយោបាយភូមិសាស្ត្រច្បាប់ទម្លាប់គេមើលឃើញថាវាជំនុំទាំង ២៨ នៃ EU មានឥរិយាបថខុសៗគ្នា ចំពោះបញ្ហាជនអន្តោប្រវេសន៍រហូតមានករណីខ្លះ គឺខ្វែងគំនិតគ្នាទាំងស្រុងទៀតផង ។

ប្រឈមនឹងវិបត្តិអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរនេះ ក្រុមមេដឹកនាំ EU បានជួបប្រជុំគ្នានៅថ្ងៃទី ២៣ ខែកញ្ញា ដើម្បីអនុម័តកិច្ចព្រមព្រៀងបែងចែកជនភៀសខ្លួន ១២ ម៉ឺននាក់ឲ្យទៅប្រទេសនីមួយៗ ប៉ុន្តែក៏មានប្រទេសខ្លះបានបោះឆ្នោតជំទាស់ ដូចជាប្រទេសហុងគ្រី សាធារណរដ្ឋឆែក រ៉ូម៉ានី ឯប្រទេសហ្វាំងឡង់ បានបោះឆ្នោតអនុប្រវាទ ។ បណ្តាប្រទេសដែលជំទាស់បាននិយាយថាការកំហិតកូតាគឺជារឿងខុសច្បាប់ ហើយខ្លួនអាចយកបញ្ហានេះ ទៅតុលាការយុត្តិធម៌អឺរ៉ុប ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលុចសំបួរជាប្រធានវិលជុំរបស់EUបាននិយាយថា ផែនការនេះត្រូវអនុវត្តទាំងអស់គ្នា ទោះមានការជំទាស់ក្តី ដោយសារវាជាស្ថានភាពគ្រោះអាសន្ន ។ បើសិនជាយើងមិនបានធ្វើផែនការនេះ អឺរ៉ុបនឹងត្រូវបានបែកចែកចែមទៀត ។ ជាមួយនឹងវិបត្តិអន្តោប្រវេសន៍ដ៏ធំបំផុតពុំធ្លាប់មាន ដែលបណ្តាប្រទេសអឺរ៉ុបត្រូវទទួលនៅពេលនេះ តើអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អឺរ៉ុប បានទទួលរងនូវវិបត្តិនេះដែរឬទេ ? ។

តាមប្រភពឯកសារបរទេស



ទឹកធ្លាក់ ស្តុក់ត្រមិក្ត រមណីយដ្ឋានធម្មជាតិ នៅភាគឦសានប្រទេស

នៅពេលគេនិយាយអំពីរមណីយដ្ឋានធម្មជាតិពិសេសតំបន់ទឹកធ្លាក់ គេមិនអាចបំភ្លេចបាននូវទេសភាពទឹកធ្លាក់នៅលើទឹកដីស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង និងស្រុកឆែប ខេត្តព្រះវិហារនោះគឺរមណីយដ្ឋានធម្មជាតិស្តុក់ត្រមិក្ត។ ទីនោះគឺជាតំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍មួយក្នុងចំណោមរមណីយដ្ឋានធម្មជាតិផ្សេងៗទៀតនៅបណ្តាខេត្តនៃភូមិភាគឦសាននៃប្រទេសកម្ពុជា បើទោះបីទីនោះពុំទាន់ទទួលបាននូវការវិនិយោគជាដុំកំរូនពីផ្នែកឯកជនដើម្បីឱ្យមានការទាក់ទាញកាន់តែប្រសើរជាងពេលបច្ចុប្បន្នក៏ដោយ ។ នោះក៏ដោយសារតែទីនោះមានទិដ្ឋភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់និងកំសាន្តដ៏មនោរម្យ ។ ពេលបានទៅដល់កន្លែងនោះ យើងនឹងអាចមើលឃើញនូវព្រៃព្រឹក្សាលក់រាវល្អៗ ទឹកជ្រោះហូរធ្លាក់បន្តិចបន្តួចធម្មជាតិ ស្តាប់ទៅពិរោះរណ្តំ អង្រួនអារម្មណ៍អ្នកទេសចរឱ្យចាប់ទាញទូរស័ព្ទដៃ ឬក៏ម៉ាស៊ីនថតដើម្បីផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍មិនអាចខកខានបាន ។



ទិដ្ឋភាពតំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្តុក់ត្រមិក្ត ស្ថិតនៅឃុំកំពង់ស្រឡៅ ២ ស្រុកឆែប ខេត្តព្រះវិហារ

ជារឿយៗ ក្នុងការនិយាយអំពីរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្តុក់ត្រមិក្ត គេតែងគិតដោយស្វ័យប្រវត្តិថា ទីនោះស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ។ ប៉ុន្តែ នោះគឺជាការយល់ដឹងមិនពេញលេញ និងត្រឹមត្រូវឡើយ ។ ការពិតទឹកធ្លាក់ស្តុក់ត្រមិក្តស្ថិតនៅឃុំកំពង់ស្រឡៅ ២ ស្រុកឆែប ខេត្តព្រះវិហារ ឯណោះទេ ។ រីឯតំបន់អភិរក្សស

ត្វផ្សេងមាននៅឃុំព្រះវិគិល ស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង។ តំបន់ទាំងពីរនេះជាប់ព្រំប្រទល់ជាមួយគ្នា ដោយមិនអាចកាត់ផ្តាច់បានសម្រាប់បម្រើផលប្រយោជន៍លើវិស័យទេសចរដូចគ្នា។ អ្នកទេសចរ រមែងទៅទស្សនាសត្វផ្សេងនៅឃុំព្រះវិគិលរួចទើបបន្តដំណើរទៅទឹកធ្លាក់ស្តុក់ត្រមិក្ត។ ជារឿយៗ អ្នកធ្វើដំណើរឆ្លងកាត់ ឬទេស-

ចរ តែងតែធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅស្រុកថាឡាបរីវាត់ ហេតុដូចនេះទើបគេគិតថា ទឹកធ្លាក់ស្តុក់ត្រមិក្ត ស្ថិតនៅក្នុងស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែងទៅវិញ ។ មុននឹងទៅដល់តំបន់ទឹកធ្លាក់ ស្តុក់ត្រមិក្ត យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៩ ចេញពីក្រុងស្ទឹងត្រែង ឆ្លងកាត់ស្ពានមេគង្គឆ្ពោះទៅឃុំ



ផ្លូវទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្តុក់ត្រមិក្ត ស្ថិតនៅឃុំកំពង់ស្រឡៅ ២ ស្រុកឆែប ខេត្តព្រះវិហារ

ព្រះវិហារ ស្រុកថាឡាបរីវាត់ រួចត្រូវបន្តដំណើរ តាមផ្លូវលំ ទើបដល់តំបន់អភិរក្សសត្វផ្សោត អន្លង់ឈើទាលដែលមានចម្ងាយ ៧០ គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែង ។

ពេលនោះអ្នកទេសចរនឹងអាចទស្សនាសត្វ ផ្សោតអន្លង់ឈើទាលឃុំព្រះវិហារ ស្រុកថាឡាបរីវាត់ និងតំបន់ផ្សេងៗជាច្រើនទៀត។ ប៉ុន្តែបើ ចង់ទៅលេងទឹកធ្លាក់សុភ័ក្រមិត្ត ត្រូវបន្តធ្វើ ដំណើរតាមផ្លូវលំដែលមានចម្ងាយជាង ៥ គីឡូម៉ែត្រទៀតចេញពីឃុំព្រះវិហារ ។

យើងបានទៅដល់ទីនោះនាខែកញ្ញានេះ ។ រដូវវស្សាជារដូវមិនសូវសម្បូរភ្លៀវទេពីព្រោះជា ពេលដែលមានទឹកច្រើន និងជ្រៅពិសេសទឹក ហូរលឿនមិនអាចមុជលេងបាន ។ ទឹកធ្លាក់សុភ័ក្រមិត្ត គឺជារមណីយដ្ឋានធម្មជាតិ ដែលមាន ទេសភាពស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរចូល ទស្សនាបានគ្រប់រដូវកាល ។ ទឹកធ្លាក់លើផ្ទាំងថ្ម ធំៗ ហូរតាមជងទន្លេមេគង្គ ស្ថិតនៅជាប់តំបន់ ព្រំដែនកម្ពុជា-ឡាវនេះ មានជម្រៅពី ១០ ទៅ ១៥ ម៉ែត្រ និងមានទទឹងប្រវែងប្រមាណ ៥ គីឡូម៉ែត្រ ។

នាង **ខាន់ សុភាន** អាយុ ២៤ ឆ្នាំ ដែលបម្រើ ការងារនៅក្នុងភោជនីយដ្ឋាន តំបន់ទឹកធ្លាក់ សុភ័ក្រមិត្តបាននិយាយថា នាងមានឪពុកដែល មានដើមកំណើតជាជនជាតិខ្មែរលើ ឯម្តាយគឺជា ជនជាតិឡាវ។នាងបានមកធ្វើការទីនេះជាច្រើន ឆ្នាំមកហើយ ។ ភ្ញៀវភាគច្រើនដែលមកកម្សាន្ត នៅតំបន់ទឹកជ្រោះសុភ័ក្រមិត្ត គឺនៅរដូវពេល បុណ្យចូលឆ្នាំខ្មែរ ពីព្រោះបុណ្យចូលឆ្នាំជារដូវ ប្រាំង ដូចនេះទឹកធ្លាក់តិចល្មមអាចមុជកម្សាន្ត បាន។ខែប្រាំងមានទេសភាពស្រស់ស្អាតដោយ ទឹកថ្លាយង់ឆ្លុះឃើញបាតដី អាចចុះមុជលេង បានតាមចិត្ត។ប៉ុន្តែបើក្នុងរដូវវស្សាវិញទឹកឡើង ប្រៃពណ៌ជាល្អក៏ហើយហូរខ្លាំងទៀតមិនអាចចុះ មុជលេងបានទេ ។ អ្នកដែលមកលេងនៅរដូវ វស្សា គឺភាគច្រើនដើម្បីចតរូបអនុស្សាវរីយ៍ ដោយសារតែគេ អាចគយគន់នូវទឹកហូរដ៏ខ្ពស់- ខ្លាញ់និងជួនពេលខ្លះបែកសំពោងគួរឱ្យស្ងើចំ ប៉ុណ្ណោះ ។

នាង **ខាន់សុភាន** កត់សម្គាល់ឃើញថាមាន

ភ្ញៀវជាតិមកពីភ្នំពេញ និងតាមបណ្តាខេត្តផ្សេង មកលេងច្រើនពេលខែប្រាំង។រីឯភ្ញៀវបរទេសក៏ មកលេងច្រើនគួរសមដែរ រួមទាំងជនជាតិឡាវ ផង។ នៅខែវស្សាមិនសូវមានមនុស្សចូលទៅ ទស្សនាឡើយ ។ ដើម្បីមកកម្សាន្តនៅទឹកធ្លាក់ សុភ័ក្រមិត្ត ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមរថ- យន្តកាត់ស្ថានមេគង្គខេត្តស្ទឹងត្រែងនិងខ្លះមកពី ខេត្តព្រះវិហារ។ មានភ្ញៀវឡាវខ្លះគេជិះទូកឆ្លង មកតាមឃុំកំពង់ស្រឡៅ និងឃុំកំពង់ព្រះឥន្ទ ចូលមកមើលទឹកធ្លាក់តែម្តង ។ ខែវស្សាភ្ញៀវ ទេសចរ បានត្រឹមតែចតផ្តិតរូបភាពទុកជាអនុ- ស្សាវរីយ៍តែប៉ុណ្ណោះ។ បើចុះលេងទឹក អាចនឹង មានគ្រោះថ្នាក់ដល់ជីវិត ។

តាមការអះអាងរបស់អ្នកលក់ដូរទាំងឡាយ និងអ្នកបម្រើការងារ នៅក្នុងភោជនីយដ្ឋានទឹក ធ្លាក់បានប្រាប់ថា រដូវដែលសម្បូរភ្លៀវគឺរដូវ ប្រាំង ។ ដោយសារតែស្ថានភាពមិនសូវទៀង ទាត់នូវចំនួនភ្ញៀវ បែបនេះទើបធ្វើឱ្យសេវាកម្ម វិស័យទេសចរណ៍ ពិសេសការបម្រើខាងម្ហូប អាហារមានមិនសូវជាច្រើនប៉ុន្មានទេ។ ប៉ុន្តែនៅ រដូវដែលសម្បូរភ្លៀវនោះទើបប្រជាជននាំគ្នាមក លក់ដូរច្រើន។ អ្នកមកលក់ដូរនៅទីនោះ គឺមាន មកពីខាងស្រុកថាឡាបរីវាត់ ខេត្តស្ទឹងត្រែង និង ស្រុកឆែប ខេត្តព្រះវិហារ ជួនកាលក៏មានអ្នកទៅ ពីទីរួមខេត្តស្ទឹងត្រែងផងដែរ ។ ប៉ុន្តែភាគច្រើន អ្នកលក់ដូរនៅទីនោះ គឺជាប្រជាជននៃស្រុកថា- ឡាបរីវាត់ ។ ក្រៅពីការលក់ដូរគ្រឿងហូបចុក ដែលជាមុខទំនិញសំខាន់ ក៏មានការលក់ជាំវត្ថុ អនុស្សាវរីយ៍ផ្សេងៗដែលផលិតដោយប្រជាជន ក្នុងតំបន់ ឬយកមកពីខេត្តផ្សេងផងដែរ ។

ទោះជាទីនោះ បើធៀបពីសេវាកម្មម្ហូបអា- ហារមិនសម្បូរដូចតំបន់ទេសចរណ៍ ដែលមាន មនុស្សចូលកម្សាន្តគ្រប់រដូវកាលក៏ដោយ ក៏ភ្ញៀវ អាចរកម្ហូបអាហារបាន ដោយមិនលំបាកទេ គ្រាន់តែមិនសម្បូរបែបពេកតែប៉ុណ្ណោះ ។ ភ្ញៀវ អាចដាក់ម្ហូបអាហារផ្ទាល់ខ្លួនទៅបរិភោគទីនោះ ក៏បាន ។

ចូលទៅតំបន់ទឹកធ្លាក់សុភ័ក្រមិត្តតាមធម្មតា រថយន្តទេសចរមួយគ្រឿងត្រូវបង់ថ្លៃសំបុត្រ ៥ ពាន់រៀល។រថយន្តធំៗ ១ម៉ឺនរៀល។ម៉ូតូ១គ្រឿង

ថ្លៃ ១ ពាន់រៀល។ ភ្ញៀវបរទេសម្នាក់ ១ ម៉ឺនរៀល រឹជនជាតិខ្មែរមិនបង់ប្រាក់ទេ ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរដែលទៅលេង នៅតំបន់ទឹកធ្លាក់សុភ័ក្រមិត្ត ហើយចង់សម្រាក នៅពេលយប់គឺមិនអាចធ្វើទៅបានទេ ដោយ- សារតែនៅទីនោះមិនទាន់មានកន្លែងស្នាក់ពេល យប់នៅឡើយ ។ តែភ្ញៀវអាចចូលទៅលេង កម្សាន្តនៅពេលថ្ងៃ រួចវិលត្រឡប់ទៅវិញស្នាក់ នៅស្ទឹងត្រែង ឬក៏ខេត្តព្រះវិហារ ។ ចំពោះអ្នក ទេសចរមួយចំនួនដែលមានបំណងសម្រាកនៅ ពេលយប់គឺគេអាចទៅសម្រាកនៅទីប្រជុំជនឃុំ កំពង់ស្រឡៅ។ សម្រាកនៅទីនោះ ក្រៅពីការ ផ្លាស់ប្តូរបរិយាកាសពីភាពប្រណិតនៅទីក្រុងគេ ក៏អាចភ្ញួររសជាតិម្ហូបរបៀបខ្មែរឡាវ និង ទស្សនាទេសភាព នៃតំបន់ជនបទប្រទេសឡាវ ដែលស្ថិតនៅជាប់នឹងព្រំដែនកម្ពុជាផងដែរ ។ ប្រជាជនកម្ពុជានៅក្នុងឃុំនេះ ភាគច្រើនចេះ និយាយភាសាឡាវយ៉ាងស្អាតជំនាញ ហើយក៏ មានទំនាក់ទំនងជាមួយប្រជាជនឡាវ ដូចជា ជាតិសាសន៍ខ្មែរផងដែរ ។

លោក **អ៊ិន ប៉ារ៉ាសៀន** ប្រធានមន្ទីរទេស- ចរណ៍ខេត្តស្ទឹងត្រែងបានប្រាប់ទស្សនាវដ្តីប្រជា ជនថា យើងមានតំបន់អភិរក្សសត្វផ្សោតស្ថិត ក្នុងឃុំព្រះវិហារ ស្រុកថាឡាបរីវាត់។ លោកបន្ត ដោយមោទនភាពថា អន្លង់ផ្សោតឈើទាល ឃុំ ព្រះវិហារបានទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅ ទស្សនាយ៉ាងច្រើនមិនលស់ថ្ងៃទេ ។

លោកបន្តថា ក្រោយពីមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយសហគមន៍អេកូទេសចរឃុំ ព្រះវិហារ ដើម្បីរៀបចំតំបន់ទេសចរទាំងពីរនេះ គេសង្កេតឃើញថា ភ្ញៀវទេសចរមានចំនួនកាន់ តែកើនពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្តែងរយៈ ពេល ១ ខែ រដូវទឹកឡើង គិតជាមធ្យមមានភ្ញៀវ ទេសចរអន្តរជាតិ ចូលទស្សនាតំបន់អភិរក្ស អន្លង់ឈើទាលមានប្រមាណជាង ១ ពាន់នាក់ ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ផែនការ ចាប់ពីឆ្នាំ ២០១៦ តទៅមន្ទីរទេសចរណ៍ខេត្ត ស្ទឹងត្រែង នឹងបន្តការសហការជាមួយសហ- គមន៍អេកូទេសចរ ធ្វើយ៉ាងណាឱ្យមានការទាក់ ទាញភ្ញៀវឱ្យចូលមកទស្សនា តំបន់អភិរក្សសត្វ

ផ្សេងទៀតនឹងឈឺទាល ឃុំព្រះវិហារ ស្រុកថា ឡាបរីវាត់ ឲ្យកាន់តែច្រើនឡើង ។

ជាមួយគ្នានោះ ក៏មានក្រុមហ៊ុនវិនិយោគក្នុង ស្រុកមួយកំពុងតែដើរទៅមុខ ធ្វើការអភិវឌ្ឍ តំបន់ទឹកជ្រោះសុភ័ក្រមិត្ត ស្ថិតក្នុងឃុំកំពង់ ស្រឡៅ ២ ស្រុកឆែប ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីអន្លូងផ្សេងឈឺទាលឃុំព្រះវិហារ ស្រុកថាឡាបរីវាត់ ។

លោកប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹង- ត្រែងយល់ថា ការអភិវឌ្ឍតំបន់ទឹកជ្រោះសុភ័ក្រ- មិត្តនឹងធ្វើឱ្យខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានផលចំណេញពីវិស័យទេសចរដូចគ្នា ។

លោក **អ៊ិន ប៉ៅសៀន** បានបញ្ជាក់ថា តាម ពិតទឹកជ្រោះសុភ័ក្រមិត្ត (ទឹកជ្រោះ) មិនមែនស្ថិត ក្នុងខេត្តស្ទឹងត្រែងទេ គឺនៅស្រុកឆែប ខេត្តព្រះ វិហារ គ្រាន់តែមានព្រំប្រទល់ជាប់គ្នា ហើយខេត្ត ទាំងពីរនេះជាប់ជាមួយប្រទេសឡាវតែប៉ុណ្ណោះ។ សូមកុំយល់ច្រឡំថាទឹកជ្រោះសុភ័ក្រមិត្ត ស្ថិត ក្នុងខេត្តស្ទឹងត្រែង ។ ប៉ុន្តែភ្ញៀវទេសចរចង់ទៅ តំបន់ទឹកជ្រោះសុភ័ក្រមិត្ត ភាគច្រើនត្រូវឆ្លងកាត់ ខេត្តស្ទឹងត្រែង ។

លោកប្រធានមន្ទីរក៏បានលើកឡើងអំពីផែន ការមួយចំនួនរបស់ខេត្ត ក្នុងការរៀបចំតំបន់ ទេសចរណ៍មួយនេះ ពិសេសគឺការរៀបចំ សណ្តាប់ធ្នាប់ក្នុងការលក់ដូរ អនាម័យ និងជា ពិសេសហេដ្ឋារចនាសម្ព័ន្ធ ។ លោកបានបញ្ជាក់ ថា ហេដ្ឋារចនាសម្ព័ន្ធមានភាពកាន់តែប្រសើរ ឡើង ទាំងមកពីខេត្តព្រះវិហារ និងខេត្តស្ទឹង- ត្រែងផ្ទាល់ ។ ខាងខេត្តព្រះវិហារ ដែលមុននេះ មិនមានផ្លូវកៅស៊ូ បច្ចុប្បន្នមានផ្លូវកៅស៊ូ ។ ចំណែកខាងខេត្តស្ទឹងត្រែងទោះជាមិនទាន់មាន ផ្លូវកៅស៊ូទៅដល់ ក៏មានផ្លូវធ្វើដំណើរសម្រាប់ យានយន្តគ្រប់ប្រភេទ ។

យើងចាកចេញពីទឹកជ្រោះសុភ័ក្រជាមួយនឹង អារម្មណ៍ដក់ជាប់នូវទេសភាពទាំងឡាយ នៃរម- ណីយដ្ឋានធម្មជាតិមួយនេះ ពិសេសគឺសន្លឹកទឹក ហូរដែលលាន់ឮដូចជាសំឡេងខ្យល់ ដែលប៉ះ នឹងរុក្ខជាតិ ។ យើងដក់ជាប់នូវស្នាមញញឹម របស់អ្នកភូមិដែលមកលក់ដូរ ជាមួយនឹង សំនៀងនិយាយរឿងរ៉ាវបន្តិច ។ សន្តិភាព ស្ទិរ-

ភាពនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ **ហ៊ុន សែន** ជាប្រមុខ បានធ្វើឲ្យប្រជាជនតំបន់ចុងកាត់មាត់

ញកមួយនេះទទួលបាននូវការអភិវឌ្ឍពិសេសគឺ ផលដែលបានមកពីវិស័យទេសចរណ៍ ។



ទិដ្ឋភាពតំបន់រមណីយដ្ឋានធម្មជាតិទឹកជ្រោះសុភ័ក្រមិត្ត ស្ថិតនៅ ឃុំកំពង់ស្រឡៅ ២ ស្រុកឆែប ខេត្តព្រះវិហារ

តមកពីទំនំរំនី ២៥

៣. ព្រះពុទ្ធ ឬព្រះសក្យមុនី : ព្រះនាមពិត ប្រាកដរបស់ទ្រង់គឺព្រះសិទ្ធត្ថគោតម (ប្រហែល ៤០០-៤៨០ ឆ្នាំ មុនគ.ស) ទ្រង់ជាអ្នកបង្កើត ពុទ្ធសាសនា ។ គេច្រើនសាងរូបព្រះអង្គអង្គុយ លើផ្កាយក្រវាញ និងប្រក់នាគក្បាល ៧ ឬឈរ ឬផ្គំ ក្នុងឥរិយាបថចូលបរិនិព្វាន ។

បានគោរពបូជាច្រើននៅអាស៊ី។ ព្រះអង្គមាន រូបតំណាងជាមនុស្សប្រុសឈរមានដៃ ៤ ឬ ៨ កាន់ចូទឹកក្នុងដៃមួយ និងមានរូបចតិយនៅលើ ផ្ចងសក់ ។



៤. ព្រះសិរាមមេត្រីយ៍ : អនាគតព្រះពុទ្ធ ដែលនឹងយាងមកកាន់ផែនដី ហើយព្រះអង្គត្រូវ



៥. អមិតាភៈ : គឺជាព្រះពោធិសត្វ ដែលមាន ពន្លឺបួរស្មីច្រើនអនេក។ ពុទ្ធសាសនិកមហាយាន គោរពបូជាព្រះអង្គច្រើន ។ គេច្រើនសាងរូបព្រះ អង្គអង្គុយភាវនា។ នៅលើផ្ចងសក់ព្រះពោធិសត្វ គឺដូចគ្នានឹងលោកកេស្វរៈ និងប្រាជ្ញាបារមិតាជា ដើម ។



ភ្លេចជួងបីផ្លែ (ត)

(បទពាក្យ ៧)

- ១០. នាង សៅ ក្តៅពេកស្រែកឡូឡា ខ្លីខ្លីមេដំបូងរកគ្មាន សូម្បីកូនសិស្ស ទើបចូលរៀន គង់មានគំនិត គិតវិះវា ។
- ១១. នឹកផ្លែត្រូចច្នុងឃ្លានអើយឃ្លាន មើលផ្លូវមិនហ៊ាន ដេកពួនទេ វិលវិញសុទ្ធសឹងត្រូចផ្លែសំគេ ឃើញពោះឃ្លានទេ រមូលថែម ។
- ១២. មេដំបូងទាន់បណ្តាច់ដោះ លោកស្រីស្រស់ចង់ជូរអែម បងប្អូនជ្រៀតជ្រកញ្ជកឡើងហែម បុកក្តាមញ្ជាមក្តែម បញ្ជើមគ្នា ។
- ១៣. អា ចក់ ឆ្លក់ពោះ ពីពេលណា អែយ៉ាខ្ញុំសមហំផ្លែសំវា ម៉ែមេដំបូង បងធានា ផ្សែងផ្សំគ្រឿងភ្លាឡូហើយទៅ ។
- ១៤. ខ្លឹម ជីវិតឆ្លើរសណ្តែកជី ម្តេសកុំច្រើនអីក្តៅអាពៅ ឃ្លានខ្លាំងលាំងអស់ម្នាក់ឯងទៅ បងនៅមើលមាត់មិនលូកលាន់ ។
- ១៥. ថាហើយសមកាន់ផ្លែត្រូចពីរ រូតរះចរលីយ៉ាងរូសរាន់ ម៉ក់អើយត្រូចពីរនេះរង្វាន់ តែមានពាក់ព័ន្ធពាក្យមាត្រី ។
- ១៦. មាឆ្លើត្រូចពីរនេះមកម៉ក់ បងឥតកុហកនាំបាបកម្ម ឲ្យបងមួយផងតាមបណ្តាំ បងបានចងចាំពាក្យចុងក្រោយ ។
- ១៧. អរគុណអូនមិនគម្រិះចាំ ទោះខ្លីមិនឆ្កាំមកក៏ដោយ គង់អូនចែកជូនជាអំណោយ បងបានយកឲ្យញាតិជងគ្នា ។
- ១៨. សល់ត្រូចពីរផ្លែកែដូចមុន ឥតឲ្យសិយស៊ុនយន់វេលា ប្រាយប្រាប់នាង ម៉ា ថាដូចគ្នា សមរវាសល់មួយឲ្យអូនស្រី ។
- ១៩. នាង សៅ សើចស្រស់សរសើរសម មានប្រាជ្ញាហំមែនលោកប្តី លែលករកផ្តាច់សព្វចំណី បានត្រូចភ្លាម ឆ្ងាញ់ណាស់បង ។
- ២០. ម៉ែទុកលើកដាក់កូនជឿចុះ ច្រើនមិនសូវខុសដូចបំណង ពីថ្ងៃនេះទៅ សៅ សុំផ្សង រស់ក្រោមទ្រូងបងរៀងរហូត ។

មានន័យបំផុត



ព្រឹកថ្ងៃអាទិត្យ លោកតាឆុង ចូលហាង លក់វត្ថុអនុស្សាវរីយ៍ និងយាយជាមួយអ្នកលក់៖

- ខ្ញុំចង់បានកាដូមួយដែលមានន័យបំផុត សម្រាប់ជូនប្រពន្ធខ្ញុំក្នុងឱកាសបុណ្យខួបគម្រប់ ៦៤ ឆ្នាំរបស់គាត់។

ស្តាប់ចប់អ្នកលក់ដើរទៅយកក្តារអុក និងកូនអុកមួយសម្រាប់យកមកបង្ហាញហើយប្រាប់តាឆុង៖

- ក្តារអុក និងកូនអុកនេះមានអត្ថន័យបំផុតហើយ ! តាឆុងដំឡើងភ្នែកសួរ៖
- ម៉េចអីចឹង ?
- ប្រពន្ធលោកអីអាយុ ៦៤ ឆ្នាំក្តារអុកនេះមានក្រឡា ៦៤ ហើយកូនអុកក៏មាន ៦៤ ដែរមើលមានន័យសមស្របបំផុតទេតើជាស្តីទៅវិញ ? ។

ទានខ្សោយ

ក្រោយពេលហូបបាយល្ងាចរួច កញ្ញាពិសីបានបើកសៀវភៅសិក្សារបស់ប្អូនប្រុសកម្សាន្តមើល រួចសួរ៖

- អេហ៍កម្សាន្តលំហាត់នេះងាយដូចបកចេកអីចឹងម៉េចប្អូនបានពិន្ទុទាបម៉្លេះ ?
- បាទ...មកពីអាតាំងអង្គុយកែវខ្ញុំនោះ វារៀនខ្សោយពេកខ្ញុំចម្លងតាមវាបានជាអីចឹងហ្នឹងណា។

ដើរតាមធ្វើស្តី ?

ថ្ងៃមួយនាង ក ត្រូវបានក្រុមហ៊ុនចាត់ឱ្យទៅចូលរួមប្រជុំនៅឯទីស្នាក់ការធំ ។ ពេលចេញពីជណ្តើរយន្តនាងសួរបុរសម្នាក់ដែលដើរចេញមកជាមួយ៖

- លោកមកចូលរួមប្រជុំដែរមែនទេ? បុរសឯក់ក្បាល ។ នាង ក ត្រេកអរណាស់ ព្រោះនាងមិនដឹងប្រជុំនៅកន្លែងណា ម៉្លោះហើយក៏ដើរតាមបុរសនោះ ។ ស្រាប់តែបុរសនោះងាកមកនិយាយ ៖

- នាងដើរតាមខ្ញុំធ្វើស្តី ? ខ្ញុំត្រូវការទៅបង្គន់ទេតើ ! ។

សល់ប៉ុន្មាន ?

- ក្នុងថ្នាក់រៀនលោកគ្រូសួរសិស្ស ជុច៖
- សិប្បកម្មនៅផ្ទះប្អូនមានជាងប៉ុន្មាននាក់ ?
- ជម្រាបលោកគ្រូ បើរាប់ទាំងខ្ញុំពុកខ្ញុំផងមាន ៩នាក់ !
- ល្អបើអីចឹងយើងហាត់ធ្វើលេខដកដែលទើបរៀនរួច ។
- ក្នុងចំណោម ៩នាក់នោះ បើពេលណាខ្ញុំពុករបស់ប្អូនមានការចេញទៅក្រៅ តើកន្លែងរោងសិប្បកម្មសល់ប៉ុន្មាននាក់ ?
- បាទគឺអត់មានសល់ម្នាក់ណាទាំងអស់ !

អ្នកត្រូវនៅសល់៨នាក់ហេតុម៉េចថាអត់មានសល់ម្នាក់ណាទាំងអស់ ?

- បាទ ព្រោះរាល់លើកឱ្យតែខ្ញុំពុកខ្ញុំមានការចេញទៅក្រៅ ពួកជាងទាំងនោះ នាំគ្នាទៅដើរលេងអស់អត់មានអ្នកណានៅធ្វើការទេ ។

ធ្វើដូចម្តេច ?

សម្លាញ់ពីរនាក់បានប្រពន្ធមានចរិតខុសគ្នា គឺ ចក់ បានប្រពន្ធស្ងួត បូត ឯ ចន បានប្រពន្ធភាចឆ្នាស់ ។ ពេលបានឱកាសអង្គុយសំណេះសំណាលគ្នានាយ ចក់ សួរ៖

- មើល ចន ឧបមាថាមានខ្លាមួយក្បាលមកសង្កប់ខាំប្រពន្ធរបស់ឯង តើឯងធ្វើម៉េច ?

- ចន សើចស្ងួតរួចឆ្លើយ ៖
- ធ្វើម៉េចស្តី ? បើអាខ្លានោះវាចង់ងាប់ ទុកឲ្យវាងាប់ទៅចុះ ខ្ញុំមិនជួយទេ ។ ហ៊ឺ សាកជាមួយអ្នកណាមិនសាក បែរជាសាកជាមួយស្ត្រីកំពូលឆ្នាស់ខុសគេ ងាប់ទៅចុះ ។

អ្នកឧបត្ថម្ភ ព្យាបាល ប្រជាជន លេខ ១៧២

១-	លោកជំទាវ ម៉ែន	សំរែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ ៛
២-	ឯ.ឧ	កែ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ	អ៊ុក	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០ ដុល្លារ
៤-	ឯ.ឧ	ហ៊ុន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៥-	ឯ.ឧ	ម៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា និងលោកជំទាវ ខួន ឆួន	១០០ ដុល្លារ
៦-	ឯ.ឧ	រុត្រា	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន	១០០ ដុល្លារ
៧-	ឯ.ឧ	ថេរា	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ	រុត្រា	សមាជិកព្រឹទ្ធសភា	១០០ ដុល្លារ
៩-	ឯ.ឧ	គង់	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ	លន់	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ	ហ៊ុន	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១២-	ឯ.ឧ	អូស្រាន	ប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៣-	ឯ.ឧ	សរ	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៤-	ឯ.ឧ	ធី	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៥-	ឯ.ឧ	លីត	អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ	១០០ ដុល្លារ
១៦-	ឯ.ឧ	ម៉ែន	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៧-	ឯ.ឧ	យូ	សមាជិកក្រុមការងារចុះខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារចុះស្រុកឱរ៉ាល់	១០០ ដុល្លារ
១៨-	គណៈ		កម្មាធិការគណបក្សខេត្តបាត់ដំបង	១០០ ដុល្លារ
១៩-	គណៈ		កម្មាធិការគណបក្សខេត្តសៀមរាប	១០០ ដុល្លារ
២០-	គណៈ		កម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ	៥០ ដុល្លារ
២១-	គណៈ		កម្មាធិការគណបក្សក្រសួងកិច្ចការនារី	៥០ ដុល្លារ
២២-	គណៈ		កម្មាធិការគណបក្សខេត្តកំពង់ធំ	៥០ ដុល្លារ
២៣-	ឯ.ឧ	លីម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក	២០០.០០០ ៛
២៤-	ឯ.ឧ	ម៉ែន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ	ថា	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១៣.៤៧០ ៛
២៦-	ឯ.ឧ	ជូ	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៧-	ឯ.ឧ	អ៊ុក	រដ្ឋលេខាធិការក្រសួងព័ត៌មាន	២០០.០០០ ៛
២៨-	ឯ.ឧ	យម	ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	៥០ ដុល្លារ
២៩-	ឯ.ឧ	ធីត	អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៣០-	ឯ.ឧ	សុ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
៣១-	ឯ.ឧ	ចា	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣២-	ឯ.ឧ	សុស	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣៣-	ឯ.ឧ	នៈ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ ៛
៣៤-	ឯ.ឧ	យូន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៥-	ឯ.ឧ	កៅ	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៦-	ឯ.ឧ.ឧ.សេនីយឯក	មាស ចិន្តា	អគ្គលេខាធិការនៃអង្គការជាតិប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៧-	ឯ.ឧ	ចា	អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០០.០០០ ៛
៣៨-	ឯ.ឧ	បូន	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ ៛
៣៩-	ឯ.ឧ	សេន	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ ៛
៤០-	ឯ.ឧ	ម៉ៅ	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	១០០.០០០ ៛
៤១-	ឯ.ឧ	ម៉ែន	សមាជិកព្រឹទ្ធសភា	១០០.០០០ ៛
៤២-	ឯ.ឧ	ធីត	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ ៛
៤៣-	លោកជំទាវ	ស៊ុន		១០០.០០០ ៛
៤៤-	ឯ.ឧ	គីម	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ ៛
៤៥-	ឯ.ឧបណ្ឌិត	មាស	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ ៛
៤៦-	លោកជំទាវ	ធីត	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ ៛
៤៧-	ឯ.ឧ	ធីត	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរែន	១០០.០០០ ៛
៤៨-	ឯ.ឧ	ម៉ែន	ប្រធានគណៈហិរញ្ញវត្ថុនៃគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០.០០០ ៛
៤៩-	ឯ.ឧ	រុត្រា	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរែន	១០០.០០០ ៛
៥០-	ឯ.ឧ	ម៉ៅ	អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	១០០.០០០ ៛
៥១-	ឯ.ឧ	អ៊ុន	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	១០០.០០០ ៛
៥២-	លោក	អោម	ប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ	១០០.០០០ ៛
៥៣-	ឯ.ឧ ឧកញ៉ា	សន	អនុប្រធានគណបក្សស្រុកកំពង់សំណា	២០ ដុល្លារ
៥៤-	លោក	សារុ	មន្ត្រីនៃក្រសួងមហាផ្ទៃ	៧០.០០០ ៛
៥៥-	លោក	សារុ	មន្ត្រីសាលាខេត្តប៉ៃលិន	៧០.០០០ ៛
៥៦-	លោក	សារុ	មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី	៧០.០០០ ៛
៥៧-	លោកជំទាវ	ខេង	រដ្ឋលេខាធិការក្រសួងកិច្ចការនារី	៥០.០០០ ៛
៥៨-	ឯ.ឧ	សាយ	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរែន	៥០.០០០ ៛
៥៩-	ឯ.ឧ	ពត	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ ៛
៦០-	ឯ.ឧ	ហេង	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ ៛
៦១-	លោក	តាត	អនុប្រធាននាយកដ្ឋានអីរ៉ូប នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	៥០.០០០ ៛
៦២-	ឯ.ឧ	ស៊ីវា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ ៛

អ្នកឧបត្ថម្ភ ធម្មនាព្រឹត្តិ ប្រជាជន លេខ ១៧២

៦៣-	លោក	យួន	សំបូរ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៤-	លោកជំទាវ	ស៊ីវ	ចំនួន	៥០.០០០ រ
៦៥-	លោក	ជ័រ	ច័ន្ទ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៦៦-	កញ្ញា	ផាង	និត្តិ	មន្ត្រីក្រសួងទេសចរណ៍	៥០.០០០ រ
៦៧-	លោក	ដាវ	ម៉េង	អភិបាលក្រុងប៉ៃលិន	៥០.០០០ រ
៦៨-	លោក	អ៊ុំ	វាត្រី	ប្រធានគណៈកម្មាធិការកណ្តាលក្រុងស្ទឹងត្រែងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៦៩-	លោក	សុខ	សុខ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៧០-	លោក	គឹម	ប៊ុនណា	សមាជិកគណៈកម្មាធិការកណ្តាលក្រុងស្ទឹងត្រែងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៧១-	លោក	គាត	ឃីន	ប្រធានគណៈកម្មាធិការកណ្តាលក្រុងស្ទឹងត្រែងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៧២-	លោក	ចាម	ឃីនណា	សមាជិកគណៈកម្មាធិការកណ្តាលក្រុងស្ទឹងត្រែងខេត្តបន្ទាយមានជ័យ	៥០.០០០ រ
៧៣-	លោក	ហង់	បូ	ប្រធានក្រុមការងារចុះ ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ	៥០.០០០ រ
៧៤-	គណៈ	កម្មាធិការកណ្តាល	ប្រជាជនកម្ពុជា	គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម	៤០.០០០ រ
៧៥-	ឯ.ឧ	ចេង	សាខន	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៤០.០០០ រ
៧៦-	លោក	លី	សារី	សមាជិកគណៈកម្មាធិការកណ្តាល ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧៧-	លោក	គឹម	សុខ	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០ រ
៧៨-	ឯ.ឧ	សុខ	ច័ន្ទ	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលក្រសួងធនធានទឹក	៣០.០០០ រ
៧៩-	ឯ.ឧ	លី	ច័ន្ទ	អភិបាលរងខេត្តបន្ទាយមានជ័យ	៣០.០០០ រ
៨០-	លោក	ម៉ៅ	សុខ	អនុប្រធានមន្ទីរព្យាបាលជំងឺវេជ្ជសាស្ត្រប្រជាជនក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០ រ
៨១-	លោក	ចាន់	សុខ	សមាជិកគណៈកម្មាធិការកណ្តាលក្រសួងធនធានទឹក	៣០.០០០ រ
៨២-	លោក	យូ	ពៅ	អភិបាលស្រុកស្វាយចេក	៣០.០០០ រ
៨៣-	លោក	ទេព	ចិន្ទ	អនុប្រធានគណៈកម្មាធិការកណ្តាលខេត្តព្រះសីហនុ	៣០.០០០ រ
៨៤-	ឯ.ឧ	ចុច	ផែន	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០ រ
៨៥-	លោក	លី	ប៊ុន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨៦-	លោក	ម៉ៅ	ហាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨៧-	លោក	លី	ចិន្ទ	សមាជិកគណៈកម្មាធិការកណ្តាលក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៨៨-	លោក	លី	ចេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០ រ
៨៩-	លោក	ឃ្មុំ	សុខ	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០ រ
៩០-	លោក	ហង់	ច័ន្ទ	ប្រធានគណៈកម្មាធិការកណ្តាលក្រសួងធនធានទឹក និងឧតុនិយម	២០.០០០ រ
៩១-	លោក	ម៉ៅ	ច័ន្ទ	មន្ត្រីមន្ទីរគណៈកម្មាធិការកណ្តាល ខេត្តព្រៃវែង	២០.០០០ រ
៩២-	លោក	អ៊ុំ	សុខ	អធិការរងអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០ រ
៩៣-	លោក	គុច	ចាន់	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០ រ
៩៤-	លោក	លី	សុខ	មន្ត្រីក្រសួងហិរញ្ញវត្ថុ	១៥.០០០ រ
៩៥-	លោក	អ៊ុំ	សុខ	អនុប្រធានមន្ទីរកសិកម្ម ខេត្តបន្ទាយមានជ័យ	១៥.០០០ រ
៩៦-	ឯ.ឧ	សុខ	សុខ	សមាជិកគណៈកម្មាធិការកណ្តាលក្រសួងធនធានទឹក និងសាសនា	១០.០០០ រ
៩៧-	ឯ.ឧ	ប៊ុន	សុខ	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
៩៨-	លោក	ម៉ៅ	លី	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០ រ
៩៩-	លោក	ជួន	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០០-	លោក	ជួន	ពៅ	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០១-	លោក	ម៉េង	ប្រុស	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០២-	លោក	សៅ	សុខ	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០៣-	លោក	លី	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៤-	លោក	ចេង	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៥-	លោក	សុខ	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៦-	លោក	សុខ	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១០៧-	លោក	សៅ	សុខ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០៨-	លោក	និត	ចិន្ទ	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១០៩-	លោក	សុខ	ច័ន្ទ	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០ រ
១១០-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១១-	លោក	សុខ	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១២-	លោក	ហង់	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៣-	លោក	និត	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៤-	លោក	និត	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៥-	លោក	សុខ	សុខ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៦-	លោក	សុខ	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៧-	លោក	និត	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៨-	លោក	និត	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១១៩-	លោក	និត	ច័ន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០ រ
១២០-	កញ្ញា	ម៉ៅ	គុច	មន្ត្រីក្រុមហ៊ុន J.C សាខាបាត់ដំបង	១០.០០០ រ
១២១-	លោក	យ៉ា	ច័ន្ទ	សមាជិកក្រុមការងារចុះស្រុកកំពង់សោយ ខេត្តព្រៃវែង	១០.០០០ រ
១២២-	លោក	និត	ច័ន្ទ	សមាជិកក្រុមការងារចុះស្រុកកំពង់សោយ ខេត្តព្រៃវែង	១០.០០០ រ
១២៣-	លោក	និត	ច័ន្ទ	សមាជិកក្រុមការងារចុះស្រុកបាត់ដំបង ខេត្តព្រៃវែង	១០.០០០ រ
១២៤-	លោក	លី	សុខ	មន្ត្រីមន្ទីរគណៈកម្មាធិការកណ្តាល ខេត្តព្រៃវែង	១០.០០០ រ



ទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់អនុប្រធានាធិបតីគណ្តាទៅព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជា ថ្មីម្តងទៀតអំពីបញ្ហាផែនទី និងព្រំដែនរវាងកម្ពុជា ជាមួយវៀតណាម

៤

៧

និពន្ធនាយក :

លោក តាក ស៊ុនអ៊ុំ គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារុំផ
- ៤. លោក ទាវ សារៈ មុនី
- ៥. លោក សុខ សុផន

លេខានិពន្ធ

- ១. លោក ជុំ សម្បត្តិ
- ២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ក

អ្នកច្បាប់

- ១. លោក សុផាត វិរៈ មុនី

វិចិត្រករ

- ១. លោក ធា សារុំផ

អាសយដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របខ័ណ្ឌ

សម្តេចតេជោ ហ៊ុន សែន ធ្វើសេចក្តីថ្លែងការណ៍ពិសេសមួយ ទៅកាន់ជនរួមជាតិជុំវិញបញ្ហាផែនទី បញ្ហាព្រំដែនរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសង្គមនិយមវៀតណាម



សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍សំខាន់ៗ ក្នុងពិធីផ្ទេរកំណែងអភិបាល ខេត្តព្រះសីហនុ

១១

មាតិកា Contents

វិចារណកថា : កំណែទម្រង់ក្នុងវិស័យអប់រំទទួលបានជោគជ័យ និងការគាំទ្រដ៏ធំធេង ១

Editorial : Reform of Education Enjoys Great Success and Support..... ១

⇒ ពួកប្រឆាំងត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងឧបាយកលប្រើប្រាស់បញ្ហាព្រំដែន..... ៣

⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស ១២

⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស ១៥

⇒ លទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ១៧

⇒ សក្តានុពលក្នុងការលើកកម្ពស់វិស័យវិនិយោគនៅកម្ពុជា..... ១៨

⇒ កម្ពុជាជាប្រទេសគំរូមួយក្នុងការប្រយុទ្ធនឹងជំងឺរលង..... ២០

⇒ ដំណាំម្រេចនៅកម្ពុជា..... ២២

⇒ វប្បធម៌ : ទេវៈក្នុងសាសនាហិណ្ឌូ និងព្រះបរមគ្រូក្នុងពុទ្ធសាសនា ២៥

⇒ ចំណេះដឹងទូទៅ : អ្នកណាទទួលបានការខាតបង់ធ្ងន់ធ្ងរពីវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប ?..... ២៦

⇒ ទឹកដីមាតុភូមិ : ទឹកធ្លាក់ស្តុកក្រមិត្ត រមណីយដ្ឋានធម្មជាតិនៅភាគឦសានប្រទេស..... ២៩

⇒ កំណាព្យ : ក្រូចថ្លុងបីផ្លែ (ត).....សំណើច..... ៣១

සමස්ත සිංහල

ප්‍රච්ඡේදන

THE PRACHEACHUN MAGAZINE



හුට්ඨිංඪ් ධෛව් ට්ඨ්ඨ් ට්ඨ්ඨ් ට්ඨ්ඨ්



មេណាយដ្ឋានធម្មជាតិទឹកធ្លាក់ល្បាក់ខោន ក្នុងខេត្តស្ទឹងត្រែង



តែកចូនរបាយថតពិសេស